# Standard Operational Procedure for Data Quality Assurance



March 2019, Version 1.0

# **Table of contents**

| Preface  | 4  |
|--|----|
| Acknowledgement  | 5  |
| 1. Introduction and rationale                                  | 6  |
| 2. Objectives  | 6  |
| 2.1. General objective   | 6  |
| 2.2. Specific objectives                                       | 6  |
| 3. Procedures  | 7  |
| 3.1. Terminology   | 7  |
| 3.2. Flow of data  | 7  |
| 3.3. Roles and responsibilities at each level                  | 9  |
| 3.3.1. ART clinic  | 9  |
| 3.4. Instruction to fill out registration book and forms       | 13 |
| 3.4.1. Form A – Adult Initial Visit Form                       | 13 |
| 3.4.2. Form A1 – Adult Updated Information Form                | 15 |
| 3.4.3. Form A2 – PNTT Initial Assessment Form                  | 16 |
| 3.4.4. Form B – Adult Patient Visit Form                       | 19 |
| 3.4.5. Form A – Children Initial Visit Form                    | 23 |
| 3.4.6. Form A1 – Children Updated Information Form             |    |
| 3.4.7. Form B – Children Patient Visit Form                    |    |
| 3.4.8. VCCT form   |    |
| 3.5. Flow of data entry into ART database                      | 34 |
| 3.6. Procedures to control data quality                        |    |
| 4. Annex   |    |
| Annex 1.1: Form A – Adult Initial Visit Form (front)           | 37 |
| Annex 1.2: Form A – Adult Initial Visit Form (back)            |    |
| Annex 2.1: Form A1 – Adult Updated Information Form            |    |
| Annex 3.1: Form A2 – PNTT Initial Assessment Form for Partners | 40 |
| Annex 3.2: Form A2 – PNTT Initial Assessment Form for Children | 41 |
| Annex 4.1: Form B – Adult Patient Visit Form (front)           |    |
| Annex 4.2: Form B – Adult Patient Visit Form (back)            | 43 |
| Annex 5.1: Form A – Children Initial Visit Form (front)        |    |
| Annex 5.2: Form A – Children Initial Visit Form (back)         |    |
| Annex 6.1: Form A1 – Children Updated Information Form (Front) |    |

| Annex 6.2: Form A1 – Children Updated Information Form (back)          | .47  |
|--|------|
| Annex 7.1: Form B – Children Patient Visit Form (front)                | . 48 |
| Annex 7.2: Form B – Children Patient Visit Form (back)                 | . 49 |
| Annex 8.1: Weight-for-height (z score) table for boy aged 2 – 5 years  | . 50 |
| Annex 8.2: Weight-for-height (z score) table for girl aged 2 – 5 years | . 53 |
| Annex 9.1: VCCT form   | . 56 |
| Annex 10.1: B-IACM roles and responsibilities                          | . 57 |

#### Preface

Cambodia is one of the successful countries in the Western Pacific Region in the national response to HIV epidemic by reducing the HIV prevalence among people aged 15-49 years-old from 1.6% in 1998 to 0.6% in 2017. It is estimated that there are 68, 678 people who are living with HIV (PLHIV) in Cambodia in 2017.

At the end of December 2018, there were 59,837 patients enrolled in the treatment and care settings. However, it is estimated that 10,000 PLHIV remained undiagnosed.

Data of HIV testing at VCCT sites and HIV positive registration at ART services are being collected through VCCT and ART databases deploy at point-of-care to be better and serve the monitoring and reporting purposes. So far, the analysis using collected data generates the findings to improve the service performance especially for ART service. The DQA SOP aims to guide data collectors at VCCT and ART services to better address data quality to support planning and decision making.

I would like to congratulate NCHADS and all development partners who were actively participated in developing this important standard operational procedure. The Ministry of Health has officially approved for the use of the SOP of data quality assurance to be implemented at VCCT and ART services.

Phnom Penh, OS / April / 2019



# Acknowledgement

The National Center for HIV/AIDS, Dermatology and STD (NCHADS) would like to express its appreciation and sincere thanks to all relevant NCHADS Units including AIDS Care, Data Management, and development partners including US-CDC, and FHI-360(LINKAGES project), who actively contributed to the successful development of the Standard Operational Procedure for Data Quality Assurance for ART services.

Our special thanks to Dr. Samreth Sovannarith, Dr. Ngauv Bora, Mr Tep Romaing, Dr. Chan Sodara and Mr. Im Chanry for their significant inputs and efforts in coordinating, developing, and editing this important SOP.



# 1. Introduction and rationale

Data quality refers to the level of quality of data. There are many definitions of data quality but data are generally considered high quality if, "they are fit for their intended uses in operations, decision making and planning. Data quality is important because without high-quality data, a program cannot understand the implementation or decide on the right program direction. Data collected is to make the decisions that will positively impact the success of a program, improve its practices and increase benefits.

For many programs, managing the quality data can seem like an overwhelming task. However, having accurate and program-ready data is an absolutely integral component to ensure that programs do not experience the negative impacts that can accompany "bad" or "dirty" data.

For the purpose of running a program the data quality must be maintained otherwise it may lead to:

- Operational problems if the data is inconsistent, inaccurate, or incomplete it affects the proper operation of the program. The program will not be able to keep a track of the inputs and outputs of the program; it would not be able to analyze the progress of the program with poor quality of the data.
- Management problems the right decisions on the program implementations can be made if the proper data are available with the program.
- Financial problems the motive behind running a program is financial support. If the data are not trustworthy, the program may lose trust from partners and customers, then lose the supports and benefits.
- Investing much effort to perform data cleaning which does not limited to the wasteful expenses, human resource and time
- Lowing the trust and supports of development partners and donor agencies
- Loss the opportunity to identify strength or gaps for improvement of the program intervention
- Challenging the implications resulting from the decision-making based on low quality

# 2. Objectives

# 2.1. General objective

To provide guidance and tools to obtain data with quality at ART services.

### 2.2. Specific objectives

• To define roles and responsibilities of ART team, VCCT team, and B-IACM team in data collection and data quality assurance (completeness, consistency, accuracy and timeliness).

- To provide instruction and guidance for data collection and entry of each teams ART, VCCT, and B-IACM.
- To provide procedure and necessary tools to assure the quality of the data at each level.


# 3. Procedures

3.1. Terminology

| Data Quality Dimensions       |   |  |
|-------------------------------|---|--|
| Dimensions of<br>data quality | Operational Definition  |  |
| Accuracy                      | Also known as validity. Accurate data are considered correct: the data measure what they are intended to measure.   |  |
| Consistency                   | The data generated by a program's information system are based on protocols<br>and procedures that do not change according to who is using them and when<br>or how often they are used. The data are reliable because they are measured<br>and collected consistently.  |  |
| Precision                     | This means that the data have sufficient detail. For example, number of dead patients by causes of death. An information system lacks precision if it is not designed to record the sex of the individual who received counseling and testing.  |  |
| Completeness                  | Completeness means that an information system from which the results are derived is appropriately inclusive: it represents the <i>complete</i> list of eligible persons or units and not just a fraction of the list.   |  |
| Timeliness                    | Data are timely when they are up-to-date (current), and when the information is available on time. Timeliness is affected by: (1) the rate at which the program's information system is updated; (2) the rate of change of actual program activities; and (3) when the information is actually used or required.  |  |
| Integrity                     | Data have integrity when the system used to generate them are protected from deliberate bias or manipulation for political or personal reasons.   |  |
| Confidentiality               | Confidentiality means that clients are assured that their data will be maintained according to national and/or international standards for data. This means that personal data are not disclosed inappropriately, and that data in hard copy and electronic form are treated with appropriate levels of security (e.g. kept in locked cabinets and in password protected files. |  |


# 3.2. Flow of data

Case of follow-up patient



### Description of ART data flow

- First, patient goes to **registration** desk/counter (whether new, old transfer-in or returned patient) for registering or finding dossier. Then weight, height and vital signs are collected and recorded in paper-based forms (A, B).
- Next, consult with counselor and doctor for health examination and required laboratory tests. Then clinician prescribes depend on patient's status. The patient could be referred to specimen collection if required which include but does not limit to viral load, CD4 count or HCV testing or liver and renal function tests.
- Next, the patient goes to pharmacy for getting ARV drugs.
- Finally, patient information is entered into the ART database by data entry clerk.



- 3.3. Roles and responsibilities at each level
  - 3.3.1. ART clinic

# Patient

- to get PMRS ID at general triage of the hospital
- -

# Providers: Triage staff, Nurses, and Counselors

- Assure that the patients have proper PMRS ID
- Take vital signs and record them completely and correctly in the patient's file at every visit.
- Measure weight and height (for children) and record them completely, and correctly in the patient's file at every visit.
- Complete all required patient information on Form A, Form A1, Form A2, Form B, and Summary Form in accordance with types of visit (initial visit, or follow-up visit). Below is required information need collecting properly:
  - **Form A**:
    - Clinic ID
    - Date of first visit: dd/mm/yyyy
    - Patient Lost then return: if Yes, tick the box; if No, write "NO" next to the question
    - Date of birth: dd/mm/yyyy
    - Sex
    - Education
    - Referred from
    - Date of HIV test positive: dd/mm/yyyy
    - PMRS ID
    - TB medical past history and treatment
    - ARV treatment history
    - Other medical treatment history

- Drug allergy
- **Form A1:** 
  - Clinic ID
  - Date of birth: dd/mm/yyyy
  - Sex
  - Date to update the information: dd/mm/yyyy
  - Marital status
  - Occupation
  - Address
  - Contact person 1
  - Contact person 2

# • Form A2 (must record completely):

- Clinic ID
- ART number
- Date of visit: dd/mm/yyyy
- Consent to PNTT service
- o Screening of risk behavior
- Number of children aged less than 15 years old
- Number of sexual partners
- Number of needle sharing partners
- Partner/child information
- $\circ$  Relationship with the patient
- Plan for partner notification
- Contact attempts
- o Outcome
- **Form B:** 
  - Clinic ID,
  - o ART number
  - Date of visit: dd/mm/yyyy
  - Visit status: First visit? Early visit? Visit on schedule? Late visit?
  - o Age
  - o Sex
  - Pregnancy status
  - Weight (in kg)
  - Height (in cm)
  - o Temperature
  - o Pulse
  - o Respiratory rate
  - Blood pressure (mmHg)
  - Counseling and record: STI prevention; ART adherence; Birth spacing; TB infection control; Partner; Use of condom.

## • Patient Summary Form

- o Name
- o Sex
- ART number
- Date of first visit: dd/mm/yyyy
- Date start ART: dd/mm/yyyy
- Date start IPT: dd/mm/yyyy
- Date stop IPT (when stop) : dd/mm/yyyy
- Date start HCV : dd/mm/yyyy
- Date stop HCV (when stop): dd/mm/yyyy
- ARV (ARV regimen)
- HIV Viral Load: date received result; VL result
- Attends regular weekly meeting among ART team members,
- Collaborates with other ART team members to review clinic's performance (CQI indicators) by using the clinic's data.

# **Providers: Clinicians**

- Assures all required information are filled-in completely by triage nurse on Form A, A1, A2, Form B, and Patient Summary Form.
- Provides care to patients and collects patient information on Form B. Required information but not limited to:
  - o Use of birth spacing
  - TB signs and symptoms screening (must screen all four)
  - Screening STI signs and symptoms
  - Assessment on taking medicines
  - Current medical history
  - Examination of patient
  - Patient assessment and treatment plan
  - Order laboratory tests and/or check the filled-in results when available
  - Indication of enhanced adherence counseling (EAC) if needed
  - $\circ \quad \text{Indicate medication toxicity if any} \\$
  - $\circ \quad \text{Prescribe medications}$
  - Fill-in the outcome/action. If case patient exit care (transfer-out, dead, lost), the clinicians make sure the required information is recorded.
  - Next appointment date: dd/mm/yyyy
  - Sign off the form
- Attends regular weekly meeting among ART team members,
- Collaborates with other ART team members to review clinic's performance (CQI indicators) by using the clinic's data.

### **Providers: ART Team Leader**

- Assures all required information are filled-in completely on Form A, A1, A2, Form B, and Patient Summary Form.
- Assures all patient files are entered into the database.

- Chairs regular weekly meeting among ART team members,
- Monitors and avails up-to-date data during the weekly meeting on but not limited to:
  - $\circ$  number of new index cases
  - o number of sexual partner (of the new index cases) identified
  - number of sharing needle (of the new index cases) identified
  - o number of children under 15 (of the new index cases) identified,
  - o number of new patients started ARV
  - o number of patients drown blood for viral load test
  - number of viral load results received
  - number of ART patients died
  - number of ART patients lost-to follow-up.
- Leads ART team to review clinic's performance (CQI indicators) by using the clinic's data.
- Assures clinic's data are collected, entered, and sent to next level on time.

# **Providers: Data entry clerk**

- Entries all patient files timely
- Entries all required fields timely
- Generates collective lists of VL follow-up, appointment, missed-follow up on a regular basis
- Assures the data is quality data before running any analyses or generate the reports
- Collaborates with other ART team members to review clinic's performance (CQI indicators)
- Generate routine monthly, quarterly reports
- Attends regular weekly meeting among ART team members,
- Reports any issues/errors regarding completeness, accuracy, or consistency to head of ART team and relevant ART staff members
- Weekly reports the indicators listed under "Data entry clerk" in section below to the team during regular weekly meeting

### PASP:

- Assures the data quality assurance is included in the agenda of the routine supervision of PASP to ART clinics
- Conducts regular supervision to ART clinics to:
  - Assure the quality of data,
  - Assure the improvement plan is implemented,
  - Support clinic to perform quality of services.
- Provides appropriate supports to have the clinic's performances reviewed regularly.
- Checks, feedbacks and certifies the quarterly report of ART clinic.
- Provides appropriate supports to build the capacity of ART team to implement CQI and other improvement activities.

# 3.4. Instruction to fill out registration book and forms

| 3                             | .4.1. Form A – Adult Initial \                         | /isit Form        |
|-------------------------------|--|-------------------|
| Frequency of fill out: Once a | -  |                   |
| Who fill out the form: triage | nurse and physician                                    |                   |
| Number of pages: 02           |  |                   |
| Version of form: 07 Septemb   |  |                   |
| Field name                    | Instruction  | Example           |
| Clinic ID number              | Fill out five-digit code with                          | 02314             |
|                               | leading zero   |                   |
| Date of initial visit         | Date of first visit using                              |                   |
| Dation to lost them notion    | format dd/mm/yyyy                                      |                   |
| Patients lost then return     | Tick if the patient used to                            |                   |
|                               | get registered and returned<br>after look to follow-up |                   |
| Previous clinic ID number     | Fill out the previous clinic                           | 00672             |
| r revious chine iD humber     | ID of five-digit code                                  | 00072             |
| Full name                     | Fill out full name (surname                            | ~ 0 * * * * * * * |
| i un name                     | and name) in Khmer                                     | ចន ចេមស្មីត       |
| Date of birth                 | Fill out date of birth using                           |                   |
|                               | format dd/mm/yyyy. In                                  |                   |
|                               | case, patient provides only                            |                   |
|                               | age, the day/mm 01/01 is                               |                   |
|                               | used to create DOB                                     |                   |
| Age                           | Fill out age in year                                   |                   |
| Gender                        | Tick one appropriate Male                              |                   |
|                               | or Female  |                   |
| Education: Grade              | Tick one on education,                                 |                   |
|                               | primary school,  |                   |
|                               | secondary/high school,                                 |                   |
|                               | university   |                   |
| Education: Reading            | Tick one on ready ability                              |                   |
|                               | yes or no  |                   |
| Education: Writing            | Tick one on writing ability                            |                   |
|                               | yes or no  |                   |
| Referred from                 | Tick one on the source of                              |                   |
|                               | referral self-referred, home                           |                   |
|                               | based care/community,<br>VCCT, PMTCT, TB program,      |                   |
|                               | blood bank. Specify the                                |                   |
|                               | source if it does not match                            |                   |
|                               | one of these   |                   |
| HIV test: Date of HIV         | Fill out date of confirmed                             |                   |
| positive                      | HIV positive using format                              |                   |
| F                             | dd/mm/yyyy   |                   |
| HIV test: Name of VCCT        | Fill out the name of VCCT.                             |                   |
|                               | Only VCCT with licensed                                |                   |
|                               | given by NCHADS either                                 |                   |

|                                | public or NGO clinic                        |                           |
|--------------------------------|---|---------------------------|
| HIV test: VCCT code            | Fill out VCCT code                          | 0201                      |
| HIV test: VCCT client code     | Fill out the client code as in              |                           |
|                                | VCCR result slip                            |                           |
| ID of other programs: UIC      | Fill out the UUIC code using                | បនបស1101278               |
|                                | UUIC algorithm                              | 080101270                 |
| ID of other programs: PMRS     | Fill out ten-digit PMRS ID as               |                           |
| ID                             | shown in patient dossier                    |                           |
|                                | label                                       |                           |
| ID of other programs: ID       | Fill out ID Poor as shown in                |                           |
| Poor                           | Poor ID card                                |                           |
| Official transfer-in: status   | Tick one yes (for patient                   |                           |
|                                | who has transfer-out from)                  |                           |
|                                | or no (for patient newly                    |                           |
|                                | confirmed HIV positive and                  |                           |
|                                | never enrolled in any ART                   |                           |
|                                | site)                                       |                           |
| Official transfer-in: name of  | If transfer-in, fill out the full           |                           |
| ART site                       | name of ART site                            |                           |
| Official transfer-in: Children | If transfer-in, fill out the                |                           |
| ID                             | clinic ID for children who                  |                           |
|                                | transfer-out to continue at                 |                           |
| Official transfer-in: Date of  | adult service                               |                           |
| ART start                      | If transfer-in, fill out the ART start date |                           |
| Official transfer-in: ART      | If transfer-in, fill out ART                | 020100214                 |
| Number                         | number with two digits of                   | (02=Battambang; 01=       |
| Number                         | province, two digits of site                | Moung Russey hospital and |
|                                | code and other five digits of               | 00214=ordering number of  |
|                                | patient number at ART                       | patient started ART)      |
|                                | initiation                                  |                           |
| Signature of data              | Triage nurse to sign off                    |                           |
| collector/triage nurse         |   |                           |
| Name of data                   | Fill out the date of sign-off               |                           |
| collector/triage nurse         | by triage nurse                             |                           |
| TB past medical history and    | Tick one of TB past medical                 |                           |
| treatment                      | history available, not                      |                           |
|                                | available or unknown                        |                           |
| Past history of INH            | Tick on of the past INH                     |                           |
| prophylaxis                    | history available, not                      |                           |
|                                | available or unknown                        |                           |
| TB infection sites             | Tick one of infection site                  |                           |
|                                | pulmonary or extra                          |                           |
|                                | pulmonary                                   |                           |
| TB case definition             | Tick one of case definition                 |                           |
|                                | BK+ (bacteriological) or BK-                |                           |
|                                | /clinic                                     |                           |
| Date of onset of TB            | Fill out date of onset of TB                |                           |
|                                | using format dd/mm/yyyy                     |                           |

| Date of TB treatment        | Fill out start date of TB      |  |
|-----------------------------|--------------------------------|--|
|                             | treatment using format         |  |
|                             | dd/mm/yyyy                     |  |
| TB treatment regimen        | Tick one of TB treatment       |  |
| 5                           | regimen                        |  |
| Type of TB treatment        | Tick one of the treatment      |  |
| outcome                     | outcome cured, completed,      |  |
|                             | failed, lost to follow up, not |  |
|                             | evaluated or ongoing.          |  |
| Date of TB treatment        | Fill out the date of           |  |
| outcome                     | treatment outcome using        |  |
|                             | format dd/mm/yyyy              |  |
| ARV treatment history       | Tick one of treatment          |  |
|                             | history. If yes, fill out the  |  |
|                             | name of drugs give, name of    |  |
|                             | facility, start date and end   |  |
|                             | date                           |  |
| Other medical treatment     | Tick if all if appropriate and |  |
| history                     | fill out name of drugs give,   |  |
|                             | name of facility, start date   |  |
|                             | and end date                   |  |
| Drug allergy status         | Tick one of allergy status     |  |
|                             | yes or no                      |  |
| Name of drug with allergy   | If yes, fill out the name of   |  |
|                             | drug                           |  |
| Allergy type                | If yes, fill out the type of   |  |
|                             | allergy                        |  |
| Date of exposed allergy     | If yes, fill out the date of   |  |
|                             | exposed allergy using          |  |
|                             | format dd/mm/yyyy              |  |
| Signature of data collector | Data collector to sign off     |  |
| Name of data collector      | Fill out name of data          |  |
|                             | collector                      |  |
|                             |                                |  |

| 3.4.2. Form A1 – Adult Updated Information Form |   |            |  |
|---|---|------------|--|
| Frequency: at each follow-up                    | Frequency: at each follow-up visit if reported changes made by client |            |  |
| Who fill out the form: triage r                 | iurse   |            |  |
| Number of pages: 1/2                            | Number of pages: 1/2  |            |  |
| Version of form: 26 September 2017              |   |            |  |
| Field nameInstructionExample                    |   |            |  |
| Clinic ID number                                | Fill out <b>six-digit</b> of clinic ID                                |            |  |
| Full name                                       | Fill out full name (surname   | ចន ចេមស៊ីត |  |
|   | and name) in Khmer  | 4          |  |
| Date of birth                                   | Fill out date of birth using  |            |  |
|   | format dd/mm/yyyy. In   |            |  |
|   | case, patient provides only   |            |  |
|   | age, the day/mm 01/01 is  |            |  |

|                                 | used to create DOB  |  |
|---------------------------------|---|--|
| Age                             | Fill out age in year  |  |
| Gender                          | Tick one appropriate Male<br>or Female  |  |
| Date of update                  | Fill out the date of updating<br>the information (normally<br>aligns with date of form B) |  |
| Marital status                  | Tick one of marital status<br>signle, married, divorced,<br>widow(er)                     |  |
| Occupation                      | Fill out the occupation   |  |
| Address: group                  | Fill out the group  |  |
| Address: house number           | Fill out the house number   |  |
| Address: village                | Fill out the name of village  |  |
| Address: commune                | Fill out the name of commune  |  |
| Address: district               | Fill out the name of district   |  |
| Address: province               | Fill out the name of province   |  |
| Contact 1: Address              | Fill out full address of contact 1  |  |
| Contact 1: phone number         | Fill out working phone<br>number of contact 1   |  |
| Contact 2: Address              | Fill out full address of contact 2  |  |
| Contact 2: phone number         | Fill out working phone<br>number of contact 2   |  |
| NGO support                     | Tick if there is support from NGOs  |  |
| Name and location of CA<br>team | If there is support from<br>NGO/CA, please fill out the<br>details name and location      |  |

| 3.4.3. Form A2 – PNTT Initial Assessment Form |  |         |  |
|---|--|---------|--|
| Frequency of fill out: at every               | visit                                  |         |  |
| Who fill out the form: triage r               | iurse                                  |         |  |
| Number of pages: 01                           | Number of pages: 01                    |         |  |
| Version of form: 11 January 2                 | 018                                    |         |  |
| Field name                                    | Instruction                            | Example |  |
| Clinic ID number                              | Fill out <b>six-digit</b> of clinic ID |         |  |
| Date of visit                                 | Fill out date of visit using           |         |  |
|   | format dd/mm/yyyy                      |         |  |
| Agree to be notified                          | Tick one appropriate Yes or            |         |  |
|   | No                                     |         |  |
| Behavioral risk                               | Risk assessment covers ten             |         |  |
| assessment                                    | questions in which each                |         |  |
| question asks about the                       |  |         |  |
|   | exposure:                              |         |  |

| Number of         partners/children under 15         Number of partners who         share needles         Number of children         Partner 1         Full name         Age         Sex         Address | Ever: anytime in their<br>lifetime experienced the<br>risk; or 6 Months:<br>experienced this risk within<br>the last six months; or<br>Never.<br>The questions are following<br>• Had sex with a known<br>HIV+ person<br>• Had sex with women<br>• Had sex with women<br>• Had sex with man<br>• Had sex with a TG<br>partner<br>• Had sex with >4<br>individuals<br>• Used injection drugs<br>• Reused medical needles<br>with others<br>• Received money for sex<br>• Give money for sex<br>• Migrated for work (in or<br>out of country)<br>Fill out number of<br>partners/children under 15<br>years old<br>Fill out number of children<br>Fill out number of children<br>Fill out full name<br>Fill out full name<br>Fill out sex of partner<br>Fill out the specific address<br>which is identifiable |  |
|--|---|--|
| Sex  | Fill out sex of partner   |  |
| Phone number<br>Relationship with patient  | Fill out valid phone number<br>Tick one appropriate<br>Wife/Husband/Fiancé,<br>Steady sex partner,<br>Sweetheart, Needle sharing,<br>or other   |  |
| Intimate partner violence<br>(IPV screening)   | <ul> <li>Tick one appropriate Yes or<br/>No for three main question</li> <li>Hit, kicked, slapped or<br/>otherwise physically<br/>hurt you?</li> <li>Ever threatened you?</li> <li>Ever forced you to do<br/>something sexually that</li> </ul>   |  |

|                     | make you  |  |
|---------------------|---|--|
|                     | uncomfortable?  |  |
|                     | *Any yes is ticked, it may                                      |  |
|                     | not be appropriate to   |  |
|                     | contact partner   |  |
| Notification plan   | Tick <u>one</u> appropriate                                     |  |
|                     | Deferred due to IPV, Client                                     |  |
|                     | referral, Provider referral,                                    |  |
|                     | Contract referral (fill out                                     |  |
|                     | date) or Dual referral (fill                                    |  |
|                     | out date)   |  |
| Contact attempt     | Fill out the date, types of                                     |  |
| -                   | contact (visit or phone call),                                  |  |
|                     | contact reached (yes or no)                                     |  |
|                     | and note for each time of                                       |  |
|                     | contact. Date format using                                      |  |
|                     | dd/mm/yyyy  |  |
| Outcome             | Tick one appropriate  |  |
|                     | Known to be HIV+ and in   |  |
|                     | treatment (fill out   |  |
|                     | ART/CLINIC ID), Refused   |  |
|                     | testing, Conducted HIV test                                     |  |
|                     | (circle results positive,                                       |  |
|                     | negative or undetermined),                                      |  |
|                     | Other   |  |
| Partner 2           | Follow the same instruction                                     |  |
|                     | as partner1   |  |
|                     |   |  |
| Child1              |   |  |
| Full name           | Fill out full name  |  |
| Age                 | Fill out age  |  |
| Sex                 | Fill out sex of partner   |  |
| Address             | Fill out the specific address                                   |  |
| nuur ess            | which is identifiable   |  |
| Phone number        | Fill out valid phone number                                     |  |
|                     | · · · · · · · · · · · · · · · · · · ·                           |  |
| Child testing plan  | Tick <u>one</u> appropriate Client referral, Provider referral, |  |
|                     |   |  |
|                     | Contract referral (fill out                                     |  |
|                     | date) or Dual referral (fill                                    |  |
| Combo at all a stat | out date)   |  |
| Contact attempt     | Fill out the date, types of                                     |  |
|                     | contact (visit or phone call),                                  |  |
|                     | contact reached (yes or no)                                     |  |
|                     | and note for each time of                                       |  |
|                     | contact. Date format using                                      |  |
|                     | dd/mm/yyyy  |  |
| Outcome             | Tick one appropriate  |  |
|                     | Known to be HIV+ and in   |  |
|                     | treatment (fill out   |  |

|        | ART/CLINIC ID), Refused<br>testing, Conducted HIV test<br>(circle results positive,<br>negative or undetermined),<br>Other |  |
|--------|--|--|
| Child2 | Follow the same instruction as child1  |  |

| 3.4.4. Form B – Adult Patient Visit Form |                                  |         |
|--|----------------------------------|---------|
| Frequency: every visit                   |                                  |         |
| Who fill out the form: triage nurse      |                                  |         |
| Number of pages: 02                      |                                  |         |
| Version of form: 01 February             | 2018                             |         |
| Field name                               | Instruction                      | Example |
| Number of visit                          | Fill out the ordering number     |         |
|  | of visit                         |         |
| Clinic ID number                         | Fill out five-digit of clinic ID |         |
| ART number                               | If patient on ART, fill out      |         |
|  | ART number with two digits       |         |
|  | of province, two digits of       |         |
|  | site code and other five         |         |
|  | digits of patient number at      |         |
|  | ART initiation                   |         |
| Date of visit                            | Fill out date of visit using     |         |
|  | format dd/mm/yyyy                |         |
| Type of visit                            | Tick only one (initial, early,   |         |
|  | scheduled, late)                 |         |
| Full name                                | Fill out full name (surname      |         |
|  | and name) in Khmer               |         |
| Age                                      | Fill out age in year             |         |
| Gender                                   | Tick one appropriate Male        |         |
|  | or Female                        |         |
| Status of pregnancy                      | For female patient, tick one     |         |
|  | of pregnancy status not          |         |
|  | pregnant, pregnant,              |         |
|  | spontaneous abortion,            |         |
|  | induced abortion.                |         |
| Date of expected delivery                | If pregnant, fill out the date   |         |
|  | of expected delivery using       |         |
| -  | format dd/mm/yyyy                |         |
| Weight                                   | Fill out weight in kilogram      |         |
| Height                                   | Fill out height in centimeter    |         |
| Temperature                              | Fill out body temperature in     |         |
|  | degree Celsius                   |         |
| Pulse                                    | Fill out pulse                   |         |
| Respiratory rate                         | Fill out respiratory rate        |         |
| Blood pressure                           | Fill out blood pressure          |         |
|  | systolic over diastolic          |         |

| Health education<br>Birth spacing: type of clients                 | <ul> <li>Fill out education topics</li> <li>given during the visit</li> <li>STI prevention</li> <li>ART adherence</li> <li>Birth spacing</li> <li>TB infection control</li> <li>HIV status of<br/>spouse/partner</li> <li>Condom use</li> <li>Tick one on the types New<br/>(newly started), Ongoing</li> </ul> |  |
|--|---|--|
|  | (continues to use), Old<br>(used in the past but now<br>stop using), Using with<br>other facility.  |  |
| Birth spacing: start date  | If New, fill out the start date<br>of birth spacing using<br>format dd/mm/yyyy  |  |
| Birth spacing: method(s)<br>given and amount of<br>commodity given | Tick types of methods and<br>quantity given. Pill may be<br>given along with condom   |  |
| TB symptomatic screening   | <ul> <li>Fill out Yes or No of the following which occurred the last four weeks</li> <li>Cough, anytime of any duration</li> <li>Fever, anytime of any duration</li> <li>Weight loss</li> <li>Night sweat for two weeks and more</li> </ul>   |  |
| STI screening: any<br>discharge (virginal or<br>urethral)          | Tick Yes or No  |  |
| STI screening: sore or<br>inflammation on genital<br>area          | Tick Yes or No  |  |
| STI screening: genital warts                                       | Tick Yes or No  |  |
| Hospitalize after last visit                                       | Tick Yes or No  |  |
| Hospitalization days   | If yes, please fill out number<br>of days hospitalized  |  |
| Reasons of last  | If yes, fill out the reasons of   |  |
| hospitalization<br>Adherence: missed pills<br>before this visit    | hospitalization<br>Tick Yes if missing any dose<br>or No if never missed any<br>dose before this visit  |  |
| Adherence: number of   | If yes, please fill out times of  |  |
| times missing pills  | missing pills   |  |
| Current medical history  | Physician notes on the  |  |

|                             | current modical history of        |  |
|-----------------------------|-----------------------------------|--|
|                             | current medical history of        |  |
| Franciscotica               | the patient                       |  |
| Examination                 | Physician fill out the results    |  |
| A                           | of examination                    |  |
| Assessment and plan         |                                   |  |
| WHO clinical classification | Fill out the WHO clinical         |  |
|                             | stage. The stage will never       |  |
|                             | go back to one if it defined      |  |
|                             | other than one in the past.       |  |
|                             | The last number must              |  |
|                             | remain even the current           |  |
|                             | clinical status of the patient    |  |
|                             | is improving                      |  |
| Eligible for ART            | Tick yes if patient is eligible   |  |
|                             | to ART and tick no if not         |  |
| Physical status             | Tick one appropriate              |  |
|                             | Working normally, Cannot          |  |
|                             | walk long distance, Bed-          |  |
|                             | ridden                            |  |
| Sites of TB infection       | Tick one appropriate PTB          |  |
|                             | for pulmonary TB or EP-TB         |  |
|                             | for extra-pulmonary TB            |  |
|                             | based on presenting TB            |  |
|                             | treatment card or validate        |  |
|                             | with TB physician                 |  |
| TB case definition          | Tick one appropriate BK+ or       |  |
|                             | BK-/clinic                        |  |
| TB treatment status         | Tick one appropriate New          |  |
|                             | for newly treated with TB,        |  |
|                             | Stop for complete                 |  |
|                             | treatment, Ongoing for TB         |  |
|                             | treatment still going on.         |  |
| TB treatment date           | Fill out date of start            |  |
|                             | treatment                         |  |
| Prescribing lab tests       |                                   |  |
| HIV re-testing before ART   | Tick one appropriate the          |  |
| and testing result          | result Positive or Negative       |  |
| HCV test and result         | Tick one appropriate the          |  |
| nov cost and result         | result Positive or Negative       |  |
| Screening for Cryptococcal  | Tick one appropriate the          |  |
| antigen and result          | result Positive or Negative       |  |
| CD4 count and result        | Fill out the result of CD4        |  |
|                             | count                             |  |
| HIV viral load and result   | Fill out the result of HIV VL     |  |
| niv virai ioau anu result   |                                   |  |
|                             | test                              |  |
| HCV viral load              | Fill out baseline result of       |  |
| Baseline and result         | HCV viral load                    |  |
| HCV viral load (SVR-        | If available, fill out the result |  |
| 12)                         | of HCV viral of 12 weeks          |  |

| If available, fill out the result |   |
|-----------------------------------|---|
| of other tests                    |   |
|                                   |   |
|                                   |   |
| EAC                               |   |
|                                   |   |
|                                   |   |
|                                   |   |
|                                   |   |
|                                   |   |
| Fill out dose, quantity           |   |
| prescribed, frequency, form       |   |
| 0 0                               |   |
|                                   |   |
|                                   |   |
| Start, Stop or Continued          |   |
|                                   |   |
| stopping any drug, reason is      |   |
| expected to fill out and extra    |   |
| note if necessary.                |   |
|                                   |   |
|                                   |   |
|                                   |   |
| Cotrimoxazole, Fluconazole        |   |
| for 1 (Primary Prophylaxis),      |   |
| 2 (Secondary Prophylaxis),        |   |
| 3 (Treatment Only)                |   |
|                                   |   |
| Lost to follow up                 |   |
| Died                              |   |
| Stop treatment because of         |   |
| HIV negative                      |   |
| Transfer out to other ART         |   |
| site                              |   |
| Tick one appropriate Lost to      |   |
| follow up, Died,                  |   |
| Stop treatment because of         |   |
| HIV negative, Transfer out        |   |
| to other ART site                 |   |
| If died, fill out the place of    |   |
| that patient died                 |   |
| If died, fill out the date that   |   |
| patient died; not the date of     |   |
| reported                          |   |
| If patient still not exit care,   |   |
| please fill out the data of       |   |
| next appointment                  |   |
| Fill out name and signature       |   |
| of data collector                 |   |
|                                   | of other tests<br>Tick one appropriate First<br>EAC, Second EAC or Third<br>EAC<br><br>Refer to PMTCT, TB, IPD or<br>other<br>Tick any appropriate for<br>medication toxicities<br>Fill out dose, quantity<br>prescribed, frequency, form<br>of each single drug or<br>combination. Tick one<br>appropriated for each drug<br>Start, Stop or Continued<br>with the date. In case of<br>stopping any drug, reason is<br>expected to fill out and extra<br>note if necessary.<br>For Type of<br>treat/prophylaxis for<br>Cotrimoxazole, Fluconazole<br>for 1 (Primary Prophylaxis),<br>2 (Secondary Prophylaxis),<br>3 (Treatment Only)<br>Lost to follow up<br>Died<br>Stop treatment because of<br>HIV negative<br>Transfer out to other ART<br>site<br>Tick one appropriate Lost to<br>follow up, Died,<br>Stop treatment because of<br>HIV negative, Transfer out<br>to other ART site<br>If died, fill out the date that<br>patient died; not the date of<br>reported<br>If patient still not exit care,<br>please fill out the data of<br>next appointment<br>Fill out name and signature |

| 3.4   | .5. Form A – Children Initial   | Visit Form |
|---|---|------------|
| Frequency of fill out: Once at<br>Who fill out the form: triage<br>Number of pages: 02<br>Version of form: 17 April 202 | nurse and physician   |            |
| Field name  | Instruction   | Example    |
| Clinic ID number  | Fill out six-numeric digits   | P001314    |
|   | with a leading P printed<br>letter  |            |
| Date of initial visit   | Fill out date of visit using format dd/mm/yyyy  |            |
| Children patient returns<br>after LTF   | Tick if patient returns from<br>lost-to-follow up (patient<br>file need to be formed new<br>and clinicID is newly given<br>too) |            |
| Previous clinic ID number   | If returns after LTF, fill out<br>the clinicID of six-numeric<br>digits and leading P   |            |
| Full name   | Fill out full name (surname and name) in Khmer  |            |
| Age   | Fill out age in year but if<br>patient is under 5 years, age<br>in month should be filled<br>out                                |            |
| Date of birth   | Fill out date of visit using format dd/mm/yyyy  |            |
| Gender  | Tick one appropriate Male<br>or Female  |            |
| Referred from   | Tick one appropriate Self-<br>referred, CBPCS/NGO,<br>VCCT, other, EID service.   |            |
|   | If referred from other, then specify the details of source  |            |
|   | If referred from EID service,<br>then fill out the EID Clinic<br>ID   |            |
| HIV test  |   |            |
| Date of HIV positive  | Fill out date of confirmed<br>HIv positive using format<br>dd/mm/yyyy   |            |
| Type of HIV test  | Tick one (HIV PCR, HIV PCR confirmed, antibody test)  |            |
| VCCT code   | Fill out the VCCT code  |            |
| VCCT client code  | Fill out the VCCT client code   |            |
| Infant feeding history  | Tick one (exclusive formula   |            |

|                               |                                   | 1 |
|-------------------------------|-----------------------------------|---|
|                               | feeding, exclusive                |   |
|                               | breastfeeding, mixed              |   |
|                               | feeding, unknown)                 |   |
| Official transfer-in: status  | Tick one yes (for patient         |   |
|                               | who has transfer-out from)        |   |
|                               | or no (for patient newly          |   |
|                               |                                   |   |
|                               | confirmed HIV positive and        |   |
|                               | never enrolled in any ART         |   |
|                               | site)                             |   |
| Official transfer-in: name of | If transfer-in, fill out the full |   |
| ART site                      | name of ART site                  |   |
|                               |                                   |   |
| Official transfer-in: Date of | If transfer-in, fill out the      |   |
| ART start                     | ART start date                    |   |
| Official transfer-in: ART     | If transfer-in, fill out ART      |   |
| Number                        | number with two digits of         |   |
| INUITIDET                     | 0                                 |   |
|                               | province, two digits of site      |   |
|                               | code and other five digits of     |   |
|                               | patient number at ART             |   |
|                               | initiation                        |   |
| Family history                | Collect the information           |   |
|                               | around                            |   |
| Mother                        | Fill out the age                  |   |
|                               | 0                                 |   |
|                               | Tick one appropriate for          |   |
|                               | HIV status Positive,              |   |
|                               | Negative or Unknown               |   |
|                               | Negative of Olikilowii            |   |
|                               | The last second states and second |   |
|                               | Tick one appropriate status       |   |
|                               | Alive, Died or Unknown.           |   |
|                               |                                   |   |
|                               | Tick one appropriate the          |   |
|                               | start of ART Yes, No or           |   |
|                               | Unknown. If started ART           |   |
|                               | then tick one appropriate         |   |
|                               | the ART given during              |   |
|                               | pregnancy or during               |   |
|                               | delivery or after delivery.       |   |
|                               | delivery of alter delivery.       |   |
|                               | If ADV days and a second second   |   |
|                               | If ARV drugs were given,          |   |
|                               | then fill out the name of         |   |
|                               | that facility.                    |   |
|                               |                                   |   |
|                               | Tick one appropriate the          |   |
|                               | history of TB disease Yes,        |   |
|                               | No or Unknown.                    |   |
|                               |                                   |   |
| Father                        | Same as mother except             |   |
|                               | _                                 |   |
|                               | PMTCT part                        |   |

| Signature of data             | Data collectors signs off      |  |
|-------------------------------|--------------------------------|--|
| collector/triage nurse        |                                |  |
| Name of data                  | Fill out name of data          |  |
| collector/triage nurse        | collector                      |  |
| TB past medical history and   | Tick one appropriate Yes,      |  |
| treatment                     | No or Known                    |  |
| TB infection sites            | If yes, tick one appropriate   |  |
|                               | PTB for pulmonary TB and       |  |
|                               | EP-TB for extra-pulmonary      |  |
|                               | ТВ                             |  |
| TB case definition            | Tick one appropriate BK+       |  |
|                               | or BK-/clinic                  |  |
| Date of onset of TB           | Fill out date of TB onset      |  |
|                               | using format dd/mm/yyyy        |  |
| Date of TB treatment          | Fill out date of TB treatment  |  |
|                               | using format dd/mm/yyyy        |  |
| TB treatment regimen          | Tick one appropriate the       |  |
|                               | treatment regimen              |  |
| Type of TB treatment          | Tick one appropriate for       |  |
| outcome                       | treatment outcome              |  |
| Date of TB treatment          |                                |  |
|                               | If treatment completed, fill   |  |
| outcome                       | out the date of complete       |  |
|                               | treatment using format         |  |
|                               | dd/mm/yyyy                     |  |
| Other past medical history,   | Fill out the illness and date  |  |
| by HIV-related illness and    | of onset of each illness       |  |
| date of onset                 |                                |  |
| Other past treatment history  |                                |  |
| Received ARV in the past      | Tick one appropriate No,       |  |
|                               | ARV prophylaxis or ART         |  |
| Details of drug treatment by  | If ARV/ART, then fill out      |  |
| drug name, clinic/source,     | each drug received along       |  |
| start date, stop date, reason | with the name of hospital      |  |
| to stop                       | that provides ARV, the start   |  |
|                               | date, the stop date and        |  |
|                               | reason of stop                 |  |
| Previous Cotrimoxazole        | Tick one appropriated Yes,     |  |
| prophylaxis by                | No or Unknown.                 |  |
| clinic/source, start date,    |                                |  |
| stop date, reason to stop     | If Yes, then fill out the name |  |
|                               | of hospital that provides      |  |
|                               | Cotrimoxazole, the start       |  |
|                               | date, the stop date and        |  |
|                               | reason of stop                 |  |
| Previous Fluconazole          | Tick one appropriated Yes,     |  |
| prophylaxis by                | No or Unknown.                 |  |
| clinic/source, start date,    |                                |  |
| stop date, reason to stop     | If Yes, then fill out the name |  |
| r ,F                          | of hospital that provides      |  |
|                               |                                |  |

|                             | Fluconazole, the start date,<br>the stop date and reason of<br>stop |  |
|-----------------------------|---|--|
| Drug allergy status         |   |  |
| Name of drug with allergy   | Fill out name of drug that  |  |
|                             | patient has allergy   |  |
| Allergy type                | Fill out types of allergy   |  |
| Signature of data collector | Data collectors signs off   |  |
| Name of data collector      | Fill out name of data   |  |
|                             | collector   |  |

| 3.4.6. Fo                       | rm A1 – Children Updated Ir   | nformation Form             |
|---------------------------------|---|-----------------------------|
| 1 0                             | follow-up visit if reported chang   | ges made by client/guardian |
| Who fill out the form: triage r | nurse   |                             |
| Number of pages: 1/2            |   |                             |
| Version of form: 09 August 20   |   |                             |
| Field name                      | Instruction   | Example                     |
| Clinic ID number                | Fill out <b>six-numeric digits</b><br>with a leading P printed<br>letter  |                             |
| Full name                       | Fill out full name (surname and name) in Khmer  |                             |
| Age                             | Fill out age in year but if<br>patient is under 5 years, age<br>in month should be filled<br>out                                |                             |
| Date of birth                   | Fill out date of visit using format dd/mm/yyyy  |                             |
| Gender                          | Tick one appropriate Male<br>or Female  |                             |
| Date of update information      |   |                             |
| Type of guardian                | Tick one appropriate<br>Mother, Father, Grand<br>Mother, Grand Father,<br>Relative  |                             |
| Detailed address                | Fill out the detailed contact<br>address including group<br>number, house number,<br>village, commune, district<br>and province |                             |
| Guardian contacts               | Fill out the name of<br>guardian, detailed address<br>and phone number  |                             |
| Child status                    | Tick one appropriate Both<br>parents alive, Mother<br>deceased, Father deceased,<br>Both parents deceased                       |                             |
| Occupation of parent(s)         | Fill out the father and/or  |                             |

|                             | mother's occupation           |  |
|-----------------------------|-------------------------------|--|
| Child education             | Tick one appropriate None,    |  |
|                             | Kindergarten, Primary,        |  |
|                             | Secondary                     |  |
| CBOPCS/NGO who              | Fill out the detail about the |  |
| supported children          | name and location of facility |  |
| Vaccination                 | Tick one appropriate          |  |
|                             | Routine vaccinations,         |  |
|                             | vaccination on going,         |  |
|                             | Missing, None, or Unknown     |  |
| Signature of data collector | Data collectors signs off     |  |
| Name of data collector      | Fill out name of data         |  |
|                             | collector                     |  |

| 3.4.7. Form B – Children Patient Visit Form  |  |         |
|--|--|---------|
| Summary:<br>Frequency of fill out: at each follow-up visit<br>Who fill out the form: triage nurse and physician<br>Number of pages: 02<br>Version of form: 17 April 2017 |  |         |
| Field name   | Instruction  | Example |
| Number of visit  | Fill out the ordering<br>number of the visit   |         |
| Clinic ID number   | Fill out <b>six-numeric digits</b><br>with a leading P printed<br>letter   | P001314 |
| ART number   | If patient on ART, fill out<br>ART number with two digits<br>of province, two digits of<br>site code and other five<br>digits of patient number at<br>ART initiation |         |
| Date of visit  | Fill out date of visit using format dd/mm/yyyy   |         |
| Type of visit  | Tick only one (initial, early, scheduled, late)  |         |
| Full name  | Fill out full name (surname and name) in Khmer   |         |
| Age  | Fill out age in year but if<br>patient is under 5 years, age<br>in month should be filled<br>out   |         |
| Gender   | Tick one appropriate Male or Female  |         |
| Temperature  | Fill out body temperature in degree Celsius  |         |
| Pulse  | Fill out pulse   |         |
| Respiratory rate   | Fill out respiratory rate  |         |

| Blood pressure               | Fill out blood pressure       |          |
|------------------------------|-------------------------------|----------|
| biood pressure               | systolic over diastolic       |          |
| Weight (Kg)                  | Fill out weight in Kilogram   |          |
| Height (Cm)                  | Fill out height in Centimeter |          |
| BSA (sqr. M)                 | Using BSA table to compute    |          |
|                              | then fill out the result. BSA |          |
|                              | = SQR [BW (kg) x Ht (cm) $/$  |          |
|                              | 3600]. Ensure you use Kg      |          |
|                              | and CM (not Meters)           |          |
| Malnutrition status          | Tick one appropriate          |          |
| Manuti tion status           | malnourished or not           |          |
|                              | malnourished using weight-    |          |
|                              | for-height table              |          |
| Weight for height            | Using weight-for-height       |          |
| weight for height            | chart and tick one            |          |
|                              | appropriately (Mild           |          |
|                              | malnutrition, Moderate        |          |
|                              | malnutrition, Severe          |          |
|                              | malnutrition)                 |          |
| Current medical history      | Physician fill out the        |          |
| Current incurcar instory     | current medical history       |          |
|                              | based on the interaction      |          |
|                              | with children and/or          |          |
|                              | guardian                      |          |
| TB screening                 | Using five questions to       |          |
| i D ser cening               | perform TB screening by       |          |
|                              | asking children and/or        |          |
|                              | guardian                      |          |
| Contact with an adult or     | Tick one appropriate Yes or   |          |
| older child with smear       | No                            |          |
| positive PTB                 |                               |          |
| Failure to thrive or weight  | Tick one appropriate Yes or   |          |
| loss                         | No                            |          |
| Currently cough              | Tick one appropriate Yes or   |          |
|                              | No                            |          |
| Currently fever              | Tick one appropriate Yes or   |          |
|                              | No                            |          |
| Enlarged cervical lymph      | Tick one appropriate Yes or   |          |
| nodes                        | No                            |          |
| Hospitalize after last visit | Tick Yes if children were     |          |
|                              | hospitalized after the last   |          |
|                              | visit                         |          |
| Hospitalization days         | If hospitalized, fill out the |          |
|                              | number of days                |          |
| Reasons of last              | If hospitalized, fill out the |          |
| hospitalization              | reasons of that               |          |
|                              | hospitalization               |          |
| Adherence: missed pills last | Tick yes if missing any pills |          |
| month                        | last month                    |          |
|                              |                               | <u> </u> |

|                             |   | 1 |
|-----------------------------|---|---|
| Adherence: number of times  | If missing any pill last                |   |
| missing pills               | month, fill out the times of            |   |
|                             | missing                                 |   |
| Adherence: missed pills in  | Tick yes if missing any pills           |   |
| last three days             | last three days                         |   |
| Adherence: number of times  | If missing any pill last three          |   |
| missing pills in last three | days, fill out the times of             |   |
| days                        | missing                                 |   |
| Name of guardian who        | Fill out the name of                    |   |
| provided pills to children  | guardian who gives the pill             |   |
| provided plus to children   | to children                             |   |
| Dhysical agamination        |   |   |
| Physical examination        | Physician performs physical examination |   |
|                             |   |   |
| Head (mouth, ears)          | Tick one appropriate                    |   |
|                             | Normal or Abnormal                      |   |
| Chest (lung)                | Tick one appropriate                    |   |
|                             | Normal or Abnormal                      |   |
| Abdomen                     | Tick one appropriate                    |   |
|                             | Normal or Abnormal                      |   |
| Skin                        | Tick one appropriate                    |   |
|                             | Normal or Abnormal                      |   |
| Lymph nodes                 | Tick one appropriate                    |   |
| <b>, 1</b>                  | Normal or Abnormal                      |   |
| Neurologic system           | Tick one appropriate                    |   |
|                             | Normal or Abnormal                      |   |
| Other                       | Fill out any others that are            |   |
| other                       | abnormal                                |   |
| WHO clinical stage, by      | Given list of WHO staging ge            |   |
| diagnosis                   | 1, 2, 3 and 4, the physician            |   |
| ulagilosis                  |   |   |
|                             | to fill out the progress of             |   |
|                             | each clinical staging                   |   |
|                             | condition with indication of            |   |
|                             | one of                                  |   |
|                             | New for newly appears at                |   |
|                             | the visit, Old for clinical             |   |
|                             | condition that already                  |   |
|                             | treated and healed, Ongoing             |   |
|                             | For clinical condition that             |   |
|                             | still progressing and under             |   |
|                             | the monitoring                          |   |
| Assessment and treatment    |   |   |
| WHO clinical stage          | Fill out the last clinical              |   |
|                             | staging. For example, a                 |   |
|                             | patient with cured                      |   |
|                             | pulmonary TB, the WHO                   |   |
|                             | stage remains 3 forever                 |   |
| Eligible for ART            | Since the treat-all guideline           |   |
|                             | is being used, all patient              |   |
|                             | regardless of CD4 count or              |   |
|                             | regarniess of CD4 count of              |   |

|   | viral load is eligible to ART |  |
|---|-------------------------------|--|
| Suspected treatment failure             | Tick one appropriate Yes if   |  |
|   | suspect of treatment failure  |  |
|   | and tick No if not.           |  |
| Type of treatment failure               | If Yes, tick one appropriated |  |
| J F F F F F F F F F F F F F F F F F F F | virological, immunological,   |  |
|   | or clinical.                  |  |
| Sites of TB infection                   | Tick one appropriate PTB      |  |
|   | for pulmonary TB or EP-TB     |  |
|   | for extra-pulmonary TB        |  |
|   | based on presenting TB        |  |
|   | treatment card or validate    |  |
|   | with TB physician             |  |
| TB case definition                      | Tick one appropriate BK+      |  |
|   | or BK-/clinic                 |  |
| TB treatment status                     | Tick one appropriate New      |  |
|   | for newly treated with TB,    |  |
|   | Stop for complete             |  |
|   | treatment, Ongoing for TB     |  |
|   | treatment still going on.     |  |
| TB treatment date                       | Fill out date of start        |  |
|   | treatment using format        |  |
|   | dd/mm/yyyy                    |  |
| Physical status                         | Play normally, play           |  |
| 5                                       | sometimes,                    |  |
| Order CD4 count                         | Tick one appropriate Yes if   |  |
|   | order, No if not order the    |  |
|   | test of CD4 count             |  |
| Order HIV viral load                    | Tick one appropriate Yes if   |  |
|   | order, No if not order the    |  |
|   | test of HIV viral load        |  |
| Note                                    | Leave note on this patient if |  |
|   | available.                    |  |
|   | Tick any appropriate          |  |
|   | Referred to PMTCT, TB, IPD    |  |
|   | and other                     |  |
| Current medications                     | Fill out dose, quantity       |  |
| (medication, quantity,                  | prescribed, frequency, form   |  |
| frequency, form, status of              | of each single drug or        |  |
| use, date, reasons of stop,             | combination. Tick one         |  |
| remarks) by four groups                 | appropriated for each drug    |  |
| ARV drugs, OI drugs, HCV                | Start, Stop or Continued      |  |
| drug and TB drug                        | with the date. In case of     |  |
|   | stopping any drug, reason is  |  |
|   | expected to fill out and      |  |
|   | extra note if necessary.      |  |
|   |                               |  |
|   | For Type of                   |  |
|   | treat/prophylaxis for         |  |

|                                 | Cotrimoxazole, Fluconazole<br>for 1 (Primary Prophylaxis),<br>2 (Secondary Prophylaxis),<br>3 (Treatment Only)                   |  |
|---------------------------------|--|--|
| Outcome/action                  |  |  |
| Type of exit care               | Tick one appropriate Lost<br>to follow up, Died,<br>Stop treatment because of<br>HIV negative, Transfer out<br>to other ART site |  |
| Place of death                  | If died, fill out the place of that patient died   |  |
| Date of death                   | If died, fill out the date that<br>patient died; not the date of<br>reported   |  |
| Cause of death                  | If died, fill out the underline cause of death   |  |
| Date of next appointment        | If patient still not exit care,<br>please fill out the data of<br>next appointment   |  |
| Name of physician and signature | The physician fills out his/her name and signature   |  |

# ម័ណ្ណគត់ត្រាអតថិបនមកឧន្ទលសេខាវន្តល់ច្រឹក្សា និច ធ្វើកេស្ត ឈាមកេខេពោគអេជស័ (HTS-ART)

| เพอหุไนธิ์อ                          | <b>កាលបរិច្ឆេទ</b> : ចុះថ្ងៃ ខែ ឆ្នាំ អតិថិជនមកទទួលសេវាផ្តល់ប្រឹក្សា និងធ្វើតេស្ត ។ ឧទាហរណ៍ ១៩ ០៩ ២០១៧   |
|--------------------------------------|--|
| លេខម្យ៉ងទី២                          | <b>លេខកូដមណ្ឌថ្កល់ប្រឹក្សា</b> : សរសេរលេខកូដសេវាផ្តល់ប្រឹក្សា និងធ្វើតេស្គឈាម HTS ART ។ ឧទាហរណ៍<br>លេខកូដ សេវា HTS ART បាត់ដំបង មន្ទីរពេទ្យខេត្តបាត់ដំបង ខេត្តបាត់ដំបង គឺ ០២០៤០១។ ០២<br>គឺលេខកូដខេត្ត បាត់ដំបង ០៤លេខកូដ OD បាត់ដំបង ០១ លេខកូដសេវា HTS ART បាត់ដំបង ។   |
| <b>เ</b> บอนุ <sub>ป</sub> ุ่มธิ์ด   | <b>លេខកូដអតិថិជនៈ</b> សរសេរលេខកូអតិថិជនដែលមាន ៦ ខ្ទង់ ពេលអតិថិជនមកទទួលការផ្តល់ប្រឹក្សា ។<br>ឧទាហរណ៍ ០០០១២៣   |
| <b>เ</b> บอหู่ <b>ม</b> รี <i>ล่</i> | <b>លេខកូដកន្លែងបញ្ហូនមក</b> : សរសេរលេខកូដមណ្ឌលសុខភាព រឺតាំងធ្វើតេស្តរហ័សដំបូង(រឺទី១) ត្រូវមាន លេខ<br>៦ ខ្ទង់។ឧទាហរណ៍ មណ្ឌលសុខភាពស្វាយប៉ោ OD បាត់ដំបង ខេត្តបាត់ដំបង គឺលេខកូដ ០២០៤០៤។  |
| លេខផ្ស៉ងទីដ                          | <b>លេខកូដអតិថិជនដែលបានបញ្ចូនមក</b> : សរសេរលេខកូដធ្វើតេស្កដែលបានផ្តល់ដោយ មណ្ឌល រឺទីតាំងធ្វើ<br>តេស្ករហឹសដំបូង (រឺ ទី១) ត្រូវមានលេខ ៦ ខ្ទង់ ។ ឧទាហរណ៍ ស្ត្រីផ្ទៃពោះ លេខកូដ WOO៥៣៤ ។  |
| เพอหุไนสือ                           | លេខក្ខដ UUIC : Universal Unique Identifier Code  |
| สบอลปุ่มชิ้๗                         | <b>កេទៈ</b> សូមគូសសញ្ញា 🗸 នៅពីមុខ ១. ប្រុស ឬ ២. ស្រី   |
| លេខម្យ៉ងទី៨                          | <b>ថ្ងៃ ខែ ឆ្នាំកំណើត</b> អតិថិជន។ ប្រសិនបើអតិថិជនមិនចាំថ្ងៃ ខែ ឆ្នាំកំណើតត្រូវសរសេរ <b>០១-០១-១៩៨០</b> ។   |
| លេខម្យ៉ងទី៩                          | <b>ស្ថានភាពអាពាហ៍ពិពាហ៍:</b> សូមគូសសញ្ញា 🖌 នៅពីមុខ ១. នៅលីវ ឬ ២. រៀបការ ហើយ ឬ ៣.ពោះ<br>ម៉ាយ/មេម៉ាយ។  |
| เพอหุไนธิ์ออ                         | <b>មុខរបរ</b> : សរសេរមុខរបរដែលអតិថិជនបានប្រាប់ ។ ឧទាហរណ៍ ស្ត្រីមេផ្ទះ កសិករ កម្មករ ។ ល ។   |
| หบอหาุ่่มสืออ                        | <b>កម្រិតវប្បធម៌:</b> សូមគូសសញ្ញា 🖌 នៅពីមុខ ១. មិនដែលរៀន ឬ ២. បថមសិក្សា ឬ ៣. អនុវិទ្យាល័យ ឬ ៤<br>វិទ្យាល័យ ឬ៥ ក្រោយវិទ្យាល័យ។  |
| ณอหา่มรือบ                           | <b>អាសយដ្ឋានៈ</b> បំពេញឈ្មោះភូមិឃុំ/សង្កាត់ ស្រុក/ខណ្ឌ ខេត្ត/ក្រុងរបស់អតិថិជន ។  |
| หบอหรุ่นธีอต                         | <b>ប្រទេសកំណើត</b> : សូមគូសសញ្ញា 🗸 នៅពីមុខ ១. កម្ពុជា ប្រសិនបើគាត់កើតក្នុងប្រទេសកម្ពុជាបើមិនមែនទេ<br>សូម 🗸 នៅពីមុខ ២. ប្រទេសផ្សេងៗ រួមឈ្មោះប្រទេសនោះបញ្ជាក់។   |
| เพอหรุ่มชื่อส่                       | <b>មូលហេតុរកសេវា</b> : សូមធូសសញ្ញា 🗸 ក្នុងប្រអប់ណាមួយនៅពីមុខ ពីលេខ១ ដល់ ៩ តាមការសាក<br>សួរអតិថិជន។   |
| លេខម្យ៉ងទិ៍១ដ                        | <b>បញ្ចូនមកពី:</b> សូមគូសសញ្ញា 🖌 ក្នុងប្រអប់ណាមួយនៅពីមុខ ពីលេខ១ ដល់ ១៥ ទៅតាមសេវា<br>ដែលបានបញ្ចូនមក។  |
| หงอหาุ่่มรืออ                        | <b>ក្រុមប្រឈមមុខខ្ពស់</b> : សូមគូសសញ្ញា 🖌 ក្នុងប្រអប់ណាមួយនៅពីមុខ ពីលេខ១ ដល់ ៥ តាមដែលអតិថិជន<br>បានប្រាប់ ។  |
| ณอหร่มชื่อ๗                          | <b>ការវាយតម្លៃការប្រឈមមុខ</b> : សូមគូសសញ្ញា ✓ ក្នុងប្រអប់ណាមួយនៅពីមុខ ពីលេខ១ ដល់ ១២ ដែល<br>អ្នកបានរកឃើញការប្រឈមមុខរបស់អតិថិជន និងបំពេញថ្ងៃខែឆ្នាំ ដែលអតិថិជនប្រឈមមុខជាពិសេស<br>នោកក្នុងដំបូងអោលនាំ១ ក្នុងនោយ យុទ្ធិខ្មែរបើហើកិត្តិ៥០១ក្នុងហ្វា   |
| លេខម្យ៉ងទិ៍១៨                        | ផ្តោតក្នុងអំឡុងពេល៣ខែ ចុងក្រោយ <i>ប្រសិនរបីអតិថិជនអាចចាំបាន</i> ។<br><b>ប្រវត្តិធ្វើគេស្ត</b> : បើអតិថិជនមិនធ្លាប់ធ្វើគេស្គសូមគូសសញ្ញា ✓ ក្នុងប្រអប់មិនធ្លាប់ធ្វើតេស្ត។ ប៉ុន្តែបើ<br>អតិថិជនធ្លាប់ធ្វើតេស្ត គូសសញ្ញា ✓ ក្នុងប្រអប់នៅពីមុខ ធ្លាប់ធ្វើតេស្ត ហើយសូមគូសសញ្ញា ✓ ក្នុងប្រអប់ណា<br>មួយមានពីលេខ១ ជល់លេខ៦ តាមការសាកសួរ និងចំលើយរបស់អតិថិជន។ |
| หงอหาุ่่มชื่อส                       | <b>ផ្តល់ការធ្វើតេស្តៈ</b> សូមគូសសញ្ញា 🖌 ក្នុងប្រអប់មិនយល់ព្រមធ្វើតេស្ត ករណីគាត់មិនយល់ព្រម ។  |


1

៣ ។ ប្រសិនបើទីតាំងធ្វើតេស្តនោះមានការធ្វើតេស្តស្វាយ (ឧទាហរណ៍ ការប្រើ HIV/Syphilis Daul Test តេស្ត សូមគូសសញ្ញា 🗸 ក្នុងប្រអប់លទ្ធផលតេស្ត រកមេរោគស្វាយពីលេខ១ ដល់ ២ (Bapid Syphilis)។ លេខសូរ៉ែទី២០ ការផ្តល់ប្រឹក្សាក្រោយតេស្ត: សូមគូសសញ្ញា 🗸 ក្នុងប្រអប់ មិនបានផ្តល់ប្រឹក្សា បើអតិថិជនមិនបានទទួល លេខសូរភេស ។ សម្ភាគសេសញ្ញា 🗸 ក្នុងប្រមល់បានសូវហើត១ និង អំណាច់ វ៉ុន ឆាំ។

សូមគូសសញ្ញា 🖌 ក្នុងប្រអប់យល់ព្រមធ្វើតេស្ត រួចសូមគូសសញ្ញា 🖌 ក្នុងប្រអប់លទ្ធផលតេស្ត ពីលេខ 🤊 ដល់

លទ្ធផលតេស្ត ។ សូមគូសសញ្ញា 🗸 ក្នុងប្រអប់បានផ្តល់ប្រឹក្សា និង បំពេញថ្ងៃ ខែ ឆ្នាំ។ អេខ៖អ្វ៉ងទី២១ ការបញ្ហូនទៅកាន់: សូមគូសសញ្ញា 🗸 ក្នុងប្រអប់ ពីលេខ១ ដល់ ៧ ដែលអ្នកផ្តល់ប្រឹក្សាបាន បញ្ហូនទៅកាន់សេវា។ ឧទាហរណ៍១ អតិថិជនម្នាក់មានពោគវិនិច្ឆ័យថាផ្ទុកមេរោគអេដស៍ ត្រូវគូសសញ្ញា 🗸 ក្នុងប្រអប់នៅពីមុខ លេខ១ សេវា ART និងសូមសរសេរឈ្មោះអ្នកផ្តល់ប្រឹក្សា និងចុះហត្ថលេខា។ ឧទារហណ៍២ បើគាត់ជាស្ត្រីមានផ្ទៃពោះ មានពោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍ ត្រូវគូសសញ្ញា 🗸 ក្នុងប្រអប់នៅពីមុខ លេខ១ សេវា ART រិចអ្នកផ្តល់ប្រឹក្សាត្រូវបំពេញ សាលកបំត្របញ្ហូនទៅផ្នែកសម្ភព ក្នុងប្រអប់នៅពីមុខ លេខ១ សេវា ART រួចអ្នកផ្តល់ប្រឹក្សាត្រូវបំពេញ សាលកបំត្របញ្ហូនទៅផ្នែកសម្ភព ដូច្នេះត្រូវគូសសញ្ញា 🗸 ក្នុងប្រអប់នៅពីមុខ លេខ៣ និងសូមសរសេរឈ្មោះអ្នកផ្តល់ប្រឹក្សាធ្វើតេស្ត និងចុះហត្ថ លេខាជំង។

# 3.5. Flow of data entry into ART database



### 3.6. Procedures to control data quality

- At site level: At ART clinic
  - ART team leader:
    - Organizes weekly meeting (preferably every Friday afternoon) among ART team members to clarify, discuss and solve any data quality problems (incomplete, missing, unreadable writing/recording, inconsistency, errors, etc.) may occur during the week.
    - Has data entry clerk assists him/her with the data quality checks (completeness, no missing required information, consistency, accuracy, and timeliness).
  - Data entry clerk:
    - Counts patient files to get the total number, write the number on the pile

- Verifies number of patients visited the clinic on the list of patient visit and number of patient files
- Checks the completeness of the "Forms" related to the required fields in each Form mentioned above before entry
- Runs frequency check:
  - Number of patient files (to match with the number counted early)
  - Any missing value of required variables. If there is any missing value, verify with the patient file
  - Consistency, for example, all patients without any sign of TB shall have Isoniazid prescribed and date start IPT filled in if the patient did not have date complete IPT filled in yet. (hard for the real practice)
- Runs frequency check of a few most important variables:
  - Number of newly enrolled patients with CD4 baseline requested
  - Number of patients eligible for viral load test have viral load tested
  - Number of patients with viral load: <40; 40-999; 1000+ copies/ml
- Indicators. To ensure the data quality at ART clinic, the following indicators will be reported at every weekly meeting of the ART team:
  - Number (%) of patient files entered on time (target: 100%).
  - Number (%) of patient files with incomplete records of any variables (target: not greater than 3%). The variables include patient ID, age, sex, date of first HIV positive, date of initial visit, date of ART initiation.
  - Number (%) of patient files with inconsistency of any fields (target: not greater than 3%).
  - Number (%) of patient files with timely viral load value (target: at least 90%). The list of patients tested vs eligible (base on provision guideline) considering using tool to generate VL reminder in the existing ART database
  - Number (%) of patient files with baseline CD4 (target: 100%).
- <u>At PASP level:</u> PASP Manager and data management officer (PDMO):
  - PASP with assistance from PDMO conducts routine monthly supervision to all ART clinics in the province,
  - Take 50% of the charts of patients who visited the clinic at last five days, and review:
    - The completeness of the charts on key variables but not limited to last viral load result, last CD4 result, risk screening on A2 form, number of sexual/shared needle

partners, number of children, EAC, HCV, and Cryptococcus screening.

- The consistency between the chart and database, meaning what are on the chart are entered in the database.
- The timeliness of the data entry, meaning all charts of the patients who visited clinic at the last five days were entered into the database.
- Measurement indicators for data quality
  - % of charts with complete entries (target 100%)
  - % of entries consistent with charts (target of at least 97%)
  - % of charts with timely entered (target 100%)
- At NCHADS-DMU level Data Management Officer
  - Measurement indicators for data quality
    - % of ART sites submitted back-up file on time (monthly basis – first week of coming month) to central level (target 100%)
    - % of ART sites using Drag & Drop Tool (target 100% at the end of 2019)
    - % of ART sites found error during the process of importing into ART aggregation database (target not more than 5%)

#### 4. Annex

|  | <b>ຂໍ</b> ເອດສິ          | ราชเย           | องมูลข้   | ಲೇವೆನ್      | ระสติลิ                              | ສງປ                          | ଞ୍ଚି (Ac           | lult Initi                   | al Visit F          | orm)         |                              |                     | ñ                      |
|--|--------------------------|-----------------|---|-------------|--------------------------------------|------------------------------|--------------------|------------------------------|---------------------|--------------|------------------------------|---------------------|------------------------|
| លេខកូដអ្នកជំងឺ<br>Clinic ID number                         |                          |                 |   |             |                                      |                              | ថ្ងៃខែរ្           | រ៉ាំមកពិរំ                   | វិត្យដំបូង          | i            | 1                            | / 20                | 1                      |
| O អ្នកជំងឺបាត់មុខហើរ<br>Patients lost then                 |                          | ញ្              |   |             | <b>ដអ្នកជំងឺពី</b><br>Clinic ID numl |                              |                    |                              |                     |              |                              |                     |                        |
| ឈ្មោះ  |                          |                 | ថ្ងៃ ដែ   | ខ ឆ្នាំកំពេ | ภิส                                  | 1                            | /                  | អា                           | ឃុ                  | ឆ្នាំ        | Oស្រី                        | (                   | O ប្រុស                |
| <b>ក៏រិតអប់រ៉ំ: □</b> ក្បាន<br>Education                   | 🗆 บงรษณ์                 | ուն τημ         | ]មច្យមសិរ   | յր 🗆        | ]មហាវិទ្យា                           | ល័យ                          | ចេះអាន             | ២ 🗆 ទេ                       |                     | បាទ          | ចេះសារផ                      | ឋរ?                 | ]ទេ<br>]បាទ            |
| <b>បញ្ចូនមកពី:</b> 🗆                                       | មកដោយខ្លួន<br>ក្រោមដែលអប |                 |   | -           | រសហគមន៍                              |                              |                    | ំ – – –<br>បស្ចក្រ័ចិត្ត     | និងរក្សាការ         | រសំងាត់ (    | មេរោគអេ<br>vccm<br>លផ្តល់ឈាម |                     |                        |
| 🗖 ផ្សេង១ (បញ្ច   | (PM                      | TCT)            |   |             |                                      | (TB P                        | rogram)            |                              | _                   | (Blood E     |                              |                     |                        |
| ិត្រខែឆ្នាំដែលលទ្ធផលផេ                                     |                          |                 |   | VCCT:       |                                      |                              |                    | រខក្ខដំ VC<br>CT Code        | ст                  |              |                              |                     |                        |
| / /20  | D1                       |                 |   |             |                                      |                              |                    | រខក្ខុដងតិថិ<br>:CT client c |                     |              |                              |                     |                        |
| លេខកូដកម្មវិធីវ្រេះងឡេ<br>ID from other Program            |                          | Target<br>Group |   |             |                                      |                              |                    | UIC                          |                     |              |                              |                     |                        |
|  |                          | PMRS II         |   |             | -                                    |                              |                    | -                            |                     |              | -                            |                     |                        |
|  |                          | ID POOF         | R   |             |                                      |                              |                    |                              |                     |              |                              |                     |                        |
| រ៉ូាសំជាផ្លូវការមកពី?<br>Official Transfer in?             | 🗆 ទេ                     | 🗌 បាទ           | មកពី .  |             |                                      |                              |                    | បខក្លដំកុម<br>ildren ID      | ns <b>P</b>         |              |                              |                     |                        |
| ថ្ងៃខែឆ្នាំដែលចាប់ផ្តើមប្រើ<br>Date started ART in Nationa |                          | រិធីជាតិ        | /   | /           |                                      | រខក្ខដ<br><sub>NRT num</sub> |                    |                              |                     |              |                              |                     |                        |
| ហត្ថលេខាអ្នកស្រង់ពត៌មាន                                    | Signature o              | of registe      | r   |             |                                      |                              | ឈ្មោះ N            | ame                          |                     |              |                              |                     |                        |
| เชอสู้โละ้อึแขอส   | งูอธุส จั                | ອສາເຖງ          | )<br>81<br>89<br>89<br>89<br>89<br>89<br>89<br>89<br>89<br>89<br>89<br>89<br>89<br>89 | (TB Past I  | Medical His                          | tory an                      | d Treatme          | nt)                          | 🛛 ម                 | าส           | □ត្ប                         | នេ                  | 🗌 មិនដីរ               |
| ការព្យាបាលបង្ការដោយ ll                                     | ស                        |                 | ]បាទ  | ៨           | 🗆 មិន                                | ដើង                          |                    |                              |                     |              |                              |                     |                        |
| ប្រភេទនៃជំងឺរបេង   | <br>(PTB)                | 8               | ]របេងក្រៅវ<br>(EP-TB)   | រូត ពេល     | ເຜດາອາບໍ່ເ                           | ផ្តើមឈី                      | ព្                 | ្យាបាលររ                     | បង:                 | ថ្ងៃខែ       | ឆ្នាំព្យាបា                  | າງ                  |                        |
| Type of TB   | ិវិជ្ជមានបេ<br>BK +      |                 | ជ្វមានបេកា/ត្ទី<br>BK -/Clinic  |             |                                      |                              | ្រ<br>ប្រភេ<br>(Ca | -<br>699 -                   | បារាទទី២<br>(Cat 2) | ប្រភេ<br>(Ca | ទទី៣ ស្រ                     | បារភទទី៤<br>(Cat 4) | 🗖<br>មិនជីង<br>Unknowr |
| បទ្ធផលព្យាបាល:<br>ក  |                          | umien           |   | <br>ชภฉัย   | <br>ស្លាប់                           | 100                          |                    |                              | ម្លៃ កំពុង          |              |                              | ខែឆ្នាំបញ្ចា        | ប់ការព្យាបាត           |

# Annex 1.1: Form A – Adult Initial Visit Form (front)

|                               |           | <b>ยุธ</b> สู้เฉลา                          | ແຫຼຍົງຊຸລສ່ຽງ       | arv (ARV Tre         | eatment History)          |                    |
|-------------------------------|-----------|---|---------------------|----------------------|---------------------------|--------------------|
| បញ្ជាក់                       | ឋំអិតការ  | ព្យោបាលដោយថ្នាំ                             | មន្ទីរពេទ្យ/ក្លីនិក | ថ្ងៃខែឆ្នាំចាប់ផ្តើម | ថ្ងៃខែឆ្នាំបញ្ឈប់         | កំណត់សំគាល់        |
| ឱសថ ARV                       |           |   |                     | 1 1                  | 1 1                       |                    |
| កន្លងទៅ រួម                   |           |   |                     | 1 1                  | 1 1                       |                    |
| បញ្ចូលPMTCT<br>Previous ARV   |           |   |                     | / /                  | 1 1                       |                    |
| including<br>PMTCT            |           |   |                     | 1 1                  | 1 1                       |                    |
| 🗆 ជាទ                         |           |   |                     | 1 1                  | 1 1                       |                    |
| 🗆 is                          |           |   |                     | 1 1                  | 1 1                       |                    |
|                               |           | ບູຍຣສີ່ເຈສາແປນ                              | <b>ໝ</b> າຍປີອີເສງເ | ားဆိုခံ (Other M     | edical Treatment History) |                    |
| ប្រភោទជំងឺ<br>(Type of illnes |           | បញ្ជាក់អំពីការព្យាបាលដោយ<br>ប្រើប្រាស់ថ្នាំ | មន្ទីរពេទ្យ/ត្តីនិក | ថ្ងៃខែឆ្នាំចាប់ផ្ដើម | ថ្ងៃខែឆ្នាំបញ្ឈប់         | សំកាល់             |
| Diabetes                      |           |   |                     | 1 1                  | 1 1                       |                    |
| Hypertension                  | on        |   |                     | 1 1                  | 1 1                       |                    |
| Abnormal Lipi                 | demia     |   |                     | / /                  | 1 1                       |                    |
| Renal disea                   | ise       |   |                     | 1 1                  | 1 1                       |                    |
| Anemia                        |           |   |                     | 1 1                  | 1 1                       |                    |
| Liver disea                   | se        |   |                     | 1 1                  | 1 1                       |                    |
| Hep B/ Hep                    | С         |   |                     | 1 1                  | 1 1                       |                    |
| Other                         |           |   |                     | 1 1                  | 1 1                       |                    |
|                               |           | <mark>ଞ୍ଚନିନ୍ୟୁହ୍ରିରଃଷ</mark> (Drug A       | llergy)             |                      | 🛛 មាន 🗌                   | ]គ្នាន 🗌 មិនដឹង    |
| ឈ្មោះឱុសថ                     |           | ប្រតិកម្ម                                   | ថ្ងៃ ខែ ឆ្នាំ       | ឈ្មោះឱុសថ            | ប្រតិ                     | កម្ម ថ្ងៃ ខែ ឆ្នាំ |
|                               |           |   | 1 1                 |                      |                           | 1 1                |
|                               |           |   | 1 1                 |                      |                           | 1 1                |
|                               |           |   | 1 1                 |                      |                           | 1 1                |
| ហត្ថលេខាអ្នកស្រង់ព            | តិមាន Sig | nature of register                          |                     |                      | ឈ្មោះ Name                |                    |

#### Annex 1.2: Form A – Adult Initial Visit Form (back)

| លេខកូដអ្នកជំងឺ ា  | linic ID number   |  |  |                                 |                             |                                      |   |         |
|---|---|--|--|---------------------------------|-----------------------------|--------------------------------------|---|---------|
| ឈ្មោះ   |   |  | ថ្ងៃ ខែ ឆ្នាំកំណើត   | 1 1                             | អាយុ                        | ឆ្នាំ                                | □ស្រី                                       | 🗆 ប្រុស |
| ថ្ងៃខែឆ្នាំ ធ្វើបច្ចុប្ប  | ន្នភាពពត័មា   | ានអ្នកជំងឺ   | / /  | 201                             |                             |                                      |   |         |
| ស្ថានភាពផ្ទាល់ខ្លួន   |   | 🗆 នៅលីវ  | <b>ា</b> រេ <b>រ៉</b> បការ   | 🗆 លែងលះ                         | □មេ/ពោះម៉ា                  | យ                                    | មុខរបរ                                      |         |
| អាស័យដ្ឋាន:   | ក្រុមទី   | រុ   | រូវលេខ   | ភូមិ                            |                             | ឃុំ/រ                                | សង្កាត់                                     |         |
|   | ស្រុក/ខ័ព   | ហ្ន  | ខេត្ត/   | /ក្រុង                          | លេខ                         | ទូរស័ព្ទ                             |   |         |
| ឈ្មោះអ្នកទំនាក់ទំរ  | ธุรุธิอ:  | អាស័យដ្ឋាន   | :  |                                 |                             | លេខ                                  | ទូរស័ព្ទ                                    |         |
| ឈ្មោះអ្នកទំនាក់ទំរ  | នងទី២:  | អាស័យដ្ឋាន   | 1:   |                                 |                             | លេខ                                  | ទូរស័ព្ទ                                    |         |
|   |   |  |  | <u> </u>                        |                             |                                      |   |         |
| ទទួលការឧបត្ថម្ភព  | ะการระ  | សកម្មភាពសប<br>ការក្រៅរដ្ឋាភិប  |  | ឈ្មោះ នងទតាងរប                  | លលកម្មភាពលប់គេមងះ           | (Name a                              | Ind location of CA                          | team):  |
|   | ដាយ:<br>អង្គ  |  |  | ឈ្មោះ នងទតាងរប                  | លលកម្មភាពលប់គេមង៖           | (Name a                              | Ind location of CA                          | team):  |
| ហត្ថលេខាអ្នកស្រង<br>ថ្ងៃខែឆ្នាំ ធ្វើបច្ចុប្ប  | ដាយ:<br>អង្គ<br>វំពតិមាន  | mរក្រៅរដ្ឋាភិប<br>ពនអ្នកជំងឺ<br>I  | IRI (CANGO)  | 201                             | ឈ្មោះ                       |                                      |   | team):  |
| ហត្ថលេខាអ្នកស្រង<br>ថ្ងៃខែឆ្នាំ ធ្វើបច្ចុប្ប  | ដាយ: <sub>អង្គ</sub><br>រំពត៌មាន<br><mark>ន្លភាពពត័ម</mark>   | ការក្រៅរដ្ឋាភិប<br><mark>នេអ្នកជំងឺ</mark><br>នៅលីវ                        | เญ (CANGO)<br>/ /<br>รงุ†ัชสาม   | 201<br>□លែងលះ                   | 1                           |                                      | មុខរបរ                                      | team):  |
| បាត្ថលេខាអ្នកស្រង<br><mark>ថ្ងៃខែឆ្នាំ ធ្វើបច្ចុប្ប</mark><br>ស្ថានភាពផ្ទាល់ខ្លួន                       | ដាយ: <sub>អង្គ</sub><br>វំពតិមាន<br><mark>ន្ទភាពពត័ម</mark><br>ក្រុមទី                                  | ការក្រៅរដ្ឋាភិប<br><mark>នេអ្នកជំងឺ</mark><br>🗆 នៅលីវ                      | ល (CANGO) / / ប្រវេប្រការ រដូវលេខ  | 201<br>⊡លែងលះ<br>ភូមិ           | ឈ្មោះ                       | យ<br>ឃុំ/រ                           |   | team):  |
| ហត្ថលេខាអ្នកស្រង<br><mark>ថ្ងៃខែឆ្នាំ ធ្វើបច្ចុប្ប</mark><br>ស្ថានភាពផ្ទាល់ខ្លួន<br>អាស័យដ្ឋាន:         | ដាយ: <sub>អង្គ</sub><br>វំពតិមាន<br><mark>ន្ទភាពពត័ម</mark><br>ក្រុមទី<br>ស្រុក/ខ័ព                     | ការក្រៅរដ្ឋាភិប<br><mark>នេអ្នកជំងឺ</mark><br>នៅលីវ<br>ហ្ន                 | លេ (CANGO)<br>/ /<br>រៀបការ<br>រូវលេខ<br>ខេត្ត/  | 201<br>⊡លែងលះ<br>ភូមិ           | ឈ្មោះ                       | យ<br>ឃុំ//<br>ទូរស័ព្ទ               | មុខរបរ<br>សង្កាត់                           | team):  |
| ឈ្មោះអ្នកទំនាក់ទំ   | ដាយ: <sub>អង្គ</sub><br>វិពតិមាន<br><mark>ន្លភាពពត័ម</mark><br>ក្រុមទី<br>ស្រុក/ខ័ព<br>នងទី១:           | ការក្រៅរដ្ឋាភិប<br><mark>នេអ្នកជំងឺ</mark><br>បានៅលីវិ<br>ព្<br>អាស័យដ្ឋាន | លេ (CANIGO) / / □ រៀបការ រ៉ូវលេខ ខេត្ត/ នេះ  | 201<br>⊡លែងលះ<br>ភូមិ           | ឈ្មោះ                       | យ<br>ឃុំ/រ<br>ទូរស័ព្ទ<br>លេខ        | មុខរបរ<br>សង្កាត់<br>ទទូរស័ព្ទ              | team):  |
| ហត្ថលេខាអ្នកស្រ<br>ថ្ងៃខែឆ្នាំ ធ្វើបច្ចុប្ប<br>ស្ថានភាពផ្ទាល់ខ្លួន<br>អាស័យដ្ឋាន:<br>ឈ្មោះអ្នកទំនាក់ទំអ | ដាយ: <sub>អង្គ</sub><br>វ់ពតិមាន<br><mark>ន្ទភាពពត័ម</mark><br>ក្រុមទី<br>ស្រុក/ខ័ព<br>នងទី១:<br>នងទី២: | ការក្រៅរដ្ឋាភិប<br>នេអ្នកជំងឺ<br>បានៅលីវ<br>រ<br>អាស័យដ្ឋាន<br>អាស័យដ្ឋាន  | លេ (CANIGO) / / □ រៀបការ  រូវលេខ ខេត្ត/ | 201<br>□លែងលះ<br>ភូមិ<br>′ក្រុង | ឈ្មោះ<br>ាមេ/ពោះម៉ារ<br>លេខ | យ<br>ឃុំ/រ<br>ទូរស័ព្ទ<br>លេខ<br>លេខ | មុខរបរ<br>សង្កាត់<br>ទទូរស័ព្ទ<br>ទទូរស័ព្ទ |         |
| ហត្ថលេខាអ្នកស្រង<br><mark>ថ្ងៃខែឆ្នាំ ធ្វើបច្ចុប្ប</mark><br>ស្ថានភាពផ្ទាល់ខ្លួន<br>អាស័យដ្ឋាន:         | ដាយ: អង្គ<br>វិពត៌មាន<br><mark>ន្ទភាពពត៍ម</mark><br>ស្រុក/ខ័ព<br>នងទី១:<br>នងទី២:<br>                   | ការក្រៅរដ្ឋាភិប<br><mark>នេអ្នកជំងឺ</mark><br>បានៅលីវិ<br>ព្<br>អាស័យដ្ឋាន | <ul> <li>INI (CANIGO)</li> <li>/ /</li> <li>/ /</li> <li>□ เปีบาบ</li> <li>มีประการ</li> <li>มีประการ</li> <li>มีประการ</li> <li>มีประการ</li> </ul>   | 201<br>□លែងលះ<br>ភូមិ<br>′ក្រុង | ឈ្មោះ                       | យ<br>ឃុំ/រ<br>ទូរស័ព្ទ<br>លេខ<br>លេខ | មុខរបរ<br>សង្កាត់<br>ទទូរស័ព្ទ<br>ទទូរស័ព្ទ |         |

#### Annex 2.1: Form A1 – Adult Updated Information Form

| ສໃສອຸອາດ   | នាខ្លែសម្រ       | ອອຸດອຸດ     | ຮູຍຮູໜູ        | ទ និទតែ      | ៤១ គេ ដែងអូ      | เลร่อื่ | ເຂີ່ຮູງເ | ធ្វើតេស្តភេទទោកអង  | <b>ిణ్</b> (PN                            | ITT Initia   | al Asse             | ssment Fo       | orm )    | ಣದ         |
|--|------------------|-------------|----------------|--------------|------------------|---------|----------|--|---|--------------|---------------------|-----------------|----------|------------|
| លេខកូជគ្លីនិក/AF   | RT:              |             |                |              |                  |         | ig i     | ខ ឆ្នាំមកពិនិត្យ:  | យល់ព្រ                                    | មចំពោះ       | :                   | [               |          |            |
| Clinic ID/ART#   | :                |             |                |              |                  |         |          | .//២o  | ការជូនដ                                   | រំណឹង        |                     | បាទ             | /ចាស     | ទេ         |
| ការពិនិត្យស្រាវ ជ្រ  | ាវរកកត្តាប្រ     | រឈម៖        |                |              | ធ្លាប់           | ៦ខែ     | មិនព្លា  | ប់   | 1   |              |                     | ធ្លាប់          | ៦ខែ      | មិនធ្លាប់  |
| ធ្លាប់រួមភេទជ  | ាមួយដៃគូរ៉ែ      | ដលដឹងថា     | មានផ្ទុកមេ     | រោគអេដត      | រ័ 🗌             |         |          | ធ្លាប់ចាក់ថ្នាំញៀន                                       | S   |              |                     |                 |          |            |
| ធ្លាប់រួមភេទជ  | ាមួយស្ត្រី       |             |                |              |                  |         |          | ធ្លាប់ប្រើម្នុលស៊ឺរ៉ាំ                                   | ងរួមគ្នា                                  |              |                     |                 |          |            |
| ធ្លាប់រួមភេទជ  | ាមួយបុរស         |             |                |              |                  |         |          | ទទួលបានប្រាក់ត   | សម្រាប់កា                                 | ររួមភេទ      |                     |                 |          |            |
| ធ្លាប់រួមភេទជ  | ាមួយក្រមបំ       | លែងភេទ      |                |              |                  |         |          | បានផ្តល់ប្រាក់ស  | ម្រាប់ការរូ                               | មភេទ         |                     |                 |          |            |
| ធ្លាប់រួមភេទជ  |                  |             |                |              |                  |         |          | ព្លាប់ធ្វើអន្តោប្រវេ                                     |   |              | าร                  |                 |          |            |
|  |                  |             |                |              |                  |         |          | (ក្នុងឬក្រៅប្រទេវ  |   |              |                     |                 |          |            |
| ចំនួនដៃគូ/កូនបង្កើរ  | ត(អាយុក្រោ       | មេ១៥ឆ្នាំ)ៅ | បច្ចុប្បន្នរប  | ស់អ្នកជំងឺ៖  | ចំនួនដៃគូរួមវេ   | ñ9      |          | 1  |   |              | ចំនួ                | នកូនបង្កើត      | i II_    | I          |
| ជៃតូទី១ (Partne  | r 1)             |             | •              |              |                  |         |          |  |   |              |                     |                 |          |            |
| ឈ្មោះ  |                  |             |                |              |                  |         | អាយុៈ    | :  |   | រោទ          |                     | ប្រុស           |          | 🗌 ស្រី     |
| អាយដ្ឋាន:  |                  |             |                |              |                  |         |          |  |   | លេខទូរ       | សព្វៈ               |                 |          |            |
| ទំនាក់ទំនងជាមួយ  | អ្នកជំងឺ៖        |             |                |              |                  |         | ការជា    | បចំផែនការជូនដំណឹង៖                                       |   |              | _                   |                 |          |            |
| <br>ប្រពន្ធ\ថ្គី\គូដ                                       | -                |             |                | សង្សារ       |                  |         |          | ំ<br>ពន្យារ ពេលដោយសារ IP                                 | PV:អកជំ                                   | ងឺបានឆើ      | យរបារ               | /ចាសៈចំរ        | ពាះសំណរ  | រipvណាមយ   |
| ដៃគូរួមភេទជ  |                  |             |                | ប្រើម្នុលរួម | អគា              |         |          | <b>បញ្ជូនដោយអ្នកជំងឺ</b> : អ្នក                          |   |              |                     |                 |          | υ          |
| 🔲 ផ្សេងៗ:  |                  |             |                | ·U-a,        | - <del>a</del> - |         |          | បញ្ជូនដោយ អ្នកផ្តល់សេវា                                  |   |              |                     |                 |          | វតអកបំងឺ   |
| ៃ <sup>ពេ</sup> បូដ <sup>ទ្ធ</sup> ៈ<br>ដៃពូបង្កហិង្សា (IF |                  |             |                |              | បាទ/ចាស          | ទេ      |          | បញ្ចូនដោយ មានលក្ខខណ្ឌ<br>បញ្ចូនដោយ មានលក្ខខណ្ឌ           |   |              |                     |                 |          |            |
| វាយទាត់ទះ  |                  | ងតាមមេរ     | <del>1</del> 2 |              |                  | _       |          | ។ ក្រោយថ្ងៃនេះ   |   |              |                     |                 |          |            |
| ឆ្លាប់គំរាមកំរែ  |                  | ណាយផ្ទា     |                |              |                  |         |          | បញ្ជូនដោយអ្នកជំងឺនិងអ្ន                                  |   |              |                     |                 |          |            |
| ធ្លាប់បង្ខំរួមភេ   | -                | 100181      | 10.8000        | **           |                  |         |          | <b>បណ្តូនដោយ ភ្នាដែងនងភ្ន</b><br>ជូនដំណឹងដល់ដៃគូនៅថ្ងៃរំ |   |              |                     | ផ្ទារដ្តលេស     | ហា សារប  | ហារស្ពា    |
| <sub>ព្ភាលា</sub> មទាក់ទ                                   |                  | មោងហេត្តរ   | WI-10816       | ป            |                  |         | 0108     |  | 8/  | /            | - 1                 |                 |          |            |
| ពារស្វាយចេ ទាពទ  |                  | and at a la | méani          | ****         | 1                |         | លទ្ធផ    | <b>ប</b> ដិសេធការធ្វើតេស្ត                               |   |              |                     |                 |          |            |
| ថ្ងៃ ខែ ឆ្នាំ  | ទូរស័ព្វ/<br>(D) |             | <u> </u>       | ដត្វបាន?     | កំណត់សំរ         | គាល់    |          | 0 11   | រ្ទ័មាន(+)                                | uite.        | 50()                | ទឹក             | ເລຕະຕິດດ | ត់បាន(+/-) |
|  | (P)              | (V)         | បាន            | 19           |                  |         |          |  | -   |              |                     | មត              |          | inuis(+/-) |
|  | 0                | 0           | 0              | 0            |                  |         | -        |  | )<br>~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ |              | )                   |                 | 0        |            |
|  | 0                | 0           | 0              | 0            |                  |         |          | ដឹងថាមានផ្ទុកមេរោគអេដរ                                   | -   | ) នជារោ<br>រ | ជទទួរ<br>           | រការព្យាជា<br>រ | iu:      |            |
|  | 0                | 0           | 0              | 0            |                  |         |          | លេខកូដគ្លីនិក/ART:                                       |   | II           |                     |                 | _!       |            |
| /<br>ជៃពូទី២ (Partne                                       | 0                | 0           | 0              | 0            | <u> </u>         |         |          | ផ្សេងៗ:  |   |              |                     |                 |          |            |
| ឈ្មេ៖<br>ឈ្មោះ   | n 2)             |             |                |              |                  |         | អាយុៈ    |  |   | វោទ          |                     | ប្រស            |          | 🗌 ស្រី     |
| អាយជ្វាន:  |                  |             |                |              |                  |         |          |  |   | លេខទូរ       | <u>لا</u><br>۱۳۴۵ - | 6,10            |          |            |
| -  |                  |             |                |              |                  |         |          |  |   |              |                     |                 |          |            |
| ទំនាក់ទំនងជាមួយ<br>  | -                |             | _              |              |                  |         | -        | បចំផែនការជូនដំណឹង៖                                       | Se  |              |                     |                 |          |            |
| ប្រពន្ធ\ប្ដី\តូដ   |                  |             |                | សង្សារ<br>ដ  |                  |         |          | ពន្យាវពេលដោយសារ IP\                                      |   |              |                     |                 |          | NPV ណាមួយ  |
| 🔲 ដៃគូរួមភេទជ  | າບເບາບ           |             |                | ប្រើម្ជុលរួម | អគ្នា            |         |          | <b>បញ្ចូនដោយអ្នកជំងឺ</b> : អ្នក                          |   |              |                     |                 |          |            |
| 🔲 ផ្សេងៗ:  |                  |             |                |              |                  |         |          | បញ្ចូនដោយ អ្នក ផ្តល់សេវា                                 |   |              |                     |                 |          |            |
| ដៃពូបង្កហិង្សា (IF   |                  |             |                |              | បាទ/ចាស<br>      | ទេ      |          | បញ្ចូនជោយមានលក្ខខណ្ឌ                                     |   |              |                     |                 |          |            |
| វាយ ទាត់ ទះ<br>ធ្លាប់គំរាមកំរែ                             |                  | ងកាយអ្នក    | ñ?             |              |                  |         |          | /។ ក្រោយថ្ងៃនេះ<br>បញ្ជូនដោយអ្នកជំងឺនិងអ្ន               |   |              |                     |                 |          |            |
| ធ្លាប់គរាមកំព<br>ធ្លាប់បង្ខំរួមភេ                          |                  | មោនលក្ខ     | ណៈសមរម         | រ្យ          |                  |         |          | បណ្ដូងណេយ អ្នក ជជនជអ្ន<br>ជូនដំណឹងដល់ដៃគូនៅថ្ងៃរំ        |   |              |                     | រដ្ឋកង្កលេវេ    | បរា នជល  | របាការគ្នា |
| ការព្យាយាម ទាក់ទ   |                  |             |                |              |                  |         | លទ្ធផ    |  |   |              |                     |                 |          |            |
| کہ ماد   | ទូរស័ព្វ/        | ទៅផ្ទាល់    | ទាក់ទង         | ជ គូបាន ?    | محمد مع          |         |          | បដិសេធការធ្វើតេស្ត                                       |   |              |                     |                 |          |            |
| ថ្ងៃ ខែ ឆ្នាំ  | (P)              | (V)         | បាន            | 19           | កំណត់សំរ         | A110    |          | ព្រមធ្វើតេស្ត HIV: វិជ្ជ                                 | រ្ធំមាន(+)                                | អវិច្        | រ្វិមាន(-           | ) មិន           | អាចកំណ   | ត់បាន(+/-) |
| /  | 0                | 0           | 0              | 0            | <u> </u>         |         | 1        | លទ្ធផលៈ (  | С   | (            | С                   |                 | 0        |            |
| /  | 0                | 0           | 0              | 0            | (                |         |          | ដឹងថាមានផ្ទុកមេរោគអេដរ                                   | ស៍ (HIV+                                  | ) និងកំពុ    | ងទទួព               | រការព្យាបា      | លៈ       |            |
| /  | 0                | 0           | 0              | 0            | <u> </u>         |         | 1        | លេខកូដគ្លីនិក/ART: 📘                                     |   |              |                     |                 |          | <u>   </u> |
| /  | 0                | 0           | 0              | 0            |                  |         |          | ផ្សេងៗ:  |   |              |                     |                 |          |            |
| IPV = Intimate Par   | <u>.</u>         |             | ង្កហិង្សា)     |              | P = P            | hone    | . –      | V = Visit  |   |              |                     |                 |          |            |

Annex 3.1: Form A2 – PNTT Initial Assessment Form for Partners

| នម្រច់ទាយតម្លៃសម្រាម់ការទូនដំណិច តិចស្វែចរតវេ<br>( PNTT Initial Assessn   |                  | ធ្វីតេស្តរក | ເຮເລສເ    | H28         |             | ಣಲ          |
|---|------------------|-------------|-----------|-------------|-------------|-------------|
| ព្វនទី១ (Child 1)   |                  |             |           |             |             |             |
| ឈ្មោះ   | អាយុៈ            |             | ភេទ       |             | ប្រុស       | 🗌 ស្រី      |
| អាសយដ្ឋាន:  | 1                |             | លេខទូរ    | ស័ព្វ:      |             |             |
|   | ការព្យាយាម ទាក់ទ | ስ           |           |             |             |             |
| <b>បញ្ជូនដោយ អ្នកជំងឺ</b> : អ្នកជំងឺនឹងនាំកុមារមកពិនិត្យដោយខ្លួនឯង  | · · · ·          | ទូរស័ព្វ    | 'ទៅផ្ទាល់ | ទាក់ទង      | ជៃគូបាន?    |             |
|   | ថ្ងៃ ខែ ឆ្នាំ    | (P)         | (V)       | បាន         | 19          | កំណត់សំគាល់ |
| ជីពុកម្តាយឬអ្នកថែទាំកុមារឱ្យនាំកុមារមកមកពិនិត្យ   | //               | 0           | 0         | 0           | 0           |             |
| 🔲 បញ្ចូនដោយមានលក្ខខណ្ឌ : អ្នកជំងឺនឹងនាំកុមារមកពិនិត្យត្រឹមថ្ងៃទី/។  | /                | 0           | 0         | 0           | 0           |             |
| ក្រោយថ្ងៃនេះ អ្នកផ្តល់សេវាថៃទាំសុខភាពនឹងទាក់ទងឪពុកម្តាយឬអ្នកថែទាំ<br>កុមារឱ្យនាំកុមារមកមកពិនិត្យ  | //               | 0           | 0         | 0           | 0           |             |
| 🔲 <b>បញ្ចូនដោយ អ្នកជំងឺនិងអ្នក ផ្តល់សេវា</b> : អ្នកជំងឺនិងអ្នកផ្តល់សេវាថែទាំ<br>សុខភាព នឹងធ្វើការរូមគ្នាដើម្បីនាំកុមារមកពិនិត្យនៅថ្ងៃទី// | //               | 0           | 0         | 0           | 0           |             |
| លទ្ធផលនៃការនាំកុមារមកពិនិត្យ៖   |                  | _1          | 2         |             |             |             |
| 🔲 បដិសេធការធ្វើតេស្ត  | 🔲 ដឹងថាមានផ្ទុ   | កមេរោគអេ    | ដស៍ (HIV+ | -) និងកំពុង | ទទួលការព្យា | បាល:        |
| <br>ព្រមធ្វើតេស្ត HIV: វិជ្ជមាន(+) អវិជ្ជមាន(-) មិនអាចកំណត់បាន(+/-)   | <br>លេខកូដគ្គីនិ | ñ/ART:      |           |             |             |             |
| ngan: 0 0 0   | 🔲 ផ្សេងៗ:        | _           |           |             |             |             |
| ក្នុនទី២ (Child 2)  |                  |             |           |             |             |             |
| ឈ្មោះ   | អាយុៈ            |             | វេក ទ     |             | ប្រុស       | ស្រី        |
|   |                  |             |           |             | 6,10        |             |
| អាសយជ្នាន:  |                  |             | លេខទូរ    | ស័ព្ទ:      |             |             |
| ការរៀបចំផែនការនាំកុមារមកពិនិត្យ៖  | ការព្យាយាម ទាក់ទ | ስ           |           |             |             |             |
| 🔲 <b>បញ្ហូនជោយអ្នកជំងឺ</b> : អ្នកជំងឺនឹងនាំកុមារមកពិនិត្យដោយខ្លួនឯង   | ថ្ងៃ ខែ ឆ្នាំ    | ទូរស័ព្វ,   | 'ទៅផ្ទាល់ | ទាក់ទង      | ជៃ ពូបាន ?  | កំណត់សំគាល់ |
| 🔲 <b>បញ្ចូនដោយ អ្នក ដល់សេវា :</b> អ្នកផ្តល់សេវាថៃទាំសុខភាពនិងជូនដំណឹងដល់  | 19 10 ¥.         | (P)         | (V)       | បាន         | 19          |             |
| ឪពុកម្តាយឬអ្នកថៃទាំកុមារឱ្យនាំកុមារមកមកពិនិត្យ  | !!               | 0           | 0         | 0           | 0           |             |
| 🔲 បញ្ចូនដោយមានលក្ខខណ្ឌ : អ្នកជំងឺនឹងនាំកុមារមកពិនិត្យត្រឹមថ្ងៃទី / /។   | //               | 0           | 0         | 0           | 0           |             |
| ក្រោយថ្ងៃនេះ អ្នកផ្តល់សេវាថៃទាំសុខភាពនឹងទាក់ទងឪពុកម្តាយឬអ្នកថៃទាំ<br>កុមារឱ្យនាំកុមារមកមកពិនិត្យ  | //               | 0           | 0         | 0           | 0           |             |
| 🔲 <b>បញ្ហូនដោយអ្នកជំងឺនិងអ្នកផ្តល់សេវា</b> : អ្នកជំងឺនិងអ្នកផ្តល់សេវាថែទាំ  | 1 1              | 0           | 0         |             | $\cap$      |             |
| សុខភាព នឹងធ្វើការរួមគ្នាដើម្បីនាំកុមារមកពិនិត្យនៅថ្ងៃទី/  | /                | 0           | 0         | 0           | 0           |             |
| លទ្ធផលនៃការនាំកុមារមកពិនិត្យ៖   |                  |             |           |             |             |             |
| 🔲 បដិសេធការធ្វើតេស្ត  | 📋 ដឹងថាមានផ្ទុ   | កមេរោគអេ    | ដស៍ (HIV+ | -) និងកំពុង | ទទួលការព្យា | បាល:        |
| 🔲 ព្រមធ្វើតេស្ត HIV: វិជ្ជមាន(+) អវិជ្ជមាន(-) មិនអាចកំណត់បាន(+/-)   | លេខកូដគ្លីនិ     | ñ/ART:  _   | _ _       | I           | _           | <u> </u>    |
| លទ្ធផល: 🔿 🔿   | 🔲 ផ្សេងៗ:        |             |           |             |             |             |

#### Annex 3.2: Form A2 – PNTT Initial Assessment Form for Children

| លេខក្កុងអ្នកជំងឺ   |  | มูละ้อังถณษล  |   | (Adult Patient<br>លេខក្រដ ART  |                                   | азну<br>  | 1   | 1  |                              |   | <u> </u>                      | <u> </u>            |
|--|--|---|---|--|-----------------------------------|---|---|--|------------------------------|---|-------------------------------|---------------------|
| Clinic ID number   |  |   |   | (ART number)   |                                   |   |   |  |                              |   |                               |                     |
| ថ្ងៃ.ខែ.ឆ្នាំពិនិត្យ: /  | / 201  | Oមកពី   | និព្យដំបូង  | O មកមុនពេ  | លកំណត់                            | O មកពី  | វិព្យពាមការ   | រកំណត់                                   |                              | O ម                                       | កពិនិត្យប                     | បីព                 |
|  |  |   |   |  | <b>~</b> <sup>2</sup>             | O គ្មានផ្ទៃពេ   | n= O  | មានផ្ទៃ                                  | ពោះ                          | O រលូ                                     | n 0                           | រលុះ                |
| ឈ្មោះ  |  | អាយុ  | ຊີ່ງ  | O ប្រុស  | О ផ្ត្រី                          | មានផ្ទៃពោះរំ  | តថ្លៃដែលជ្រ   | រូវសំរាល                                 | <b>ŋ</b> a :                 | /   | /1009.                        |                     |
| ទំឯន់ Kg កំពស់   | cm កំដៅ  | ℃ ជីព   | ចរ  | ចង្វ   | ាក់ដំង្ហើម                        |   | សំព   | ាធណាម                                    |                              | /   |                               |                     |
| <b>ផ្តល់ការអប់រំអំពី: </b> ៣ករបង្ការ   | สลิกายเมต  | ART<br>Adherence  | 🛛 ការពន្យារ   |  | 3 Infection<br>ontrol             | 🛛 ស្ថានរ  | ពពដៃត្  | C  | ]ការប្រើ                     | ព្រាស់ព្រ                                 | សាមអនា                        | ម័យ                 |
| ສາສເຊີເຊິ່ງຊູ  | <b>ສ່ນເຮງງ</b> ຄະນາຄ   | อาหล่งฉลัส  |   |  | สวเ                               | ពេ៌តិត្យសុខគា   | ពអោពង   | ຩຒ຺຺າຬ                                   | อีแชอ                        |   |                               |                     |
| ព្រះរាទអពិថិជន: O ថ្មី O ថ្មី  | រាប់ប្រើ O ចាស់  | Oកំពុងច្រើប្រាល់រ   | នាកន្លែងផ្សេង   |  |                                   | រយៈពេល ៤  | សប្តាហ៍ ចុង   | ក្រោយៈ                                   | :                            |   |                               |                     |
| ថ្ងៃខែឆ្នាំ ចាប់ផ្តើមប្រើមធ្យោបាយ:   | / /201   | មធ្យោបាយដែលកំពុង  | ច្រើប្រាល់  | 🔺 ធ្លាប់មានក្អា  | î (Cough, ar                      | nytime of any dur   | ation?)   | C  | <b>)</b> ຍາສ                 |   | О គ្នា                        | 8                   |
| មធ្យោបាយ ដែលបានផ្ដល់:  |  | -   |   | 🔹 ធ្លាប់មានក្មេ  | 38 (Fever                         | , anytime of any o  | luration?)  | C  | D ຫາສ                        |   | О គ្នា                        | 8                   |
| 🗖 ស្រោមអនាម័យ 🤉 ចំនួន  | 0  | -   |   | រ<br>* ស្រុកទំំងន់   | 4                                 |   |   | C  | D ຫາສ                        |   | <br>O គ្នា                    | 8                   |
| □ ថ្នាំត្រាប់ : Oស៊ី អូ ស៊ី : ចំនួន<br>Oអី អូ ស៊ី : ចំនួន  |  | -   |   | 0  | ជាកខុសធម្ម                        | រុពានៅពេលយា   | j   |  |                              |   |                               |                     |
| ⊖រាអូសុ: ចនួនដប  | បង្ខះ  | -   |   | រយៈពេល ២   | រ សប្តាហ៍ ឬ                       | រុ លើស  |   | C  | D ຫາສ                        |   | О ព្នា                        | ន                   |
| ការពិនិត្យរកអាតសញ្ហាជំងឺកាមអាត:  |  |   |   |  |                                   |   |   |  |                              |   |                               |                     |
| <ul> <li>ហូរខ្លះពាមប្រដាច់រោទ ឬ បង្ក</li> </ul>  |  | <b>ວ<sub>ິຫຼາຍ</sub> •</b> ພໍແ  | រាំ ឬ រលាកប្រដា   | ວ່າມາອ 🔿 ອາສ 🤇   | )<br>ភ្លាន                        | • សិរមាន់   | ឬ ដុំសាច់ដុះជ   | រីប្រដាប់ទ                               | na 🕻                         | ายเร                                      | ဝရ္ရာရ                        |                     |
| សំរាកពេទ្យបន្ទាប់ពីពេលពិនិក្យចុងព្រ  |  | •   |   |  |                                   |   |   |  |                              |   |                               |                     |
|  |  | Oបាទ ប៉ុន្មាន   | ខ្មែះ   | មូលហេតុនៃការចូ   | លសំរាកពេ                          | ទ្យ   |   |  |                              |   |                               |                     |
| លេះកាត់ទៀបឆ្នាំបត់តែលេះឆេះឲ្យចុំជា។<br>ការវាយតំលៃលើការលេបច្នាំ:  |  | Oបាទ បុន្មាន<br>រាំ ARV ពេលមកពិនិត្យ  | •   | • 1 •  |                                   | ទ្យ   |   | ប៉ុន្មានដ                                |                              |   |                               |                     |
|  | ហ្លួទលេបថ្ន  | ា ARV ពេលមកពិនិត្យ  | ចុងក្រោយ  | • 1 •  | លសំរាកពេ<br>)បាទ                  | ອງອງ<br>ສາເຄີລິສູງ  |   | ប៉័ន្មានដ                                |                              |   |                               | ••                  |
| ការវាយតំលៃលើការលេចថ្នាំ:   | ហ្លួទលេបថ្ន  | ្រុ<br>ARV ពេលមកពិធិត្យ   | ទុងក្រោយ<br>ស្បិបរាប់   | Detail   | )បាទ                              | ສາເຕີອິສງ   |   | ប៉័ន្មានដ                                |                              |   |                               |                     |
| ការវាយតំលៃលើការលេបត្តា:<br>រួមនណ្តី៩ីទីបច្ចុយ្យ  | អ្នមលេបថ្ល<br>ខ្លួ Current Medic   | ា ARV ពេលមកពិនិត្យ<br>cal History<br>គារ៖សន្លិដ្ឋ:  | ចុងក្រោយ<br>ព្យបរាប់<br>នេ សិទ នៃដ  | O18 O  | ាបាទ<br>nent and                  | ආාගිම්අ<br>1 Plan   |   | ប៉័ន្មានដ                                | b                            |   |                               |                     |
| ការវាយតំលៃលើការលេបថ្នាំ:<br>រួមនណ្តិទ័ទីមចុយ្ប<br>ចំណាត់ថ្នាក់ដំងីតាម wнo?   | ហ្លួទលេបថ្ន  | i ARV ពេលមកពិធិត្យ<br>cal History<br>គារសេទ្តិដ្ឋី:<br>2 () 3 ()  | ຊະນະເງກາໝ<br>ມາງບາກບໍ<br>ເຂື້ອເຮືອ<br>2 4   | Oig       Detail       លិការ៖       លិការ៖       ស្រតិនេះបីកើតពេះ  | nentano<br>18:                    | ສາະຄີຜິສູງ<br>1 Plan<br>ກັບນິດູຄະ   | Examinati<br>O?ជ្រូម                                      | ប៉ុត្នានដ<br>on<br>រានបេកា               | (                            | Dអវិជ្ជា                                  | មានបេក                        | ν                   |
| ការវាយតំលៃលើការលេបថ្នាំ:   | អ្នមលេបថ្ល<br>ខ្លួ Current Medic   | ា ARV ពេលមកពិនិត្យ<br>cal History<br>គារ៖សន្លិដ្ឋ:  | ចុងក្រោយ<br>ព្យបរាប់<br>នេ សិទ នៃដ  | তাও ত<br>Detail<br>ইলম Assessn<br>[ព្រសិនបើកើតអះច<br>(If TB) :   | าตร<br>nentano<br>มะ<br>O         | ศารกรีซิศา<br>1 Plan<br>กบปกตูก:<br>กบปกตูก:  | Examinati<br>Oវិជ្ជម<br>( BK                              | ប៉ុន្មានដ<br>on<br>ពនបេកា<br>( + )       | ង(                           | Dាវិជ្ជា<br>in ( BK                       | មានបេក<br>- / Clin            | 1/<br>ic)           |
| ทรវាយត់លៃលើការលេបត្តា:<br>រួមនណ្តីខ័ខិមច្ចម្បង<br>ចំណាត់ថ្នាក់ដឹងីតាម wHo?<br>ករណីសមស្របប្រើ ART:  | អ្នមរបបផ្ទ<br>ឱ្យ Current Medic<br>O 1 O   | i ARV ពេលមកពិធិត្យ<br>cal History<br>គារសេទ្តិដ្ឋី:<br>2 () 3 ()  | statimes<br>ujumi<br>us se is<br>O 4<br>O19   | Oig       Detail       លិការ៖       លិការ៖       ស្រតិនេះបីកើតពេះ  | ) เกษ<br>nentanc<br>มหาะ<br>เกษาะ | ສາະຄີຜິສູງ<br>1 Plan<br>ກັບນິດູຄະ   | Examinati<br>Oវិជ្ជម<br>( BK                              | ប៉ុន្មានដ<br>on<br>ពនបេកា<br>( + )       | ង(                           | Dាវិជ្ជា<br>in ( BK                       | មានបេក                        | וע<br>ic)<br>-ឆ្នាំ |
| ការវាយតំលៃលើការលេបត្តា:<br>អូចនណ្តី៩ីទី២ខ្ទុយុទ្ធ<br>ចំណាត់ថ្នាក់ដំងីតាម wнo?<br>ករណីសមស្របប្រើ ART:<br>ស្ថានការផ្សាដងី : О ធ្វើ   | រក្មមរលបថ្ល<br>g Current Medic<br>O 1 O<br>ការបាន O ដើរមិ  | ាំ ARV ពេលមកពិនិត្យ<br>cal History<br>2 0 3 0<br>0 បាទ  | <ul> <li>จะมีถูกขอ</li> <li>มุโบมาบั</li> <li>มุโบมาบ</li></ul>   | Oig     O       Detail       อสมะ       แหล่งสมะ       กระกระกระกระกระกระกระกระกระกระกระกระกระก                                | ) เกษ<br>nentanc<br>มหาะ<br>เกษาะ | ศารกรีซิศา<br>1 Plan<br>กบปกตูก:<br>กบปกตูก:  | Examinati<br>Oវិជ្ជម<br>(BK<br>O ឈប់                      | ប៉ុន្មានដ<br>on<br>ពនបេកា<br>( + )       | ង(                           | Dាវិជ្ជា<br>in ( BK                       | មានបេក<br>- / Clin<br>ថ្ងៃ-ខែ | וע<br>ic)<br>-ឆ្នាំ |
| ការវាយតំលៃលើការលេបត្តា:<br>អូចនណ្តី៩ីទី២ខ្ទុយុទ្ធ<br>ចំណាត់ថ្នាក់ដំងីតាម wнo?<br>ករណីសមស្របប្រើ ART:<br>ស្ថានការផ្សាដងី : О ធ្វើ   | អ្នចលេបថ្ម<br>E Current Media<br>O 1 O<br>ការបាន O ដើរមិ<br>ទ្វីតេស្តមខ្លីរពិសោធ   | <ol> <li>ARV ពេលមកពិតិត្យ</li> <li>al History</li> <li>al History</li> <li>2 O 3 C</li> <li>O បាទ</li> <li>ទជានឆ្ងាយ O សំរ</li> <li>ឆ្នាំនេឆ្លាយ O សំរ</li> <li>ឆ្នាំ (Prescribing Labor)</li> </ol>  | หุ้มมากระบบ<br>หุ้มมากระบบ<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร้างกางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร้างกางสามาร์<br>หลางสามาร่ง<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามารางกางสามาร่งกางสามาร่างกางสามาร่างกางสามาร่างกางกางกางกางกางกางกางกางกางกางกางกางกา | Oig     O       Detail       อสมะ       แหล่งสมะ       กระกระกระกระกระกระกระกระกระกระกระกระกระก                                | ) เกษ<br>nentanc<br>มหาะ<br>เกษาะ | ศารกรีซิศา<br>1 Plan<br>กบปกตูก:<br>กบปกตูก:  | Examinati<br>Oវិថ្លូម<br>(Bk<br>O ឈប់<br>R                | ប៉ុត្នានដ<br>on<br>៣នបេកា<br>(+)<br>O កំ | ង(                           | D អវិជ្ជ<br>in ( BK                       | មានបេក<br>- / Clin<br>ថ្ងៃ-ខែ | וע<br>ic)<br>-ឆ្នាំ |
| ការវាយពំណៃលីការលេបថ្នាំ:<br>ច្រទេឆ្តិ៩ីទី២ចុយ្ម<br>ចំណាត់ថ្នាក់ដំងីតាម wнo?<br>ករណីសមស្របប្រី ART:<br>ស្ថានការពម្នកដំងី: Oរធ្វី<br>រវដ្ឋបញ្ហារ   | អ្នមរលបថ្ល<br>& Current Media<br>O 1 O<br>ការបាន O ដើរមិ<br>ទីវពស្តមអ្វីរពិសោធ<br>សារឡើងវិញ មុនពេរ   | <ol> <li>ARV ពេលមកពិតិត្យ</li> <li>al History</li> <li>al History</li> <li>2 O 3 C</li> <li>O បាទ</li> <li>ទជានឆ្ងាយ O សំរ</li> <li>ឆ្នាំនេឆ្លាយ O សំរ</li> <li>ឆ្នាំ (Prescribing Labor)</li> </ol>  | หุ้มมากระบบ<br>หุ้มมากระบบ<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร้างกางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร้างกางสามาร์<br>หลางสามาร่ง<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามารางกางสามาร่งกางสามาร่างกางสามาร่างกางสามาร่างกางกางกางกางกางกางกางกางกางกางกางกางกา | Oig     O       Detail       อสมะ       แหล่งสมะ       กระกระกระกระกระกระกระกระกระกระกระกระกระก                                | ) เกษ<br>nentanc<br>มหาะ<br>เกษาะ | អារសិសិអ្យ<br>d Plan<br>របេងសូត:<br>របេងព្រៅសូត:<br>O ចាប់ផ្តើម   | Examinati<br>Oវិជ្ជម<br>( Bk<br>O ឈប់<br>N<br>ive         | ប៉ុទ្ឋានដ<br>on<br>ពនបេកា<br>(+)<br>O កំ | ង<br>(<br>ត្តិ៍និ            | D អវិជ្ជ<br>in ( BK<br>inve               | មានបេក<br>- / Clin<br>ថ្ងៃ-ខែ | וע<br>ic)<br>-ឆ្នាំ |
| ការវាយតំលៃលើការលេបត្តា:<br>អូចនផ្តិ៩័ទីមនុម្មទ្រ<br>ទំណាត់ថ្នាក់ដំងីតាច wнo?<br>ករណីលមស្របប្រើ ART:<br>ស្ពានកាតអ្នកដំងី :<br>រវិដ្ឋបញ្ហារ<br>ប ធ្វើតេស្តកោះចរោគអេដល៍រ  | អ្នមរបបផ្ទ<br>2 Current Medic<br>Q 1 Q<br>ការបាន O ដើរមិ<br>ធ្វីវតស្តមខ្ចីរពិសោធ<br>លារឡើងវិញ មុនសេ<br>iest  | រ៉ា ARV ពេលមកពិនិត្យ<br>cal History<br>2 O 3 C<br>O បាទ<br>នបានឆ្លាយ O នាំរ<br>គឺ (Prescribing Labon<br>លមាប់វេផ្តីមប្រើឆ្នាំ AR  | หุ้มมากระบบ<br>หุ้มมากระบบ<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร้างกางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร้างกางสามาร์<br>หลางสามาร่ง<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามารางกางสามาร่งกางสามาร่างกางสามาร่างกางสามาร่างกางกางกางกางกางกางกางกางกางกางกางกางกา | Oig     O       Detail       อสมะ       แหล่งสมะ       กระกระกระกระกระกระกระกระกระกระกระกระกระก                                | ) เกษ<br>nentanc<br>มหาะ<br>เกษาะ | អារសិសិត្យ<br>d Plan<br>របបសព្រាស្តព:<br>របបសព្រាស្តព:<br>O ចាប់ផ្តើម<br>O Posi   | Examinati<br>Oវិវដ្ឋម<br>( BK<br>O ឈប់<br>N<br>ive<br>ive | ប៉ុទ្មានដ<br>on<br>(+ )<br>O nំ<br>O     | ង<br>ត្រឹម្តី<br>Negat       | D អវិវជ្ជ<br>in ( BK<br>ino<br>ive<br>ive | មានបេក<br>- / Clin<br>ថ្ងៃ-ខែ | וע<br>ic)<br>-ឆ្នាំ |
| msវាយត់លៃលើការលេបផ្ទាំ:<br>អូរូទេផ្តីទីទី២ខ្ទុយ្បូ<br>ធំណាត់ថ្នាក់ដំងីតាម wнo?<br>ករណីសមស្របប្រើ ART:<br>ស្ពានកាពអ្នកដំងី : O ធ្វើ<br>វេរិដ្ឋបញ្ហាក<br>O ធ្វើពេស្តកោះមាតអេងស័រ<br>O ធ្វើពេស្ត Anti - HCV T<br>O Screening for Crypt<br>O CD4                 | អ្នមរបបផ្ទ<br>2 Current Medic<br>Q 1 Q<br>ការបាន O ដើរមិ<br>ធ្វីវតស្តមខ្ចីរពិសោធ<br>លារឡើងវិញ មុនសេ<br>iest  | រ៉ា ARV ពេលមកពិនិត្យ<br>cal History<br>2 O 3 C<br>O បាទ<br>នបានឆ្លាយ O នាំរ<br>គឺ (Prescribing Labon<br>លមាប់វេផ្តីមប្រើឆ្នាំ AR  | หุ้มมากระบบ<br>หุ้มมากระบบ<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร้างกางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร้างกางสามาร์<br>หลางสามาร่ง<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามารางกางสามาร่งกางสามาร่างกางสามาร่างกางสามาร่างกางกางกางกางกางกางกางกางกางกางกางกางกา | Oig     O       Detail       อสมะ       แหล่งสมะ       กระกระกระกระกระกระกระกระกระกระกระกระกระก                                | ) เกษ<br>nentanc<br>มหาะ<br>เกษาะ | หาะเริงิติษู           ป Plan           มายใหญ่ตะ           มายใหญ่ตะ           O อาบ่าญี่ย           O Posit           O Posit | Examinati<br>Oវិវដ្ឋម<br>( BK<br>O ឈប់<br>N<br>ive<br>ive | ប៉ុន្មានដ<br>on<br>(+)<br>O nំ<br>O      | ង<br>(<br>ក្តីឆ្នាំ<br>Negat | D អវិវជ្ជ<br>in ( BK<br>ino<br>ive<br>ive | មានបេក<br>- / Clin<br>ថ្ងៃ-ខែ | וע<br>ic)<br>-ឆ្នាំ |
| ការវាយតំណៃលើការលេបត្តា:<br>មួយឆ្លើខ័ទ័មចុយ្ម<br>ចំណាត់ថ្នាក់ដំងីតាម wнo?<br>ពរណីសមស្របប្រើ ART:<br>ស្ថានពាពរម្នកដំងី: Oរធ្លី<br>វេដ្ឋបញ្ជារ<br>O ធ្វើតេស្តរកទេរោគរនេងសំរ<br>O ធ្វើតេស្តរកមេ HCV T<br>O Screening for Crypt                                   | អ្នមរបបផ្ទ<br>2 Current Media<br>2 Current Media<br>0 1 O<br>ការបាន O ដើរមិ<br>ធ្វីរឥស្តមខ្លីរពិសោធ<br>លារឡើងវិញ មុនសេ<br>iest<br>tococcol Antige  | <ul> <li>អ្នកស្រុក (CrAG)</li> <li>អ្នកស្រុក (CrAG)</li> <li>អ្នកស្រុក (CrAG)</li> </ul>  | หุ้มมากระบบ<br>หุ้มมากระบบ<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร้างกางสามาร์<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร้างกางสามาร์<br>หลางสามาร่ง<br>หลางสามาร์<br>หลางสามาร์<br>หลางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามาร่างกางสามารางกางสามาร่งกางสามาร่างกางสามาร่างกางสามาร่างกางกางกางกางกางกางกางกางกางกางกางกางกา | Oig     O       Detail       อสมะ       แหล่งสมะ       กระกระกระกระกระกระกระกระกระกระกระกระกระก                                | ) เกษ<br>nentanc<br>มหาะ<br>เกษาะ | หาะเริงิติษู           ป Plan           มายใหญ่ตะ           มายใหญ่ตะ           O อาบ่าญี่ย           O Posit           O Posit | Examinati<br>Oវិវដ្ឋម<br>( BK<br>O ឈប់<br>N<br>ive<br>ive | ប៉ុន្មានដ<br>on<br>(+)<br>O nំ<br>O      | ង<br>(<br>ក្តីឆ្នាំ<br>Negat | D អវិវជ្ជ<br>in ( BK<br>ino<br>ive<br>ive | មានបេក<br>- / Clin<br>ថ្ងៃ-ខែ | וע<br>ic)<br>-ឆ្នាំ |
| msវាយត់លៃលើការលេបផ្ទាំ:<br>អូរូទេផ្តីទីទី២ខ្ទុយ្បូ<br>ធំណាត់ថ្នាក់ដំងីតាម wнo?<br>ករណីសមស្របប្រើ ART:<br>ស្ពានកាពអ្នកដំងី : O ធ្វើ<br>វេរិដ្ឋបញ្ហាក<br>O ធ្វើពេស្តកោះមាតអេងស័រ<br>O ធ្វើពេស្ត Anti - HCV T<br>O Screening for Crypt<br>O CD4                 | របួមរបបថ្ម<br>2 Current Media<br>2 | អាងសេត្តតំនៃព្យ         អាងសេត្តតំនៃព្យ         នៅ History         2       0         2       0         0       បាទ         នបានឆ្ងាយ       0 នាំរ         ឆាំ       (Prescribing Labor)         ឆាំ       (Prescribing Labor)         ឆាំ       (Prescribing Labor)         ឆាំ       (CrAG)         bad (Baseline) | <ul> <li>รุงมี(กาย</li> <li>มุ]ขากขั</li> <li>มุ]ขาก</li></ul>  | Oig       Detail       อิทิวิi Assessin       เป็นอิมาบีเกิมเป็น       เป็นอิมาบีเกิมเป็น       ทางถูกถูกเป็น       TB Treatme | ) เกษ<br>nentanc<br>มหาะ<br>เกษาะ | หาะเริงิติษู           ป Plan           มายใหญ่ตะ           มายใหญ่ตะ           O อาบ่าญี่ย           O Posit           O Posit | Examinati<br>Oវិវដ្ឋម<br>( BK<br>O ឈប់<br>N<br>ive<br>ive | ប៉ុន្មានដ<br>on<br>(+)<br>O nំ<br>O      | ង<br>(<br>ក្តីឆ្នាំ<br>Negat | D អវិវជ្ជ<br>in ( BK<br>ino<br>ive<br>ive | មានបេក<br>- / Clin<br>ថ្ងៃ-ខែ | וע<br>ic)<br>-ឆ្នាំ |
| msវាយតំលៃលើការលេប ឆ្នាំ:<br>មួយឆន្តិ៩ីទីមនុយ្យ<br>ធំណាត់ឆ្នាំក់ដំងីតាម wнo?<br>ការណ៍សមស្របប្រី ART:<br>ស្ពានាការម្នកដងី : O ធ្វើ<br>រដ្ឋិបញ្ហា។<br>O ធ្វើពេល្អកាមរោគអេងស័រ<br>O ធ្វើពេល្អ Anti - HCV T<br>O Screening for Crypt<br>O CD4<br>O HIV Viral Load | របួមរបបថ្ម<br>2 Current Media<br>2 | <ul> <li>អ្នកស្រុក (CrAG)</li> <li>អ្នកស្រុក (CrAG)</li> <li>អ្នកស្រុក (CrAG)</li> </ul>  | <ul> <li>รุงมี(กาย</li> <li>มุ]ขากขั</li> <li>มุ]ขาก</li></ul>  | Oig       Detail       อิทิวิi Assessin       เป็นอิมาบีเกิมเป็น       เป็นอิมาบีเกิมเป็น       ทางถูกถูกเป็น       TB Treatme | ) เกษ<br>nentanc<br>มหาะ<br>เกษาะ | หาะเริงิติษู           ป Plan           มายใหญ่ตะ           มายใหญ่ตะ           O อาบ่าญี่ย           O Posit           O Posit | Examinati<br>Oវិវដ្ឋម<br>( BK<br>O ឈប់<br>N<br>ive<br>ive | ប៉ុន្មានដ<br>on<br>(+)<br>O nំ<br>O      | ង<br>(<br>ក្តីឆ្នាំ<br>Negat | D អវិវជ្ជ<br>in ( BK<br>ino<br>ive<br>ive | មានបេក<br>- / Clin<br>ថ្ងៃ-ខែ | וע<br>ic)<br>-ឆ្នាំ |

#### Annex 4.1: Form B – Adult Patient Visit Form (front)

|                            | បញ្ចូនទៅ: C           |          | 0.           | тв          | O Inp     | atient | 0           | Other:           |                           |                   |
|----------------------------|-----------------------|----------|--------------|-------------|-----------|--------|-------------|------------------|---------------------------|-------------------|
|                            | Aoderate/ severe an   |          |              | □ Renal to: |           |        |             | NVP, EFV, CTX, A |                           |                   |
| Medication                 | Peripheral neuropath  |          |              | □ Neutrope  |           |        |             | ipidemia (PI/r)  | ,                         | s (d4T, AZT, ddl) |
| ١٦                         | lypersensitivity (ABC | *)       |              | □ Jaundice  |           |        |             |                  | □ Other                   |                   |
| <b>_</b> .                 |                       | 1        | រពលាវេលា     | ษชสตุดถุ    | JIEIEG CI | urrent | medica      |                  | 1                         | 1                 |
| ឱ្ <b>លថ</b><br>Medication | ក៏រិព                 | បរិមាណ   | ប្រើប្រាស់   | ទំរង់       | ចាប់ផ្តើម | ឈប់    | បន្ត        | ថ្ងៃខែឆ្នាំ      | មូលហេតុ នៃការបញ្ឈប់( កូដ) | កំណត់ចំណាំ        |
| ARV drugs                  |                       | 1        |              |             | 1         |        |             |                  |                           |                   |
| O TDF + 3TC + E            | FV                    |          |              |             | 0         | 0      | 0           | / /201           |                           |                   |
| O AZT + 3TC+ N             | VP                    |          |              |             | 0         | 0      | 0           | / /201           |                           |                   |
| O TDF + 3TC+               |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
| O LPV/r                    |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
| O ATV/r                    |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
|                            |                       |          |              |             |           |        |             |                  |                           |                   |
|                            |                       |          |              |             |           |        |             |                  |                           |                   |
| OI drugs                   | I                     | -1       |              |             |           |        |             |                  | 1                         |                   |
| O Cotrimoxazole            |                       |          |              |             | 0         | 0      | 0           | / /201           |                           | 01° 02° 03°       |
| O Fluconazole              |                       |          |              |             | 0         | 0      | 0           | / /201           |                           | 01° 02° 03°       |
| O Isoniazid                |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
| О В6                       |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
|                            |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
|                            |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
| HCV drug                   |                       |          |              |             |           |        |             |                  |                           |                   |
| O Sofosbuvir               |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
| 🔿 Daclatasvir              |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
| O Ribavirin                |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
| 0                          |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
| លទ្ធផលនៃការព្យាបាល         |                       | O ជាស    | ះស្បើយ       |             |           | Oចរា   | ដ័យ         |                  | <b>O</b> លះចង់ការព្យាបាល  |                   |
| TB drugs                   |                       |          |              |             |           |        |             |                  |                           |                   |
|                            |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
|                            |                       |          |              |             | 0         | 0      | 0           | / /201           |                           |                   |
|                            |                       |          | \$           | පසුසහ/හි    | ໝາສສາະ ດ  | Dutcom | ne / Acti   | ons              |                           |                   |
| Oលះបង់ Oស្                 | ាប់ ទីកន្លែង: 🗆       | នៅផះ     | 🗆 នៅមន្ទីររ  | ពទា 🗖       | ផ្សេង១    |        | ថ្ងៃខែឆ្នាំ | : / /201         | មូលហេពុនៃការស្លាប់ :      |                   |
|                            | ាប ថាត្រងួរេ 🗆        | កាត្រែ   | ាតាមគួរ      | •ຍ] 🗆       | រដ្ឋបេទ   | 1      | ធើខេង្តី    | . / /201         | ចូលបាត្តតោពវណ្ឌាប .       |                   |
| O បញ្ឈប់ការព្យាបាល         | ដោយលទ្ធផលពេស្តរក      | មេរោកអេដ | វិស័បញ្ជាក់អ | វិជ្ជមាន    |           | 🛛 ផ្លា | ស់ចេញទៅ     | កន្លែងដែលមានសេរ  | hART ផ្សេងទៀត (ឈ្មោះ)     |                   |

#### Annex 4.2: Form B – Adult Patient Visit Form (back)

| <b>លេខកុដអ្នកជំងឺកុមា</b> រ<br>Clinic ID number   | 1                         | Ρ  |  |                    |           |   |                       |  |  |  |   |  | ផ្ទៃ                    | មកពិនិ<br>Date |                 | • •                                | /                               |                    | /                    |   |
|---|---------------------------|--|--|--------------------|-----------|---|-----------------------|--|--|--|---|--|-------------------------|----------------|-----------------|------------------------------------|---------------------------------|--------------------|----------------------|---|
| ្បារជាសមា<br>ដ្រាល់ដីកុមារ<br>Children patie  |                           |  |  | ប់មក៍              | វិញ       |   |                       | វខក្ខដិអ្នកជំដី<br>evious Child Clir   |  |  |   |  |                         | Duie           | in at v         | nan -                              |                                 |                    |                      |   |
| ឈ្មោះ<br>Name   |                           |  |  |                    |           | អាយុ<br>Age                                     | *                     |  |  | ថ្ងៃខែឆ្នាំ៖<br>Date of E  |   |  | 1                       | 1              |                 | O į<br>Fema                        |                                 | (                  | ្រ<br>Male           |   |
| បញ្ចូនមកពី:<br>Referred from  | Se                        | elf refer  |  |                    |           | á á.  |                       | Oការថែទាំត<br>សហគមន៍ cer   | -  |  |   |  |                         |                |                 | ង្គឈាមរា<br>ព្រការសំង              |                                 |                    | ស័                   |   |
|   | Other                     | : Detai  | បញ្ជាក់<br>Is abou<br>ឯកុមារ             | t the n            | ame ar    | nd loca   | tion of               | រមកពី:<br>facility<br>មារ ប្រឈម  |  |  |   |  |                         |                |                 |                                    |                                 |                    |                      |   |
| •   |                           | ID Serv  | -  |                    |           |   |                       | linic ID)  | E  |  |   |  |                         |                |                 |                                    |                                 |                    |                      |   |
| លទ្ធផលវតស្គឈាមរព<br>HIV positive test infe  |                           |  | សដ្ឋមារ                                  | 8:                 |           | ថ្ងេខេត្ត<br>Test d                             | ឆ្នាំធ្វើនេ<br>late : | ស្តេ /   | /  |  |   | R  | 0                       | HIV PC         | R co            | nfirm                              | 0                               | Antibo             | ody Te               | 9 |
|   |                           |  |  |                    |           |   |                       |  | vсст   | ដ្រ VCC<br>Code<br>ដែអតិថិជ  | Ļ   | _  | _                       | _              |                 |                                    |                                 |                    |                      |   |
| ប្រវត្តិអាហាររបស់កុម  |                           |  |  | ) endão            | -         | ប្រនិម្មិត្ត                                    |                       | <b>O</b> នៅទីក   | Client   | ,<br>Code  |   | กรธิญีย  | เสาะเรา                 | 0098990        |                 | 0 8                                | าซีเล                           |                    |                      |   |
| Infant feeding histor   |                           |  |  |                    |           | ប្បូងថ្មុត្តា<br>a feedin                       |                       | Exclusive E  |  |  |   |  | feeding                 |                |                 | Unkno                              |                                 |                    |                      |   |
|   |                           |  |  |                    |           |   |                       |  |  |  |   |  |                         |                |                 |                                    |                                 |                    |                      |   |
| បញ្ចូនជាផ្លូវការចកពី<br>Official Transfer in f  |                           |  |  |                    |           | 0₽<br>№   | 3                     | O បាទ<br>Yes   |  | មកពី<br>From   |   |  |                         |                |                 |                                    |                                 |                    |                      |   |
|   | from P<br>T នៅ            | re-ART<br>ពម្មវិធីរើ   | ា ART<br>ជាតិ                            |                    | ,         | No  | 9<br>/                | Yes<br>លេខ   | <b>ព្នុដ</b> AR<br>number  | From   | >   |  |                         |                |                 |                                    |                                 |                    |                      |   |
| Official Transfer in f<br>ថ្ងៃខែឆ្នាំចាប់ផ្តើម AR   | from P<br>T នៅ            | re-ART<br>ពម្មវិធីរើ   | ា ART<br>ជាតិ                            |                    |           | No  | 1                     | Yes<br>លេខ   | <b>ពូដ</b> AR<br>number  | From<br>T: <b>F</b>  |   | ory  |                         |                |                 |                                    |                                 |                    |                      |   |
| Official Transfer in f<br>ថ្ងៃខែឆ្នាំចាប់ផ្តើម AR   | from P<br>T នៅ            | re-ART<br>។ ច្នវិធី<br><sup>II</sup> Progr   | ា ART<br>ជាតិ                            | site?<br>HIV       | ,         | No  | /<br><b>ชาส</b><br>ถ  | Yes<br>លេខ<br>ART I  | ពូដ AR<br>number<br>រី <b>រី៖ F</b> ៖<br>ប្រវត្តិទ   | From<br>T: <b>F</b>  | Histo   | т របស់   | ຍຸກໝ                    |                |                 |                                    |                                 |                    | ត្តិបំដី<br>story of |   |
| Official Transfer in f<br>ថ្ងៃខែឆ្នាំចាប់ផ្តើម AR   | From P<br>T នៅ<br>Nationa | re-ART<br>rrម្នវិធីរ<br>il Progr<br>ស្តារ<br>អ                                     | 7/ ART :<br>ว่าติ<br>ram<br>ธภาต         | site?<br>HIV<br>JS | ,         | №<br><b>ถลึ</b>                                 | /<br><b>ຍາສ</b>       | Yes<br>រលេខ<br>នេះ<br>ទេសំពីវិត្រូស<br>ការចាប់ផ្តើម  | <b>ពូដ</b> AR<br>number<br>រី <b>រិះ F</b> ះ<br>ប្រវត្តិទ<br>P   | From<br>T: F<br>amily<br>amily<br>กห่ รุชลิช   | Histo<br>PMTC<br>story ( n                      | T របស់<br>nother)<br>ting AR                           | т):                     |                | 10WN            | ឈ្មោះខ្ញុំ<br>OI &AI               | RT,                             |                    |                      |   |
| Official Transfer in f<br>ថ្ងៃដ៏ខណ្ឌិចាហ់ផ្ដើម AR<br>Date started ART in M  | T IS                      | re-ART<br>rrម្នវិធីរ<br>il Progr<br>ស្តាៈ<br>អ                                     | 7 ART<br>ជាតិ<br>ram<br>នភាព<br>IV state | site?<br>HIV       | ן<br>גולי | No<br><b>ពត៌</b><br>ស្ពានភា<br>Status<br>ស្នាប់ | /<br><b>ชาส</b><br>ถ  | Yes<br>លេខា<br>នើស៊ីវុក្ខភ្លួស<br>ការចាប់ផ្តើម<br>O ធ្លា<br>O ឆ្   | ព្វដ AR<br>number<br>រំ រិះ F៖<br>ប្រវត្តិទ<br>ប្រវត្តិទ<br>P<br>ប្រវត្តិទ<br>P<br>ប្រវត្តិទ<br>P<br>t ប្រីប្រាស់<br>ទ Yes | From<br>T: F<br>amily<br>amily<br>MTCT H:<br>រំឱ្យសថ AF  | Histo<br>PMTC<br>story ( n<br>RT (Star<br>o O   | T របស់<br>nother)<br>ling AR<br>ថិនដឹង u<br>ring pre   | T):<br>Jnknow<br>gnancy |                | BELT            | OI &AI                             | -<br>RT,<br>CT<br>fOI&<br>inic, |                    | story of             |   |
| Official Transfer in f<br>ថ្ងៃខ្លីខណ្ឌិចាប់ផ្ដើម AR<br>Date started ART in M<br>ព្យាម ត្រុណារ<br>(ឪពុក និងច្បាយ)<br>Relative:                   | From P<br>T នៅ<br>Nationa | re-ART<br>កម្មវិធីរ<br>II Progr<br>អ្<br>អ្<br>អ្<br>អ្<br>អ្<br>អ្<br>រដ្ឋ<br>មាន | 7 ART<br>ជាតិ<br>am<br>នភាព<br>IV state  | site?<br>HIV<br>JS | ،<br>۲۱۹۹ | No<br><b>ពត៌</b><br>ស្ពានភា<br>Status<br>ស្នាប់ | /<br><b>ຍາສ</b>       | Yes           លេខា           ARTI           នេះពីភ្នំត្រូស្ត្រ           ពារចាប់ផ្តើន។           O តាត           O តា           O តា           O តា           O តា | ព្វដ AR<br>number<br>57៖ Fa<br>ប្រវត្តិទ<br>ប្រវត្តិទ<br>ប្រវត្តិទ<br>ទ<br>Yes<br>រំឡុងពេល<br>រំឡុងពេល                     | From<br>T: <b>F</b><br>amily<br>amily<br>MTCT H:<br>រំឱ្សសថ AF<br>O ទេ N                             | Histo<br>PMTC<br>story ( m<br>RT (Star<br>o O ( | T របស់<br>ting AR<br>ទិនដឹង u<br>ring pre<br>lelivery) | T):<br>Jnknow<br>gnancy |                | 3 22 24 Unknown | OI &AI<br>PMT<br>(Name o<br>ART CI | -<br>RT,<br>CT<br>fOI&<br>inic, | <sub></sub><br>បាទ | story of             |   |
| Official Transfer in f<br>ថ្ងៃខ្លីខណ្ឌិចាប់ផ្ដើម AR<br>Date started ART in M<br>ព្យាម ត្រុណារ<br>(ឪពុក និងច្បាយ)<br>Relative:                   | From P<br>T នៅ<br>Nationa | re-ART<br>កម្មវិធីរ<br>II Progr<br>អ្<br>អ្<br>អ្<br>អ្<br>អ្<br>អ្<br>រដ្ឋ<br>មាន | 7 ART<br>ជាតិ<br>am<br>នភាព<br>IV state  | site?<br>HIV<br>JS | ،<br>۲۱۹۹ | No<br><b>ពត៌</b><br>ស្ពានភា<br>Status<br>ស្នាប់ | /<br><b>ຍາສ</b>       | Yes           លេខា           ARTI           នេះពីភ្នំត្រូស្ត្រ           ពារចាប់ផ្តើន។           O តាត           O តា           O តា           O តា           O តា | ព្វដ AR<br>number<br>57៖ Fa<br>ប្រវត្តិទ<br>ប្រវត្តិទ<br>ប្រវត្តិទ<br>ទ<br>Yes<br>រំឡុងពេល<br>រំឡុងពេល                     | From<br>T: F<br>amily<br>อาก่ารุปลีย<br>MTCT H:<br>อัลิตชิ AF<br>O เร เง<br>เงษาละไร่ง<br>เงษาละไร่ง | Histo<br>PMTC<br>story ( m<br>RT (Star<br>o O   | T របស់<br>ting AR<br>ទិនដឹង u<br>ring pre<br>lelivery) | T):<br>Jnknow<br>gnancy |                | BELET Unknown   | OI &AI<br>PMT<br>(Name o<br>ART CI | -<br>RT,<br>CT<br>fOI&<br>inic, | <sub></sub><br>បាទ | story of             |   |
| Official Transfer in f<br>ថ្ងៃដីខណ្ឌិចាប់ផ្ដើម AR<br>Date started ART in N<br>(ពីព្រម ត្រូលារ<br>(តំពុក និងច្បាយ)<br>Relative:<br>motherifather | From P<br>T នៅ<br>Nationa | re-ART<br>កម្មវិធីរ<br>II Progr<br>អ្<br>អ្<br>អ្<br>អ្<br>អ្<br>អ្<br>រដ្ឋ<br>មាន | 7 ART<br>ជាតិ<br>am<br>នភាព<br>IV state  | site?<br>HIV<br>JS | ،<br>۲۱۹۹ | No<br><b>ពត៌</b><br>ស្ពានភា<br>Status<br>ស្នាប់ | /<br><b>ຍາສ</b>       | Yes<br><b>លេខ</b><br><b>អំពីរុក្ខភ្លេស</b><br>ការចាប់ផ្តើមា<br>O ជាច<br>O អំ<br>O អ  | ព្វដ AR<br>number<br>57៖ Fa<br>ប្រវត្តិទ<br>ប្រវត្តិទ<br>ប្រវត្តិទ<br>ទ<br>Yes<br>រំឡុងពេល<br>រំឡុងពេល                     | From<br>T: F<br>amily<br>อาก่ารุปลีย<br>MTCT H:<br>อัลิตชิ AF<br>O เร เง<br>เงษาละไร่ง<br>เงษาละไร่ง | Histo<br>PMTC<br>story ( m<br>RT (Star<br>o O   | T របស់<br>ting AR<br>ទិនដឹង u<br>ring pre<br>lelivery) | T):<br>Jnknow<br>gnancy |                | BBHH Unknown    | OI &AI<br>PMT<br>(Name o<br>ART CI | -<br>RT,<br>CT<br>fOI&<br>inic, | <sub></sub><br>បាទ | story of             |   |

#### Annex 5.1: Form A – Children Initial Visit Form (front)

|   | 🗖 របេងសូត                                     | 🗖របេងក្រៅសូត   |                            | ចាប់ផ្តើមឈឹ                          | ព្យាបាលរល                             |                            | ថ្ងៃខែឆ្នាំព្យាបាល                                   | //                                      |
|---|---|--|----------------------------|--------------------------------------|---------------------------------------|----------------------------|--|---|
| ប្រភេទនៃជំងឺរបេង<br>Type of TB                              | (PTB)<br>🗖វិជ្ញមានចេកា<br>BK +                | (EP-TB)<br>□ អវិជ្ជមានចេកា<br>/ ត្រឹក<br>BK (-)/Clinic | Date onset                 | : of sickness                        |                                       | 🗖<br>แกรรี๒ ๅ              | Date of treatment<br>ບານກອອິດາ ບານກອ<br>(Cat 3) (Cat | ទី៤ មិនាំ                               |
| លទ្ធផលព្យាបាល: <sub>ជាល</sub>                               | ា ា<br>នេស្សឹយ ចញ្ចប់ការនេ<br>cured Comple    |  |                            | ្រា<br>បោះបង់<br>t-to-follow up      | 🗖<br>មិនបានវ៉ាយតម្លៃ<br>Not evaluated | ាំពុងព្យោបាល<br>Ongoing    | Date of Cor  | វញ្ចប់ការព្យាជ<br>nplete Treatmen<br>// |
|   | ເບຣຊີ້ 2 ອີເຊ                                 | រួទនេវ្និត ដែរ   | ชษาตสรุ                    | ) 985 (                              | Other Past M                          | ledical H                  | listory)   |   |
|   |   | <b>ជំងឺឱ្យកាសនិយម</b><br>HIV related illness           | 5                          |                                      |                                       |                            | <b>ពេលវេលាចាប់</b><br>Date onset of                  | ••                                      |
|   |   |  |                            |                                      |                                       |                            | 1  | 1                                       |
|   |   |  |                            |                                      |                                       |                            | /  | 1                                       |
|   |   |  |                            |                                      |                                       |                            | /  | 1                                       |
|   |   |  |                            |                                      |                                       |                            | /  | 1                                       |
|   |   |  |                            |                                      |                                       |                            | 1  | 1                                       |
| ายอสูเร   | ສາເຊງາລາຍ                                     | ະ <b>ຕິ</b> ດີເຊ່ງອເຊ <sub>ູ</sub> ່                   | តៃ ដែល                     | ອອາສຸສຸ                              | ខេទភ (Othe                            | r Past Ti                  | reatment Hist  | ory)                                    |
| ប   | ញ្ជាក់លំអិតការព្យាបារ<br>Details of drug trea |  |                            | ចន្ទីវរោទ្យ/ព្លីនិ។<br>Clinic/source | ថ្ងៃខែឆ្នាំចាប់ផ្ដើម<br>Start date    | ថ្ងៃខែឆ្នាំបពុ<br>Stop dat |  | នៃការបញ្ឈប់<br>on to stop               |
| បានឧទួលឱសថ  |   |  |                            |                                      | 11                                    | 11                         |  |   |
| ARVngate1:  |   |  |                            |                                      | 11                                    | 11                         |  |   |
| O មិនបានទទួល (No)   |   |  |                            |                                      | 11                                    | / /                        |  |   |
| O បានទទួល ARV Pro.  |   |  |                            |                                      | 11                                    |                            |  |   |
| O បានទទួល ART<br>ព្យាបាលបង្ការដោយ Contrimo>                 | . nastei O                                    | tana Ogna  | <b>O</b> មិនដឹង            |                                      |                                       |                            |  |   |
| Previous cotrimoxazole pro                                  | ohylaxis y                                    | ies No   | Unknown                    |                                      |                                       |                            |  |   |
| ព្យាជាលថម្ភារដោយ Fluco.កន្ល៖<br>Previous fluconazole prophy | <b>/laxis</b> Y                               | ซาล Oสาล<br>res No                                     | <b>O</b> មិនដឹង<br>Unknown |                                      | 11                                    |                            |  |   |
|   | ប្រតិតម្ល                                     | වූ්ණ ් (Drug F   | Reaction)                  |                                      |                                       | Oមាន                       | ៖ Oព្វាន   | Oមិន                                    |
| ឈ្មោះឱុសថ   | Drug  | ប្រតិកម្ម  | Reaction                   |                                      | ឈ្មោះឱសច                              | Drug                       | ប្រតិ  | ពីថ្ន Reactio                           |
|   |   |  |                            |                                      |                                       |                            |  |   |
|   |   |  |                            |                                      |                                       |                            |  |   |
|   |   |  |                            |                                      |                                       |                            |  |   |
|   |   |  |                            |                                      |                                       |                            |  |   |
| ហត្ថលេខាអ្នកស្រង់ពត៌មាន                                     |   |  |                            |                                      | Name                                  |                            |  |   |

#### Annex 5.2: Form A – Children Initial Visit Form (back)

| <b>លេខពុដអ្នកជំងឺ</b><br>Clinic ID number  | Р  |   |  |  |  |  |                     |
|--|--|---|--|--|--|--|---------------------|
| ឈ្មោះ Name   |  | អាយុ * Age  | ថ្ងៃខែ   | ឆ្នាំកំណើត Date of Birth   | / /  | O ស្រី Female  | Oប្រុស              |
| ថ្ងៃ ខែ ឆ្នាំ ធ្វើបច្ចុប្បន្នភាព   | ពពត៍មានរបស់កមារ (  | (Date of Update Infor   | mation)  | / /  |  |  |                     |
| អាសីយដ្ឋានរបស់អាណាព្យ<br>Address of Guardian :   |  | ាម្នាយ<br>Mother  | □ ឪុំពុក<br>Father   | 🗆 ជីដូន 🗖  | ជីតា<br>and Father   | ៨<br>Dសាចំញាតិ<br>Relative   |                     |
| ក្រុមទី ផ្លូវលេខ<br>Group Street   | ភ្វូមិ<br>Village  | ឃុំ/ ត<br>Comr  |  | ស្រុក/ខ័ណ្ឌ<br>District  |  | ខេត្ត/ ក្រុង<br>Province   |                     |
| ឈ្មោះ អ្នក ទំនាក់ ទំនង<br>Name of contact person   |  | អាស័យដ្ឋាន:<br>Address:   |  |  |  | ខទ្ធរស័ព្ទ<br>ne number  |                     |
|  | 🔾 ឪពុកម្នាយនៅរស់<br>Both Parents alive   | Oកំព្រាម្នាយ<br>Mother deceased   | Oកំព្រាឪពុក<br>Father deceased   | <b>Oកំព្រាទាំងពីរ</b><br>Both parents deceased   | មុខរបរឪពុក:<br>Father's occup  | ation  |                     |
| ក៏រិតអប់រំរបស់កុមារ:<br>Child Education  | O គ្នាន<br>None  | Oមត្តេយ្យ<br>Kindergarden   | Oបឋមសិក្សា<br>Primary  | O មធ្យមសិក្សា<br>Secondary   | មុខរបរម្ភាយ:<br>Mother 's occu   | pation   |                     |
|  |  |   |  |  |  | -  |                     |
| ការថែខាំតាមផ្ទះ និង សហ<br>CBPCS/NGO who suppo  |  |   | ក់ឈ្មោះ និងទីកន្លែងដែ<br>Is about the name an  | លបញ្ជូនមកពី:<br>l location of facility   |  |  |                     |
|  | orted children   | Detai<br>용 Completed all  |  | d location of facility<br>ចំនួន O មិនទាន់  | គុប់ចំនួន  | O គ្នាន<br>None  | O មិនដឹង<br>Unknown |
| CBPCS/NGO who suppo<br>ការចាក់ថ្នាំបង្ការដល់កុមារ  | orted children<br>O ត្រប់ចំនួ<br>routine vac   | Detai<br>IS Completed all<br>cinations  | ls about the name and<br>O មិនទាន់ត្រប់  | d location of facility<br>ចំនួន O មិនទាន់  | គុប់ចំនួន  | O គ្នាន  |                     |
| CBPCS/NGO who suppo<br>ការចាក់ថ្នាំបង្ការដល់កុមារ<br>Vaccinations  | orted children<br>O ត្រប់ចំនួ<br>routine vac   | Detai<br>IS Completed all<br>cinations  | ls about the name and<br>O មិនទាន់ត្រប់  | d location of facility<br>ចំពួន O មិនទាន់ <br>Joing Missin   | គុប់ចំនួន  | O គ្នាន  |                     |
| CBPCS/NGO who suppo<br>ការចាក់ថ្នាំបង្ការដល់កុមារ<br>Vaccinations  | orted children<br>O ក្រាប់ធំពួ<br>routine vaci                                       | Detai<br> ନ Completed all<br>cinations<br>gister  | ls about the name an<br>Oមិនទាន់ត្រប់<br>Vaccination on s  | d location of facility<br>ចំពួន O មិនទាន់ <br>Joing Missin   | គុប់ចំនួន  | O គ្នាន  |                     |
| CBPCS/NGO who suppo<br>ការចាក់ថ្នាំបង្គររដល់កុមារ<br>Vaccinations<br>ហត្ថលេខាអ្នក ស្រង់ពត៌មាន<br>រំថ្ងៃ ខែ ឆ្នាំ ធ្វើបច្ចុប្បន្នភាព<br>អាល័យដ្ឋានរបស់អាណាត្យ   | orted children O គ្រប់ចំផ្ទ<br>routine vac   | Detai<br> ନ Completed all<br>cinations<br>gister  | ls about the name an<br>Oមិនទាន់ត្រប់<br>Vaccination on s  | d location of facility<br>ធំផ្លូន O មិនថាន់។<br>loing Missin<br><b>ពេញ៖</b> Name<br>/ /<br>D ជីដូន D   | គុប់ចំនួន  | O គ្នាន  |                     |
| CBPCS/NGO who suppo<br>ការចាក់ផ្ទាំបង្ការដល់កុមារ<br>Vaccinations<br>បាផ្កលេខាអ្នក ស្រង់ពតិមាន   | orted children O គ្រប់ចំផ្ទ<br>routine vac   | Detai<br>밝은 Completed all<br>cinations<br>gister<br>(Date of Update Infor   | is about the name and<br>O មិនទាន់ច្រប់<br>Vaccination on g<br>mation)<br>នៅពុក<br>Father<br>អ្វាត់  | d location of facility<br>ធំផ្លូន O មិនថាន់។<br>loing Missin<br><b>ពេញ៖</b> Name<br>/ /<br>D ជីដូន D   | កូប់ចំនួន<br>១   | O ត្វាន<br>None  |                     |
| CBPCS/NGO who suppor<br>ការចាក់ថ្នាំបង្ការដល់កុមារ<br>Vaccinations<br>បានលេខាអ្នក ស្រង់ពត៌មាន<br><mark>ថ្ងៃ វិ១ ឆ្នាំ ធ្វើបច្ចុប្បន្នកាល</mark><br>អាល័យដ្ឋានរបស់អាណាត្យ<br>Address of Guardian :<br>ក្រុមទី ផ្លូវលេខ  | orted children O គ្រប់ធំឆ្ន<br>routine vacu Signature of Reg Innត៍មានរបស់កុមារ ស្មាំ | Detai<br>[A Completed all<br>cinations<br>gister<br>(Date of Update Infor<br>(Date of Update Infor<br>ਯੂਜੂਸਲ<br>Mother<br>ਪ੍ਰਿੰਮਿਕ  | is about the name and<br>O មិនទាន់ច្រប់<br>Vaccination on g<br>mation)<br>នៅពុក<br>Father<br>អ្វាត់  | d location of facility<br>ចំនួន O មិនទាន់<br>joing Missin<br>រណ្ហោះ Name<br>/ /<br>  | តុប់ចំនួន<br>g<br>ជីតា<br>and Father   | O ត្វាន<br>None  |                     |
| CBPCS/NGO who support<br>mរចាក់ថ្នាំបង្កររដល់កុមារ<br>Vaccinations<br>បាផ្កលេខាធ្លក ស្រង់ពត៌មាន<br><mark>ថ្ងៃ ខែ ឆ្នាំ ទ្វើបច្ចុប្បន្នការ</mark><br>អាល័យដ្ឋានរបស់អាណាម្យ<br>Address of Guardian :<br>ក្រុមទី ផ្លូវលេខ<br>Group Street<br>លេញ៖ឆ្នកចំណាក់ម៉ំនង<br>Name of contact person<br>ស្ថានភាពកុមារ:  | orted children O គ្រប់ធំឆ្ន<br>routine vacu Signature of Reg Innត៍មានរបស់កុមារ ស្មាំ | Detai<br>នៃ Completed all<br>cinations<br>gister<br>(Date of Update Infor<br>យ៉ាក់កំត<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេត<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហេតុ<br>ហ | is about the name and<br>O មិនទាន់ច្រប់<br>Vaccination on g<br>mation)<br>នៅពុក<br>Father<br>អ្វាត់  | d location of facility<br>ចំនួន O មិនទាន់<br>joing Missin<br>រណ្ហោះ Name<br>/ /<br>  | តុប់ចំនួន<br>g<br>ជីតា<br>and Father   | O ត្វាន<br>None  |                     |
| CBPCS/NGO who suppor<br>mរាមាក់ថ្នាំបង្ការដល់កុមារ<br>Vaccinations<br>បាន្តលេខាម្នកស្រង់ពត៌មាន<br><mark>ថ្ងៃ ខែ ឆ្នាំ ទ្វើបច្ចុប្បន្នភាព</mark><br><mark>ថ្ងៃ ខែ ឆ្នាំ ទ្វើបច្ចុប្បន្នភាព</mark><br>អាស័យដ្ឋានរបស់អាណាព្យ<br>Address of Guardian :<br>ក្រុមទី ផ្លូវលេខ<br>Group Street<br>វេញាះអ្នកមំនាក់មំនង<br>Name of contact person<br>ស្ថានភាពកុមារ:                                    | orted children   | Detai<br>2 Completed all<br>cinations<br>gister<br>(Date of Update Infor<br>្រំ ម្នាយ<br>Mother<br>ឃុំ/ A<br>Comr<br>អាស័យរដ្ឋាន:<br>Address:<br>O កំ ព្រាម្នាយ   | is about the name and<br>O មិនទាន់ច្រប់<br>Vaccination on g<br>mation)<br>្រង់ពុក<br>Father<br>១ង្កាត់<br>mune<br>O កំ ព្រាង័ពុក                   | d location of facility<br>ធំពូន O មិនទាន់<br>oing Missin<br><b>f ឈ្មោះ</b> Name<br>/ /<br>Diffyន C<br>Grand Mother Gra<br>ស្ត្រក/ ខ័ណ្ន<br>District  | តុប់ចំនួន<br>s<br>ជីតា<br>and Father<br>មាល<br>មុខរបរឪពុក:   | O ត្វាន<br>None  □ សាចំញាតិ Relative ខេត្ត/ ក្រុង Province ខទ្ធរស័ព្ ne number | Unknown             |
| CBPCS/NGO who support<br>mរាមាក់ផ្ទាំបង្ការដល់កុមារ<br>Vaccinations<br>បាផ្លលេខាអ្នកស្រង់ពត៌មាន<br><mark>ថៃ្ង វ៉ន ឆ្នាំ ធ្វើបច្ចុប្បន្នកាល</mark><br>អាល័យផ្ទានរបស់អាណាត្យ<br>Address of Guardian :<br>ក្រុមទី ផ្លូវលេខ<br>Group Street<br>វេណ្ហាះអ្នកមិនាក់មិនង<br>Name of contact person<br>ស្ថានភាពកុមារ :  | orted children   | Detai<br>(Completed all<br>cinations<br>gister<br>(Date of Update Infor<br>្បាញ់/ ដែ<br>Comr<br>អាស័យដ្ឋាន:<br>Address:<br>Ori ព្រាម្តាយ<br>Mother deceased<br>Oមធ្មេយ្យ<br>Kindergarden<br>ទារ បញ្ហា   | is about the name and<br>O មិនទាន់ច្រប់<br>Vaccination on g<br>matton)<br>នៅពុំពុក<br>Father<br>Dភ្នំព្រាងពុក<br>Father deceased<br>O ប្រជាមលិក្សា | d location of facility<br>ធំពូន O មិនទាន់<br>oing Missin<br>ព្រំពេញ៖ Name<br>/ /<br>ញ្រីដូន<br>Grand Mother Gra<br>ស្ត្រាក/ខ័ណ្ណ<br>District<br>O តំព្រាទាំងពីរ<br>Both parents deceased<br>O មមរូបសិក្សា<br>Secondary<br>លាបពូធមកពី:        | កូប់ចំនួន<br>១<br>ជីតា<br>and Father<br>មុខរបរឪពុក:<br>Father's occup<br>មុខរបរឪពុក:<br>Father's occup | O ត្វាន<br>None  □ សាចំញាតិ Relative ខេត្ត/ ក្រុង Province ខទ្ធរស័ព្ ne number | Unknown             |
| CBPCS/NGO who support<br>mរចាក់ថ្នាំបង្ករបដល់កុមារ<br>Vaccinations<br>បាផ្កលេខាធ្លក ស្រង់ពត៌មាន<br>រំផ្លូ ខែ ឆ្នាំ ធ្វើបច្ចុប្បន្នភាព<br>រំ សំយើដ្ឋានរបស់អាណាត្យ<br>Address of Guardian :<br>ក្រុមទី ផ្លូវលេខ<br>Group Street<br>លេញ៖ អ្នកមំនាក់ម៉នង<br>Name of contact person<br>ស្ថានភាពកុមារ :<br>Child status: in<br>កំរិន អប់រំរបស់កុមារ :<br>Child Education<br>ការផែមាំតាមផ្ទះ និង សហ | orted children   | Detai<br>Completed all<br>cinations<br>gister<br>(Date of Update Infor<br>gister<br>(Date of Update Infor<br>gister<br>(Date of Update Infor<br>gister<br>gister<br>Mother<br>tij/ b<br>Comr<br>STIDÖTTGINGTON<br>Mother deceased<br>O បរ ច្នេញ<br>Kindergarden<br>BNI Ugm<br>Detai   | is about the name and<br>O មិនទាន់ច្រប់<br>Vaccination on g<br>mation)<br>នៅដុំពុក<br>Father<br>Shinishan<br>Primary<br>កំណ្តោះ និងទីកន្លែងដឹង     | d location of facility<br>ម៉ឺព្អូន O មិនទាន់។<br>ioing Missin<br>f ល្ពោះ Name<br>/ /<br>ាជីដូន C<br>Grand Mother Gra-<br>ស្រុក/ ខ័ណ្ណ<br>District<br>O កំព្រាទាំងពីរ<br>Both parents deceased<br>O មធ្យមសិក្សា<br>Secondary<br>លេចពុទ្ធមកពី: | តុប់ចំនួន<br>s<br>ដីតា<br>and Father<br>មុខរបរឪពុក:<br>Father's occup<br>មុខរបរឪពុក:<br>Father's occup | O ត្វាន<br>None  |                     |

# Annex 6.1: Form A1 – Children Updated Information Form (Front)

# Annex 6.2: Form A1 – Children Updated Information Form (back)

| អាស័យដ្ឋានរប<br>Address of Gu         | •                  | ្យាជាលះ                                | 🗖 ម្នាយ<br>Mother               | םឪពុក<br>Father                               | 🗖 ជីដ្ឋិន<br>Grand Mother           | 🗖 ជីតា<br>Grand Father            | 🗖 សាចំញា<br>Relative         | តិ                  |
|---------------------------------------|--------------------|--|---------------------------------|---|-------------------------------------|-----------------------------------|------------------------------|---------------------|
| ក្រុមទី<br>Group                      | ផ្លូវលេខ<br>Street | ភូមិ<br>V⊪age                          | ឃុំ/ស<br>Comn                   |   | ស្រុក/ខ័ណ្ឌ<br>District             |                                   | ខេត្ត/ ក្រុង<br>Province     |                     |
| <b>ឈ្មោះអ្នកចំនា</b><br>Name of conta |                    |  | អាស័យដ្ឋាន:<br>Address:         |   |                                     |                                   | លេខឲ្ធរស័ព្ទ<br>Phone number |                     |
| ស្ថានភាពកុមារ<br>Child status:        |                    | Oឪពុកម្នាយនៅរស់<br>Both Parents alive  | Oកំព្រាម្នាយ<br>Mother deceased | Oកំព្រាឪពុក<br>Father deceased                | Oកំព្រាទាំងពី<br>Both parents decea |                                   |                              |                     |
| ក៏វិតអប់រំរបស់<br>Child Educati       |                    | O គ្នាន<br>None                        | Oមត្តេញ<br>Kindergarden         | Oបឋមសិក្សា<br>Primary                         | O ម <b>ផ្យមសិក្យ</b><br>Secondary   | ្កា<br>មុខរបវម្គាយ<br>Mother 's o |                              |                     |
|                                       | •                  | រាគមន៍ដែលគាំទ្រដល់កុ<br>orted children | 0                               | ាំឈ្មោះ និងទីកន្លែងដែ<br>s about the name and |                                     |                                   |                              |                     |
| ការចាក់ថ្នាំបង្កា<br>Vaccinations     | រដល់កុមារ          | O គ្រប់ចំនួ<br>routine vac             | 읍 Completed all<br>cinations    | Oមិនទាន់ត្រប់<br>Vaccination on g             | в                                   | ទាន់ត្រប់ចំនួន<br>lissing         | O គ្នាន<br>None              | O មិនដឹង<br>Unknown |
| ហត្ថលេខាអ្នកប្រ                       | សង់ពត៌មាន          | Signature of Re                        | aister                          |   | ឈ្មោះ Name                          |                                   |                              |                     |

| អាស័យដ្ឋានរបស់អាព<br>Address of Guardia     |              | 0:                             | 🗖 ម្នាយ<br>Mother               | □ឪពុក<br>Father                               | 🗖 ជីដ្តូន<br>Grand Mother           | 🔲 ជីតា<br>Grand Father            | 🗆 សាចំញ<br>Relative       | តិ                  |
|---|--------------|--------------------------------|---------------------------------|---|-------------------------------------|-----------------------------------|---------------------------|---------------------|
| 0, <del>0</del>                             | nos<br>eet   | ភ្វូមិ<br>Village              | ឃុំ/ ជ<br>Comn                  | н   | ស្រុក/ខ័ណ្ឌ<br>District             |                                   | ខេត្ត/ ក្រុង<br>Province  |                     |
| ឈ្មោះអ្នកទំនាក់ទំនង<br>Name of contact pers | on           |                                | អាស័យដ្ឋាន:<br>Address:         |   |                                     |                                   | រខឲ្ធរស័ព្ទ<br>one number |                     |
| ស្ថានភាពកុមារៈ<br>Child status:             |              | ពុកម្នាយនៅរស់<br>Parents alive | Oកំព្រាម្នាយ<br>Mother deceased | Oកំព្រាឪពុក<br>Father deceased                | Oកំព្រាទាំងពី<br>Both parents decea |                                   | pation                    |                     |
| ក៏វិតអប់រំរបស់កុមារ:<br>Child Education     |              | 🕽 ត្មាន<br><sup>Ione</sup>     | Oមត្តេយ្យ<br>Kindergarden       | Oបឋមសិក្សា<br>Primary                         | O មធ្យមសិក្<br>Secondary            | ្កា មុខរបរម្នាយ:<br>Mother 's occ |                           |                     |
| ការថែទាំតាមផ្ទះ និង<br>CBPCS/NGO who s      |              |                                | 0                               | កំឈ្មោះ និងទឹកន្លែងដែ<br>s about the name and |                                     |                                   |                           |                     |
| ការចាក់ថ្នាំចង្ការដល់ក្<br>Vaccinations     | ยาม          | O ត្រប់ចំនុ<br>routine vac     | 용 Completed all<br>cinations    | Oមិនទាន់ត្រប់ា<br>Vaccination on g            | 9                                   | ទាន់ត្រប់ចំនួន<br>lissing         | O គ្នាន<br>None           | O មិនដឹង<br>Unknown |
| ហត្ថលេខាអ្នកស្រង់ពា                         | <b>មោន</b> ទ | ignature of Re                 | gister                          |   | ឈ្មោះ Name                          |                                   |                           |                     |

ំ កុមារងាយុតិចជាង ៥ឆ្នាំ ត្រូវរាប់ជាខែ

Last updated: 09-08- 2016

| <b>ឈេខក្កដឆ្នកជំងឺ P</b><br>Clinic ID number P<br>ថ្ងៃ <b>ខែ.ឆ្នាំពិនិត្យ: / /201</b>  |                      | -            |                             | 1                                  |   | ent Vis   |   | rm)   | -   |   | _                       | 8   | <u> </u>  |   |
|--|----------------------|--------------|-----------------------------|------------------------------------|---|---|---|---|---|---|-------------------------|---|---|---|
| ថៃ ខែ នាំពិទិត / /201  |                      |              |                             |                                    | ART ART<br>nber   | Ρ   |   |   |   |   |                         |   |   |   |
| 18:10:4 minut  | O                    | មកពិ         | និត្យដំបូរ                  | ង                                  | Oមកម្មន   | នពេលកំព   | រោត់  | 0ម  | កពិនិះ  | ត្រតាមរ   | រារកំណរ                 | à (   | O មកពិនិ  | ត្បៃយឺត   |
| សញ្ញា៖ Name  |                      | អាយុ         | * Age                       |                                    |   |   |   | С   | )ស្រី   | Female  | (                       | Oប្រុស  | Male  |   |
| កំដៅ ជីពចរ ចង្កាក់ដ  | វភ្លើម               |              |                             | សំពាធល                             | ภษ  |   | ទំងន់   |   |   | កំពស់   |                         | BS  | SA =  | m <sup>2</sup>  |
| (Temperature) Pulse / mn Resp ra   | ate/mn               |              |                             | Blood pres                         |   |   | Weight  | / kg<br>derate i  |   | Height / c  | m                       |   | vere malnut   |   |
| <b>កម្លះអាហារូបត្ថម្ភ: O</b> ត្វាន <b>O</b> ចាន<br>Malnutrition status   | ទំងន់ធ្យេបកំ         | ពល់          | O .1                        | I to -2 SD,                        | <5 <sup>th</sup> percentile (   | or  | 0   | Belo  | w -2 to   | -3 SD,  |                         | О ве  | elow -3 SD, i   | or <70% o   |
|  | W/H                  |              |                             | <90% of                            |   |   |   | 70-79%  |   |   |                         |   | an (severe w  | rasting)  |
| ဗ္ဗၶန္ရိုငိဝိဗဗု,ဗ၅စ္ဆ္ Current Medeca   | al History           |              |                             |                                    |   | รางวิจิส  |   |   |   | ~   | 10000                   | 66  |   |   |
|  |                      |              |                             |                                    | ងមនុស្សចាស់   |   |   |   |   |   |                         | 0 818   | (   | Dត្បាន  |
|  |                      |              |                             | · .                                | Contact with an   |   |   |   |   |   |                         | 0 មាន   |   | <b>`</b>  |
|  |                      |              |                             | ា រេយតយ<br>វ៉ាប់ (Currer           | ាវក្នុងការធំធាត់<br>itly coughi   | តប្តូស្រាម  | ជាង (Fail   | ure to th   | inve or   | weight lo   | SS)                     | Othe  |   | ວິສູາສ<br>ວິສູາສ  |
|  |                      |              |                             |                                    | i (Currently feve   | er)   |   |   |   |   |                         | O the   |   | ວ <sub>ຫຼາສ</sub>   |
|  |                      |              |                             |                                    | ហ្គលរនាំក (Enla   |   | ical lymp   | h nodes   | 5)  |   |                         | 0 818   |   | ວ <sub>ິຫາສ</sub>   |
| សំរាកពេឲ្យបន្ទាប់ពីពេលពិធិត្យបុងក្រោយ?<br>Hospitalised since last visit?   | 0                    | ទេ           |                             | <b>ឃ</b> ុ<br>វោទ                  | ក<br>ប៉ុន្មានថ្លៃ:  |   | ហេតុនៃ  |   |   | nal:  |                         |   |   |   |
|  | Oı                   | 3            |                             |                                    | ភ្លេចលេបថ្នាំ   | បីផ្ទៃ  | 019   |   |   |   | ឈោះ                     | អ្នកឱាទាំរ  | ដល់កុមាររ   | លប:   |
| <b>ការវាយតំលៃលើការលេបថ្នាំ:</b> ភ្លេចលេបថ្នាំ ១ខែកន្ល<br>Adherence Assessement   | <sup>សមក:</sup> O រ  |              | ប៉ីឆ្នានដ                   | 1ង:                                | ចុងក្រោយ:   | v   | O ជ   | ាំទ   | ន្មានដ  | ä:  | -                       | - 0**   |   |   |
|  |                      |              |                             |                                    | 1 0   |   | -   |   |   |   | 1                       |   |   |   |
| ជ្យថិរាច់ Detail No  | গ্য না<br>ormal Abno |              | .j. wa                      | neo Ph                             | nysical E   | _xdm1   | natic   | 1   |   |   |                         |   |   |   |
|  |                      |              |                             |                                    |   |   |   |   |   |   |                         |   |   |   |
| Head (Mouse, ears)<br>Chest (lungs)  |                      |              |                             |                                    |   |   |   |   |   |   |                         |   |   |   |
| Abdomen  |                      |              |                             |                                    |   |   |   |   |   |   |                         |   |   |   |
| Skin   |                      |              |                             |                                    |   |   |   |   |   |   |                         |   |   |   |
|  |                      |              |                             |                                    |   |   |   |   |   |   |                         |   |   |   |
| Lymph nodes  |                      |              |                             |                                    |   |   |   |   |   |   |                         |   |   |   |
| Lymph nodes<br>Neurologic system   |                      | _            |                             |                                    |   |   |   |   |   |   |                         |   |   |   |
| Lymph nodes<br>Neurologic system<br>Other (Specify:  |                      |              |                             |                                    |   |   |   |   |   |   |                         |   |   |   |
| Neurologic system<br>Other (Specify:   |                      | ]            | / relate                    | d illness                          | ses (ບິລລາ  | a grad  | ະອິສາ   | 5 WI  | -10 S   | tage)   |                         |   |   |   |
| Neurologic system<br>Other (Specify:   |                      | ]            |                             |                                    | ses ( <b>ບິດລາ</b><br>ຂ້ອ Stage   | -   | ะอีสา   | t WH  | <del>10</del> S   | tage)   |                         |   |   |   |
| Neurologic system<br>Other (Specify:<br>៥ីទីទ្ឋិគ  |                      | ]            |                             |                                    |   | e 1   |   |   |   |   |                         |   |   |   |
| Neurologic system<br>Other (Specify:<br>៩ីទីខ្លិត<br>គ្នានជាតិសញ្ហា Asymptomatic   |                      | ]<br>]<br>ИН | ća                          | ควะท่ะหวองร่                       | ≋ื่∋ Stage  | e 1<br>neralised L  | ymphade   | enopathy  | y ( PGL   | . )   |                         |   | นาบ่าที่ท   | figeri  |
| Neurologic system<br>Other (Specify:<br>៥ីទីទ្ឋិគ  |                      | ]            |                             | ควะท่ะหวองร่                       | ຂຶ້ງ Stage<br>Persistent Gen  | e 1<br>heralised L<br>ธัถภา   | ymphade<br>រក់ការស  | enopathy<br>តិ ៣ ៖  | y ( PGL<br><b>Stag</b> i  | .)<br>e 3   |                         | a trained a constraint of the second s | ច្នាប់កើត   | fiqui   |
| Neurologic system<br>Other (Specify:<br>៥ទីខ្លិត<br>ទានបានបញ្ហា Asymptomatic<br>៩ឧតារអតារទេត៍ ២ Stage 2  |                      | ]<br>]<br>ИН | ća                          | ควะท่ะหวองร่                       | ≋ื่∋ Stage  | e 1<br>heralised L<br>ແລກ:<br>moderate  | ymphade<br>ឯកការស<br>e malnut   | enopathy<br><b>ន័ល ៖</b><br>rition ( -  | y ( PGL<br><b>Stag</b> i  | .)<br>e 3   | pre) not                | A A A A A A A A A A A A A A A A A A A   | ផ្ទាប់កើត   | fiqui   |
| Neurologic system<br>Other (Specify:<br>ខ័ទីខ្លិត<br>ខ្នាំងជាតិសត្ថា Asymptomatic<br>ខ្នាំងការអត់របស់ b Stage 2<br>Hepatosplenomegaly  |                      | ]<br>]<br>ИН | ća                          | ควะท่ะหวองร่                       | <b>ຂຶ້ອ Stage</b><br>Persistent Gen<br>Unexplained  | e 1<br>heralised L<br><b>ជំនួននេះ</b><br>moderate<br>o standard   | ymphade<br><b>Star Soo</b><br>e malnut<br>d therap  | enopathy<br><b>ế m :</b><br>rition ( -<br>Y   | y ( PGL<br><b>Stag</b><br>- 2 SD  | .)<br>e 3<br>or Z sco   |                         |   | ម្នាប់កើត   | fiquit  |
| Neurologic system<br>Other (Specify:<br>รัตรีมาสิปาการ<br>รัตรีมาสิปาการ<br>Asymptomatic<br>รัตรามสารเรลี to Stage 2<br>Hepatosplenomegaly<br>Papula Pruntic Eruptons (PPE)  |                      | ]<br>]<br>ИН | ća                          | ควะท่ะหวองร่                       | <b>ឪ ១ Stage</b><br>Persistent Gen<br>Unexplained<br>responding to  | e 1<br>ខំពនា<br>ខំពនា<br>moderate<br>o standar<br>ហតុលើសាំ<br>4 days)<br>រមូលហេតុ   | ymphade<br>រអំអារលេះ<br>e malnut<br>d therap<br>ពី ១៤ វ៉ៃ<br>លើលពី  | enopathy<br><mark>ຂັດເ</mark><br>rition (<br>·<br>ງ<br>ບາ<br>ອີໂຂ   | y ( PGL<br><b>Stag</b><br>- 2 SD<br>nexplain<br>Unexp   | .)<br>e 3<br>or Z sco<br>ned persist<br>alined pe   | stent                   | A A A A A A A A A A A A A A A A A A A   | រួរប់កើត  | Aquai   |
| Neurologic system<br>Other (Specify:<br>ខ័ទីទ្ធិអ<br>ឱ្យដោះដែរញា Asymptomatic<br>ខំណាះអារសត៍ to Stage 2<br>Hepatosplenomegaly<br>Papula Pruntic Eruptions (PPE)<br>Sebortheic dermatits  |                      | ]<br>]<br>ИН | ća                          | ควะท่ะหวองร่                       | ឪ ១ Stage<br>Persistent Gen<br>Unexplained<br>responding to<br>រាកក្បានមូលវេរ<br>diarrhoea (2.14<br>រក្បាខ្លួនមិនដឹង  | e 1<br>teralised L<br><b>ខំនេនា</b><br>moderate<br>o standard<br>uាតុលើសរ<br>4 davs)<br>រមូលូវហេតុ<br>tent or con   | ymphade<br>ឯ <b>អំអារល</b><br>a malnut<br>d therap<br>ពី ១៤ វៃ<br>លើលពី<br>stant and  | enopathy<br>ន៍ <b>៣</b> ៖<br>rition ( -<br>y<br>ប្រិ Un<br>ទ្រំខែ -<br>ទ្រំខែ -<br>d for long   | y ( PGL<br>Stag<br>- 2 SD<br>nexplain<br>Unexp<br>ger tha   | or Z sco     ded persis     alined per  | stent                   |   | ្ធរប់កើត  | Aqui  |
| Neurologic system<br>Other (Specify:<br>รัติผู้สารรรณ์ to Stage 2<br>สิทธิมาริสรรณ์ to Stage 2<br>Hepatospienomegaly<br>Papula Pruntic Eruptions (PPE)<br>Sebortheic dermatitis<br>Fungal Nail Infections<br>Angular chelitis<br>Lineal gingival expthema ( LGE )  |                      | ]<br>]<br>ИН | ća                          | ควะท่ะหวองร่                       | ឪ ១ Stage<br>Persistent Gen<br>Unexplained<br>responding to<br>រាតត្បានមូលរប<br>diarrhoea (2.14<br>ក្តៅខ្លួងមិនដឹង<br>fever (intermitt  | e 1<br>heralised L<br><b>ខំពនា</b><br>moderate<br>o standar<br>បាតុលើសាំ<br>4 days)<br>អមូសាហេតុ<br>tent or con<br>ral candidi  | ymphade<br>ឯ <b>អំអារល</b><br>a malnut<br>d therap<br>ពី ១៤ វៃ<br>លើលពី<br>stant and  | enopathy<br>ន៍ <b>៣</b> ៖<br>rition ( -<br>y<br>ប្រិ Un<br>ទ្រំខែ -<br>ទ្រំខែ -<br>d for long   | y ( PGL<br>Stag<br>- 2 SD<br>nexplain<br>Unexp<br>ger tha   | or Z sco     ded persis     alined per  | stent                   |   | រូប់កើត   | Aqui  |
| Neurologic system<br>Other (Specify:<br>รับรัฐ)ส<br>สู้ปริชาธิปฏา Asymptomatic<br>รับราวะหัวรรัฐ to Stage 2<br>Hepatosplenomegaly<br>Papula Pruntic Eruptions (PPE)<br>Seborneic dermattis<br>Fungal Nall Infections<br>Angular chelitis   |                      | ]<br>]<br>ИН | ća                          | ควะท่ะหวองร่                       | ឪ ១ Stage<br>Persistent Gen<br>Unexplained of<br>responding to<br>រាកក្តានមូលរប<br>រាកក្តានមូលរប<br>ក្តៅខ្លួនមិនដឹង<br>ស៊្វាតមាក់ or<br>Oral hairy leuki  | e 1<br>heralised L<br><b>ខំពនា</b><br>moderate<br>o standar<br>បាតុលើសាំ<br>4 days)<br>អមូសាហេតុ<br>tent or con<br>ral candidi  | ymphade<br>a <b>អំអារឈ</b><br>e malnut<br>d therap<br>ពី ១៤ វៃ<br>លើសពី<br>istant and<br>asis (out  | enopathy<br>ន៍៣ :<br>rition ( ·<br>y<br>ប្រំ Un<br>ទ ខែ -<br>id for long<br>side neo  | y ( PGL<br>Stag<br>- 2 SD<br>nexplain<br>Unexp<br>ger tha   | or Z sco     ded persis     alined per  | stent                   |   | ਪੁਸ਼ਹੇਸ਼ਿਸ<br>  |   |
| Neurologic system<br>Other (Specify:   |                      | ]<br>]<br>ИН | ća                          | ควะท่ะหวองร่                       | ឪ ១ Stage<br>Persistent Gen<br>Unexplained of<br>responding to<br>រាកក្តានមូលរប<br>រាកក្តានមូលរប<br>ក្តៅខ្លួនមិនដឹង<br>ស៊្វាតមាក់ or<br>Oral hairy leuki  | e 1<br>ชิลลา<br>moderate<br>o standar<br>บาตุณีมม่<br>4 days)<br>มษูณรบาตุ<br>tent or con<br>ral candidi<br>coptakia<br>Pulmonary   | ymphade<br>a malnut<br>d therap<br>ពី ១៤ ំ<br>លើសពី<br>istant and<br>asis (out<br>r Tubercu   | enopathy<br>ຄິດເຊິ່ງ<br>Y<br>Y<br>ອີໂຊ Un<br>ອີໂຊ Un<br>ອີໂຊ Un<br>I for long   | y ( PGL<br>Stag<br>- 2 SD<br>nexplain<br>Unexp<br>ger tha   | or Z sco<br>aned persist<br>alined pe<br>n 1 month<br>seriod)   | rsistent<br>n)          | E   | រូបប់កីត<br>រូបប់កីត  | Aqusi   |
| Neurologic system<br>Other (Specify:   |                      | ]<br>]<br>ИН | ća                          | ควะท่ะหวองร่                       | ន៍ <b>o Stage</b><br>Persistent Gen<br>Unexplained<br>responding to<br>diamogas នៃ ដែ<br>ក្តៅខ្លួនមិនដឹង<br>ដែមមា (intermitt<br>ស្វឹតាមាត់ or<br>Oral hairy leuki<br>របបងសួត i<br>រលាកលួតដោយ  | e 1<br>eralised L<br>៥ននា<br>moderate<br>o standar<br>Uាតុលើសាំ<br>4 days)<br>អូសូលហេតុ<br>tent or con<br>ral candidi<br>coplakia<br>Pulmonany<br>ម បាក់តេរី s  | ymphade<br>a malnut<br>d therap<br>ពី ១៤ វ៉ៃ<br>នេtant and<br>sistant and<br>sist (out<br>Y Tubercu   | Renopathy<br>rition (<br>y<br>figure Un<br>g f2 Un<br>g f   | y ( PGL<br>Stag<br>- 2 SD<br>- 2 SD<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain | or Z sco     or Z sco     ind persis     ained persis     ained persis     n 1 mont     metod)  | rsistent<br>n)<br>erial |   | <u> </u>  | Aqusi   |
| Neurologic system<br>Other (Specify:   |                      | ]<br>]<br>ИН | ća                          | ควะท่ะหวองร่                       | ទី Stage Persistent Gen Unexplained. responding to an   | e 1<br>erailised L<br>ខ័ពនា<br>moderate<br>o standard<br>Uាតុលើសាំ<br>4 days)<br>អង្គល៖ ហេតុ<br>ចំពីសាំ<br>ចំពីសាំ<br>ខេត្តតែនេះ<br>ខេត្តតែនេះ<br>ខេត្តតែនេះ<br>ខេត្តតែនេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ទេត្តតេះ<br>ទេត្រាត់<br>ទេត្រាសាំ<br>ខេត្តតេះ<br>ខេត្តតេះ<br>ទោត<br>ទោត<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្តតេះ<br>ខេត្ត<br>ទេត្រ<br>ទោត<br>ទោត<br>ទោត<br>ទោត<br>ទោត<br>ទោត<br>ទោត<br>ទោត<br>ទោត<br>ទោត   | ymphade<br>a malnut<br>ជា d therapp<br>ពី ១៤ វ៉ៃ<br>នេះtant and<br>asis (out<br>v Tubercu<br>Severe, n<br>ative gin   | enopath,<br>rition ( ·<br>·<br>y<br>ເປັ Un<br>ເປັ for long<br>side nea<br>ulosis<br>ecurrent  | y ( PGL<br>Stag<br>- 2 SD<br>- 2 SD<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain | or Z sco     or Z sco     ind persis     ained persis     ained persis     n 1 mont     metod)  | rsistent<br>n)<br>erial |   |   | *qui  |
| Neurologic system<br>Other (Specify:   | ा body area          | ]<br>]<br>ИН | ća                          | ด 24 สา 26 5 5<br>ที่ กุษาที ท<br> | ទី ១ Stage<br>Persistent Gen<br>Unexplained<br>responding to<br>រាកក្តាត្រូងមិនដឹង<br>ក្រៅខ្លួងមិនដឹង<br>កែចកខ្លាំ (interniti<br>រើត្រាមាភ៍ Or<br>Oral hairy leuk<br>របសិងប្អត i<br>រងជាការត្រូវដៅដេ<br>pneumonia<br>Acute necrotit | e 1<br>បំណេះ<br>បំណេះ<br>កាត់ទោះទាំងនេះ<br>បាត់ទោះទាំងនេះ<br>មនុស្សបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មុទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មុទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្ម្ម<br>ក្មេទ្យលបាតុ<br>ក្មេទ្យលបាតុ<br>ក្ម្ម<br>ក្មេទ្យលបាតុ<br>ក្ម្ម<br>ក្មេទ្យលបាតុ<br>ក្ម្ម<br>ក្មេទ្យលបាតុ<br>ក្ម្ម<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាត្រាទ្យ<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាតុ<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ្ធលបាត្ន<br>ក្មទ<br>ក្មទ<br>ក្មទ<br>ក្មទ្ធ<br>ក្មទ<br>ក្មទ<br>ក្មទ<br>ក្មទ<br>ក្មទ<br>ក្មទ<br>ក្មទ<br>ក្មទ  | ymphade<br>a malnutu<br>ติ จ malnutu<br>ติ จ ( รั รั รั รั รั รั รั<br>รั จ (out<br>stant and<br>sais (out<br>r Tubercu<br>Severe, n<br>attive gin<br>attive gin<br>attive gin  | enopathy<br>find on the second of the second o  | y ( PGL<br>Stag<br>- 2 SD<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexplain<br>Unexpl | or Z sco     or Z sco     or Z sco     inde persis     ained persis     in 1 mont     med bacb     ned bacb   | stent<br>n)<br>erial    |   | प्राणंतिम     प्राणंतिम   | *quit   |
| Neurologic system<br>Other (Specify:   | ा body area          | ]<br>]<br>ИН | ća                          | ราวมีราวมร่าง<br>ที่กุณที่ส<br>    |   | e 1<br>ខំណា<br>សំពាន់ 2<br>ខំណា<br>កាត់សំលំ<br>ខំពុងសំលំ<br>សំពាន់ 2<br>ខំពុងសំលំ<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេ<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំហ<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេ<br>សំពេ<br>សំពេ<br>សំពេល<br>សំពេ<br>សំពេ<br>សំពេ<br>សំពេ<br>សំពេ<br>ស<br>សំពេ<br>សំពេ<br>ស<br>សំពេ<br>សំពេ | ymphada<br>ส <mark>สส วงวง</mark><br>a mainutu<br>d therap<br>ตี ๑๔ เ ้<br>ตี ๑๔ เ ้<br>รtant and<br>asis (out<br>v Tubercu<br>stant and<br>asis (out<br>v Tubercu<br>v Tubercu<br>severe, n<br>ative gin<br>uumonisti<br>uumonisti<br>8 mg/dL) | enopathy<br>fi on s<br>vy<br>fi on (-<br>vy<br>fi on (-<br>vy<br>fi on (-<br>on s<br>to (-<br>on s)<br>to (-   | y ( PGL<br>Stag<br>- 2 SD<br>unexplain<br>unexplain<br>ger tha<br>onatal p<br>period<br>unexplain<br>t presu<br>period  | )     )     )     )     )     )     )     o r Z sco     o r z sco r z sco     o r z sco r z | erial<br>stomatitis     |   | प्राणंतिः     प्राणंतिः | รัญชาร์<br>   |
| Neurologic system<br>Other (Specify:<br>รัตรัฐ)ส<br>รัตรารักราช Stars Stars Stars<br>(รัตรารักราช Stars Stars)<br>(รัตรารักราช Stars Stars)<br>(รัตราร์กราช Stars)<br>(รัตราช Stars)<br>(รัต | ा may have           | ]<br>]<br>ИН | ća                          | ราวมีราวมร่าง<br>ที่กุณที่ส<br>    |   | e 1<br>ខំណា<br>សំពាន់ 2<br>ខំណា<br>កាត់សំលំ<br>ខំពុងសំលំ<br>សំពាន់ 2<br>ខំពុងសំលំ<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេ<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំហ<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេល<br>សំពេ<br>សំពេ<br>សំពេ<br>សំពេល<br>សំពេ<br>សំពេ<br>សំពេ<br>សំពេ<br>សំពេ<br>ស<br>សំពេ<br>សំពេ<br>ស<br>សំពេ<br>សំពេ | ymphada<br>ส <mark>สส วงวง</mark><br>a mainutu<br>d therap<br>ตี ๑๔ เ ้<br>ตี ๑๔ เ ้<br>รtant and<br>asis (out<br>v Tubercu<br>stant and<br>asis (out<br>v Tubercu<br>v Tubercu<br>severe, n<br>ative gin<br>uumonisti<br>uumonisti<br>8 mg/dL) | enopathy<br>fi on s<br>vy<br>fi on (-<br>vy<br>fi on (-<br>vy<br>fi on (-<br>on s<br>to (-<br>on s)<br>to (-   | y ( PGL<br>Stag<br>- 2 SD<br>unexplain<br>unexplain<br>ger tha<br>onatal p<br>period<br>unexplain<br>t presu<br>period  | )     )     )     )     )     )     )     o r Z sco     o r z sco r z sco     o r z sco r z | erial<br>stomatitis     |   |   | 1<br>1<br>1<br>1<br>1<br>1<br>1<br>1<br>1<br>1<br>1<br>1<br>1<br>1<br>1<br>1<br>1<br>1<br>1 |
| Neurologic system<br>Other (Specify:   | of body area         | ]<br>]<br>ИН | <u>ย</u> ้ณ<br>ราช่ากิก<br> | ราวมีราวมร่าง<br>ที่กุณที่ส<br>    |   | e 1<br>टँडा<br>moderatet<br>दंडा<br>जा<br>पास् स्विध्य<br>व<br>यात्र<br>पास्<br>स्विध्य<br>व<br>यात्र<br>पास्<br>स्विध्य<br>व<br>यात्र<br>स्विध्य<br>व<br>यात्र<br>स्विध्य<br>व<br>यात्र<br>स्विध्य<br>व<br>यात्र<br>स्विध्य<br>व<br>यात्र<br>स्विध्य<br>व<br>यात्र<br>स्विध्य<br>व<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>यात्र<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्वित्य<br>स्वित्य<br>स्वित्य<br>स्वित्य<br>स्वित्य<br>स्वित्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्विध्य<br>स्वित्य<br>स्वा<br>स्वित्य<br>स्वित्य<br>स्वित्य<br>स्वित्य<br>स्विध्य<br>स्व<br>स्वित्य<br>स्वित्य<br>स्व<br>स्वित्य<br>स्वित्य<br>स्व<br>स्व<br>स्व<br>स्व<br>स्व<br>स्व<br>स्व<br>स्व<br>स्व<br>स्व   | ymphada<br>ส <mark>สส วงวง</mark><br>a mainutu<br>d therap<br>ตี ๑๔ เ ้<br>ตี ๑๔ เ ้<br>รtant and<br>asis (out<br>v Tubercu<br>stant and<br>asis (out<br>v Tubercu<br>v Tubercu<br>severe, n<br>ative gin<br>uumonisti<br>uumonisti<br>8 mg/dL) | enopathy<br><b>f m s</b><br>y<br>y<br><b>f</b> Un<br><b>o f</b><br><b>i</b> toriony<br><b>i</b> toriony | y ( PGL<br>Stag<br>- 2 SD<br>- 2 SD<br>unexplain<br>unexplain<br>ger tha<br>onatal p<br>period<br>luding<br>neutroj<br>) for >  | )     )     )     )     )     )     or Z sco     or Z sco     nord persis     ained pe | erial<br>stomatitis     |   | រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ<br>រ   |   |

# Annex 7.1: Form B – Children Patient Visit Form (front)

| bacteraemia<br>Chronic herpes simplex virus infe   | ection (chr               | onic orol          |                   |  |   | cenicilliosis)  | achea bro   | nchi or lungs   |                               |   |
|--|---------------------------|--------------------|-------------------|--|---|---|---|---|-------------------------------|---|
| lesions of more than 1 month or<br>Oesophageal candidiasis   | visceral of               | any dua            | ration            |  |   | Disseminate   | d mycobac   | terial disease other tha  |                               |   |
| Extrapulmonary tuberculosis  |                           |                    |                   |  |   | sosportasis   |   | sporiasis ( with diarrhe  | a > 1 mo) or                  |   |
| Kaposi's Sarcoma<br>CMV retinitis and CMV infections   | of organ                  | other tha          | in liver, spleen, | lymph  |   |   |   | lodgkin Lymphoma  |                               |   |
| nodes<br>CNS Toxoplasmosis ( outside the   | e neonatal                | period)            |                   |  |   | HV-associat   |   |   |                               |   |
| Cryptococcal meningitis  |                           |                    |                   |  |   |   |   |   |                               |   |
|  |                           |                    | 5336              | Nõtis se                                     | ອ ສາຍເງາຊາ  | to Asses  | sment   | and Treatment   |                               |   |
| ចំណាត់ថ្នាក់ជំងឺតាម wHo ថ្លី   | ?                         | C                  | 01 02             | <b>O</b> 3 <b>C</b>                          | )4<br>ប្រសិនា   | បីកើតរបេះ   | :   | Oររបងល្អួត (PT  |                               |   |
| ករណីសមស្របហ្រើ ART:<br>(Eligible for ART )   |                           | (                  | 0 បាទ             | Oie  |   | IFTB):  |   | Oររបងជក្រាំសួត (B   |                               | អវិជ្ជមានបេកា/ត្តីនិក<br>(BK - / Clinic ) |
| ករណីសង្ស័យបរាជ័យក្នុង៖<br>(Suspected Treatment   |                           | ល                  | Oជា               | 9 Os   | ្ទ ការព្យាបា<br>TB Treatr   | លជំងឺរបេង<br>nent :   | C   | ) ចាប់វធ្ដិ៍ម <b>O</b> ព<br>Start Sto   |                               | ក្រ ថ្ងៃខែររ្នាំ<br>//                    |
| 🔲 ទេករាគ<br>Virological  |                           | ា ភាព៖<br>nunologi |                   | ា រោកសញ្ញាត្តិនិ<br>Clinical                 | <sup>ក</sup> ស្ថានភាព   | ាអ្នកជំងឺ:  |   | O លេងធម្មតា   | O លេងបានខ្លះ                  | O សំរាកម្មុយកន្លែង                        |
| វេរដ្ឋបញ្ហាធ្វើកេស្តមន្តីរពិ<br>(Presoliting Laboratory T  | សោធន៍:<br>🖃               |                    |                   |  |   |   |   |   |                               |   |
| CD4 <b>O</b> បាទ   | 0                         | 19                 |                   |  |   |   |   |   |                               |   |
| Viral O  |                           |                    |                   |  |   | ~   |   | ~   | 0                             |   |
| Vitan O ໜອ<br>Load   | 0                         | 19                 | đ                 |  | Р мтст  |   |   |   | O Other:                      |   |
|  | 1                         |                    | 3 <b>80</b> 03    | ເຊຍດຽງຄາຍ                                    | หาซสู/เอ  | Current   | medica  | tion: week/ mon   | ith                           |   |
| ឱ្យថ   | ទំរង់                     | កំរិត              | ចំនួន             | ពេលវេលាប្រើប្រ                               | រាស់ ចាប់ផ្ដើម  | ឈប់   | បន្ត  | ថ្ងៃ ខែ ឆ្នាំ   | មូលហេតុផៃការបញ្ឈប់ៈ កូរ       | ង> កំណត់ចំណាំ                             |
| ARV drugs  |                           |                    |                   |  |   |   |   |   |                               |   |
| O ABC+3TC+LPV/r  |                           |                    |                   |  | 0   | 0   | 0   | 1 1   |                               |   |
| O ABC+3TC+EFV  |                           |                    |                   |  | 0   | 0   | 0   | 1 1   |                               |   |
| O TDF+3TC+EFV  |                           |                    |                   |  | 0   | 0   | 0   | 1 1   |                               |   |
| O AZT+3TC+   |                           |                    |                   |  | 0   | 0   | 0   | 1 1   |                               |   |
| 0  |                           |                    |                   |  | 0   | 0   | 0   | 1 1   |                               |   |
| 0  |                           |                    |                   |  | 0   | 0   | 0   | 1 1   |                               |   |
| 0  |                           |                    |                   |  |   |   |   |   |                               |   |
| Ol drugs   |                           |                    |                   |  |   |   |   |   |                               |   |
|  |                           |                    |                   |  | 0   | 0   | 0   | 1 1   |                               | 01° 02° 03°                               |
| OI drugs   |                           |                    |                   |  | 0   | 0   | 0   | 1 1<br>1 1  |                               |   |
| Ol drugs<br>O Cotrimoxazole  |                           |                    |                   |  | 0   | 0   | 0   |   |                               |   |
| Ol drugs<br>O Cotrimoxazole<br>O Fluconazole   |                           |                    |                   |  |   |   |   | 1 1   |                               |   |
| Ol drugs<br>O Cotrimoxazole<br>O Fluconazole<br>O Isoniazid  |                           |                    |                   |  | 0   | 0<br>0<br>0   | 0<br>0  | 1 I<br>I I  |                               |   |
| Ol drugs<br>O Cotrimoxazole<br>O Fluconazole<br>O Isoniazid<br>O B6  |                           |                    |                   |  | 0<br>0<br>0   | 0<br>0<br>0<br>0  | 0<br>0<br>0   |   |                               |   |
| Ol drugs<br>O Cotrimoxazole<br>O Fluconazole<br>O Isoniazid<br>O B6<br>O                                   |                           |                    |                   |  | 0<br>0<br>0<br>0  | 0<br>0<br>0   | 0<br>0<br>0   |   |                               | 01° 02° 03°<br>01° 02° 03°                |
| Ol drugs<br>O Cotrimoxazole<br>O Fluconazole<br>O Isoniazid<br>O B6<br>O<br>O                              |                           |                    |                   |  | 0<br>0<br>0<br>0  | 0<br>0<br>0<br>0  | 0<br>0<br>0   |   |                               |   |
| Ol drugs<br>O Cotrimoxazole<br>O Fluconazole<br>O Isoniazid<br>O B6<br>O<br>O                              |                           |                    |                   |  | 0<br>0<br>0<br>0<br>0   | 0<br>0<br>0<br>0<br>0   | 0<br>0<br>0<br>0  |   |                               |   |
| Ol drugs<br>O Cotrimoxazole<br>O Fluconazole<br>O Isoniazid<br>O B6<br>O<br>O                              |                           |                    |                   | សន្លដ  | 0<br>0<br>0<br>0  | 0<br>0<br>0<br>0<br>0<br>0<br>0   | 0<br>0<br>0<br>0<br>0   | I         I           I         I           I         I           I         I           I         I           I         I           I         I           I         I           I         I           I         I |                               |   |
| Ol drugs<br>O Cotrimoxazole<br>O Fluconazole<br>O Isoniazid<br>O B6<br>O<br>TB drugs<br>C<br>O B15076 Loss | ມີ<br>ມີ<br>ມູກອ່<br>ead: |                    | igo:              | នេរាថ្លះ<br>នេរាថ្លះ<br>នៅថ្លះ<br>នៅមើ្តរមើរ | 0<br>0<br>0<br>0<br>0<br>0  | 0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0                          | 0<br>0<br>0<br>0<br>0   | / / /<br>/ / /<br>/ /<br>/ /<br>/ /<br>/<br>/ /<br>/<br>/<br>/<br>/<br>/  | มหรูโลการญาย่า<br>แมะ of deam |   |
| Ol drugs<br>O Cotrimoxazole<br>O Fluconazole<br>O Isoniazid<br>O B6<br>O<br>TB drugs<br>C<br>O B15076 Loss | ead:                      |                    | an:<br>D          | នៅផ្ទះ<br>នៅមន្ទីរពេទ្យ                      | 0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0 | 0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0 | 0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0<br>0 | / / /<br>/ / /<br>/ / /<br>/ /<br>/ /<br>/ /<br>/<br>/ /<br>/<br>/<br>/<br>/<br>/<br>/<br>/<br>/<br>/<br>/<br>/<br>/<br>/<br>/<br>//<br>/   |                               |   |

#### Annex 7.2: Form B – Children Patient Visit Form (back)

#### Annex 8.1: Weight-for-height (z score) table for boy aged 2 – 5 years

|             |         |        |         |       |       | Z-scor | es (weight in kg) |      |      |      |
|-------------|---------|--------|---------|-------|-------|--------|-------------------|------|------|------|
| leight (cm) | L       | Μ      | s       | -3 SD | -2 SD | -1 SD  | Median            | 1 SD | 2 SD | 3 SI |
| 65.0        | -0.3521 | 7.4327 | 0.08217 | 5.9   | 6.3   | 6.9    | 7.4               | 8.1  | 8.8  | 9.   |
| 65.5        | -0.3521 | 7.5504 | 0.08214 | 6.0   | 6.4   | 7.0    | 7.6               | 8.2  | 8.9  | 9    |
| 66.0        | -0.3521 | 7.6673 | 0.08212 | 6.1   | 6.5   | 7.1    | 7.7               | 8.3  | 9.1  | 9    |
| 66.5        | -0.3521 | 7.7834 | 0.08212 | 6.1   | 6.6   | 7.2    | 7.8               | 8.5  | 9.2  | 10   |
| 67.0        | -0.3521 | 7.8986 | 0.08213 | 6.2   | 6.7   | 7.3    | 7.9               | 8.6  | 9.4  | 10   |
| 67.5        | -0.3521 | 8.0132 | 0.08214 | 6.3   | 6.8   | 7.4    | 8.0               | 8.7  | 9.5  | 10   |
| 68.0        | -0.3521 | 8.1272 | 0.08217 | 6.4   | 6.9   | 7.5    | 8.1               | 8.8  | 9.6  | 10   |
| 68.5        | -0.3521 | 8.2410 | 0.08221 | 6.5   | 7.0   | 7.6    | 8.2               | 9.0  | 9.8  | 10   |
| 69.0        | -0.3521 | 8.3547 | 0.08226 | 6.6   | 7.1   | 7.7    | 8.4               | 9.1  | 9.9  | 10   |
| 69.5        | -0.3521 | 8.4680 | 0.08231 | 6.7   | 7.2   | 7.8    | 8.5               | 9.2  | 10.0 | 11   |
| 70.0        | -0.3521 | 8.5808 | 0.08237 | 6.8   | 7.3   | 7.9    | 8.6               | 9.3  | 10.2 | 11   |
| 70.5        | -0.3521 | 8.6927 | 0.08243 | 6.9   | 7.4   | 8.0    | 8.7               | 9.5  | 10.3 | 11   |
| 71.0        | -0.3521 | 8.8036 | 0.08250 | 6.9   | 7.5   | 8.1    | 8.8               | 9.6  | 10.4 | 11   |
| 71.5        | -0.3521 | 8.9135 | 0.08257 | 7.0   | 7.6   | 8.2    | 8.9               | 9.7  | 10.6 | 11   |
| 72.0        | -0.3521 | 9.0221 | 0.08264 | 7.1   | 7.7   | 8.3    | 9.0               | 9.8  | 10.7 | 11   |
| 72.5        | -0.3521 | 9.1292 | 0.08272 | 7.2   | 7.8   | 8.4    | 9.1               | 9.9  | 10.8 | 11   |
| 73.0        | -0.3521 | 9.2347 | 0.08278 | 7.3   | 7.9   | 8.5    | 9.2               | 10.0 | 11.0 | 12   |
| 73.5        | -0.3521 | 9.3390 | 0.08285 | 7.4   | 7.9   | 8.6    | 9.3               | 10.2 | 11.1 | 12   |
| 74.0        | -0.3521 | 9.4420 | 0.08292 | 7.4   | 8.0   | 8.7    | 9.4               | 10.3 | 11.2 | 12   |
| 74.5        | -0.3521 | 9.5438 | 0.08298 | 7.5   | 8.1   | 8.8    | 9.5               | 10.4 | 11.3 | 12   |
| 75.0        | -0.3521 | 9.6440 | 0.08303 | 7.6   | 8.2   | 8.9    | 9.6               | 10.5 | 11.4 | 12   |
| 75.5        | -0.3521 | 9.7425 | 0.08308 | 7.7   | 8.3   | 9.0    | 9.7               | 10.6 | 11.6 | 12   |
| 76.0        | -0.3521 | 9.8392 | 0.08312 | 7.7   | 8.4   | 9.1    | 9.8               | 10.7 | 11.7 | 12   |
| 76.5        | -0.3521 | 9.9341 | 0.08315 | 7.8   | 8.5   | 9.2    | 9.9               | 10.8 | 11.8 | 12   |

Weight-for-height BOYS



World Health

Weight-for-height BOYS

|           |         |         |         |       |       | Z-scor | es (weight in kg) |      |      |     |
|-----------|---------|---------|---------|-------|-------|--------|-------------------|------|------|-----|
| ight (cm) | L       | Μ       | 8       | -3 SD | -2 SD | -1 SD  | Median            | 1 SD | 2 SD | 3 5 |
| 77.0      | -0.3521 | 10.0274 | 0.08317 | 7.9   | 8.5   | 9.2    | 10.0              | 10.9 | 11.9 | 1   |
| 77.5      | -0.3521 | 10.1194 | 0.08318 | 8.0   | 8.6   | 9.3    | 10.1              | 11.0 | 12.0 | 1   |
| 78.0      | -0.3521 | 10.2105 | 0.08317 | 8.0   | 8.7   | 9.4    | 10.2              | 11.1 | 12.1 | 1   |
| 78.5      | -0.3521 | 10.3012 | 0.08315 | 8.1   | 8.8   | 9.5    | 10.3              | 11.2 | 12.2 | 1   |
| 79.0      | -0.3521 | 10.3923 | 0.08311 | 8.2   | 8.8   | 9.6    | 10.4              | 11.3 | 12.3 | 1   |
| 79.5      | -0.3521 | 10.4845 | 0.08305 | 8.3   | 8.9   | 9.7    | 10.5              | 11.4 | 12.4 | 1   |
| 80.0      | -0.3521 | 10.5781 | 0.08298 | 8.3   | 9.0   | 9.7    | 10.6              | 11.5 | 12.6 | 1   |
| 80.5      | -0.3521 | 10.6737 | 0.08290 | 8.4   | 9.1   | 9.8    | 10.7              | 11.6 | 12.7 |     |
| 81.0      | -0.3521 | 10.7718 | 0.08279 | 8.5   | 9.2   | 9.9    | 10.8              | 11.7 | 12.8 | 1   |
| 81.5      | -0.3521 | 10.8728 | 0.08268 | 8.6   | 9.3   | 10.0   | 10.9              | 11.8 | 12.9 |     |
| 82.0      | -0.3521 | 10.9772 | 0.08255 | 8.7   | 9.3   | 10.1   | 11.0              | 11.9 | 13.0 |     |
| 82.5      | -0.3521 | 11.0851 | 0.08241 | 8.7   | 9.4   | 10.2   | 11.1              | 12.1 | 13.1 |     |
| 83.0      | -0.3521 | 11.1966 | 0.08225 | 8.8   | 9.5   | 10.3   | 11.2              | 12.2 | 13.3 |     |
| 83.5      | -0.3521 | 11.3114 | 0.08209 | 8.9   | 9.6   | 10.4   | 11.3              | 12.3 | 13.4 |     |
| 84.0      | -0.3521 | 11.4290 | 0.08191 | 9.0   | 9.7   | 10.5   | 11.4              | 12.4 | 13.5 |     |
| 84.5      | -0.3521 | 11.5490 | 0.08174 | 9.1   | 9.9   | 10.7   | 11.5              | 12.5 | 13.7 |     |
| 85.0      | -0.3521 | 11.6707 | 0.08156 | 9.2   | 10.0  | 10.8   | 11.7              | 12.7 | 13.8 |     |
| 85.5      | -0.3521 | 11.7937 | 0.08138 | 9.3   | 10.1  | 10.9   | 11.8              | 12.8 | 13.9 |     |
| 86.0      | -0.3521 | 11.9173 | 0.08121 | 9.4   | 10.2  | 11.0   | 11.9              | 12.9 | 14.1 |     |
| 86.5      | -0.3521 | 12.0411 | 0.08105 | 9.5   | 10.3  | 11.1   | 12.0              | 13.1 | 14.2 |     |
| 87.0      | -0.3521 | 12.1645 | 0.08090 | 9.6   | 10.4  | 11.2   | 12.2              | 13.2 | 14.4 |     |
| 87.5      | -0.3521 | 12.2871 | 0.08076 | 9.7   | 10.5  | 11.3   | 12.3              | 13.3 | 14.5 |     |
| 88.0      | -0.3521 | 12.4089 | 0.08064 | 9.8   | 10.6  | 11.5   | 12.4              | 13.5 | 14.7 |     |
| 88.5      | -0.3521 | 12.5298 | 0.08054 | 9.9   | 10.7  | 11.6   | 12.5              | 13.6 | 14.8 |     |

# World Health Organization

Weight-for-height BOYS

|           |         |         |         |       |       | Z-scor | es (weight in kg) |      |      |     |
|-----------|---------|---------|---------|-------|-------|--------|-------------------|------|------|-----|
| ight (cm) | L       | М       | S       | -3 SD | -2 SD | -1 SD  | Median            | 1 SD | 2 SD | 3 S |
| 89.0      | -0.3521 | 12.6495 | 0.08045 | 10.0  | 10.8  | 11.7   | 12.6              | 13.7 | 14.9 | 16  |
| 89.5      | -0.3521 | 12.7683 | 0.08038 | 10.1  | 10.9  | 11.8   | 12.8              | 13.9 | 15.1 | 16  |
| 90.0      | -0.3521 | 12.8864 | 0.08032 | 10.2  | 11.0  | 11.9   | 12.9              | 14.0 | 15.2 | 16  |
| 90.5      | -0.3521 | 13.0038 | 0.08028 | 10.3  | 11.1  | 12.0   | 13.0              | 14.1 | 15.3 | 16  |
| 91.0      | -0.3521 | 13.1209 | 0.08025 | 10.4  | 11.2  | 12.1   | 13.1              | 14.2 | 15.5 | 16  |
| 91.5      | -0.3521 | 13.2376 | 0.08024 | 10.5  | 11.3  | 12.2   | 13.2              | 14.4 | 15.6 | 17  |
| 92.0      | -0.3521 | 13.3541 | 0.08025 | 10.6  | 11.4  | 12.3   | 13.4              | 14.5 | 15.8 | 17  |
| 92.5      | -0.3521 | 13.4705 | 0.08027 | 10.7  | 11.5  | 12.4   | 13.5              | 14.6 | 15.9 | 11  |
| 93.0      | -0.3521 | 13.5870 | 0.08031 | 10.8  | 11.6  | 12.6   | 13.6              | 14.7 | 16.0 | 17  |
| 93.5      | -0.3521 | 13.7041 | 0.08036 | 10.9  | 11.7  | 12.7   | 13.7              | 14.9 | 16.2 | 11  |
| 94.0      | -0.3521 | 13.8217 | 0.08043 | 11.0  | 11.8  | 12.8   | 13.8              | 15.0 | 16.3 | 17  |
| 94.5      | -0.3521 | 13.9403 | 0.08051 | 11.1  | 11.9  | 12.9   | 13.9              | 15.1 | 16.5 | 12  |
| 95.0      | -0.3521 | 14.0600 | 0.08060 | 11.1  | 12.0  | 13.0   | 14.1              | 15.3 | 16.6 | 1   |
| 95.5      | -0.3521 | 14.1811 | 0.08071 | 11.2  | 12.1  | 13.1   | 14.2              | 15.4 | 16.7 | 11  |
| 96.0      | -0.3521 | 14.3037 | 0.08083 | 11.3  | 12.2  | 13.2   | 14.3              | 15.5 | 16.9 | 11  |
| 96.5      | -0.3521 | 14.4282 | 0.08097 | 11.4  | 12.3  | 13.3   | 14.4              | 15.7 | 17.0 | 18  |
| 97.0      | -0.3521 | 14.5547 | 0.08112 | 11.5  | 12.4  | 13.4   | 14.6              | 15.8 | 17.2 | 11  |
| 97.5      | -0.3521 | 14.6832 | 0.08129 | 11.6  | 12.5  | 13.6   | 14.7              | 15.9 | 17.4 | 11  |
| 98.0      | -0.3521 | 14.8140 | 0.08146 | 11.7  | 12.6  | 13.7   | 14.8              | 16.1 | 17.5 | 19  |
| 98.5      | -0.3521 | 14.9468 | 0.08165 | 11.8  | 12.8  | 13.8   | 14.9              | 16.2 | 17.7 | 19  |
| 99.0      | -0.3521 | 15.0818 | 0.08185 | 11.9  | 12.9  | 13.9   | 15.1              | 16.4 | 17.9 | 19  |
| 99.5      | -0.3521 | 15.2187 | 0.08206 | 12.0  | 13.0  | 14.0   | 15.2              | 16.5 | 18.0 | 1   |
| 100.0     | -0.3521 | 15.3576 | 0.08229 | 12.1  | 13.1  | 14.2   | 15.4              | 16.7 | 18.2 | 19  |
| 100.5     | -0.3521 | 15.4985 | 0.08252 | 12.2  | 13.2  | 14.3   | 15.5              | 16.9 | 18.4 | 2   |

# Weight-for-height BOYS 2 to 5 years (z-scores)

|             |         |         |         |       |       | Z-scor | es (weight in kg) |      |      |      |
|-------------|---------|---------|---------|-------|-------|--------|-------------------|------|------|------|
| leight (cm) | L       | Μ       | S       | -3 SD | -2 SD | -1 SD  | Median            | 1 SD | 2 SD | 3 SD |
| 101.0       | -0.3521 | 15.6412 | 0.08277 | 12.3  | 13.3  | 14.4   | 15.6              | 17.0 | 18.5 | 20.3 |
| 101.5       | -0.3521 | 15.7857 | 0.08302 | 12.4  | 13.4  | 14.5   | 15.8              | 17.2 | 18.7 | 20.3 |
| 102.0       | -0.3521 | 15.9320 | 0.08328 | 12.5  | 13.6  | 14.7   | 15.9              | 17.3 | 18.9 | 20.1 |
| 102.5       | -0.3521 | 16.0801 | 0.08354 | 12.6  | 13.7  | 14.8   | 16.1              | 17.5 | 19.1 | 20.9 |
| 103.0       | -0.3521 | 16.2298 | 0.08381 | 12.8  | 13.8  | 14.9   | 16.2              | 17.7 | 19.3 | 21.  |
| 103.5       | -0.3521 | 16.3812 | 0.08408 | 12.9  | 13.9  | 15.1   | 16.4              | 17.8 | 19.5 | 21.3 |
| 104.0       | -0.3521 | 16.5342 | 0.08436 | 13.0  | 14.0  | 15.2   | 16.5              | 18.0 | 19.7 | 21.0 |
| 104.5       | -0.3521 | 16.6889 | 0.08464 | 13.1  | 14.2  | 15.4   | 16.7              | 18.2 | 19.9 | 21.  |
| 105.0       | -0.3521 | 16.8454 | 0.08493 | 13.2  | 14.3  | 15.5   | 16.8              | 18.4 | 20.1 | 22.  |
| 105.5       | -0.3521 | 17.0036 | 0.08521 | 13.3  | 14.4  | 15.6   | 17.0              | 18.5 | 20.3 | 22.  |
| 106.0       | -0.3521 | 17.1637 | 0.08551 | 13.4  | 14.5  | 15.8   | 17.2              | 18.7 | 20.5 | 22.  |
| 106.5       | -0.3521 | 17.3256 | 0.08580 | 13.5  | 14.7  | 15.9   | 17.3              | 18.9 | 20.7 | 22.  |
| 107.0       | -0.3521 | 17.4894 | 0.08611 | 13.7  | 14.8  | 16.1   | 17.5              | 19.1 | 20.9 | 22.  |
| 107.5       | -0.3521 | 17.6550 | 0.08641 | 13.8  | 14.9  | 16.2   | 17.7              | 19.3 | 21.1 | 23.  |
| 108.0       | -0.3521 | 17.8226 | 0.08673 | 13.9  | 15.1  | 16.4   | 17.8              | 19.5 | 21.3 | 23.  |
| 108.5       | -0.3521 | 17.9924 | 0.08704 | 14.0  | 15.2  | 16.5   | 18.0              | 19.7 | 21.5 | 23.  |
| 109.0       | -0.3521 | 18.1645 | 0.08736 | 14.1  | 15.3  | 16.7   | 18.2              | 19.8 | 21.8 | 23.  |
| 109.5       | -0.3521 | 18.3390 | 0.08768 | 14.3  | 15.5  | 16.8   | 18.3              | 20.0 | 22.0 | 24.  |
| 110.0       | -0.3521 | 18.5158 | 0.08800 | 14.4  | 15.6  | 17.0   | 18.5              | 20.2 | 22.2 | 24.  |
| 110.5       | -0.3521 | 18.6948 | 0.08832 | 14.5  | 15.8  | 17.1   | 18.7              | 20.4 | 22.4 | 24.  |
| 111.0       | -0.3521 | 18.8759 | 0.08864 | 14.6  | 15.9  | 17.3   | 18.9              | 20.7 | 22.7 | 25.  |
| 111.5       | -0.3521 | 19.0590 | 0.08896 | 14.8  | 16.0  | 17.5   | 19.1              | 20.9 | 22.9 | 25.  |
| 112.0       | -0.3521 | 19.2439 | 0.08928 | 14.9  | 16.2  | 17.6   | 19.2              | 21.1 | 23.1 | 25.  |
| 112.5       | -0.3521 | 19.4304 | 0.08960 | 15.0  | 16.3  | 17.8   | 19.4              | 21.3 | 23.4 | 25.  |



Weight-for-height BOYS

|            |         |         |         |       |       | Z-scor | es (weight in kg) |      |      |      |
|------------|---------|---------|---------|-------|-------|--------|-------------------|------|------|------|
| eight (cm) | L       | Μ       | S       | -3 SD | -2 SD | -1 SD  | Median            | 1 SD | 2 SD | 3 SI |
| 113.0      | -0.3521 | 19.6185 | 0.08991 | 15.2  | 16.5  | 18.0   | 19.6              | 21.5 | 23.6 | 26   |
| 113.5      | -0.3521 | 19.8081 | 0.09022 | 15.3  | 16.6  | 18.1   | 19.8              | 21.7 | 23.9 | 26   |
| 114.0      | -0.3521 | 19.9990 | 0.09054 | 15.4  | 16.8  | 18.3   | 20.0              | 21.9 | 24.1 | 26   |
| 114.5      | -0.3521 | 20.1912 | 0.09085 | 15.6  | 16.9  | 18.5   | 20.2              | 22.1 | 24.4 | 26   |
| 115.0      | -0.3521 | 20.3846 | 0.09116 | 15.7  | 17.1  | 18.6   | 20.4              | 22.4 | 24.6 | 27   |
| 115.5      | -0.3521 | 20.5789 | 0.09147 | 15.8  | 17.2  | 18.8   | 20.6              | 22.6 | 24.9 | 27   |
| 116.0      | -0.3521 | 20.7741 | 0.09177 | 16.0  | 17.4  | 19.0   | 20.8              | 22.8 | 25.1 | 2    |
| 116.5      | -0.3521 | 20.9700 | 0.09208 | 16.1  | 17.5  | 19.2   | 21.0              | 23.0 | 25.4 | 21   |
| 117.0      | -0.3521 | 21.1666 | 0.09239 | 16.2  | 17.7  | 19.3   | 21.2              | 23.3 | 25.6 | 2    |
| 117.5      | -0.3521 | 21.3636 | 0.09270 | 16.4  | 17.9  | 19.5   | 21.4              | 23.5 | 25.9 | 21   |
| 118.0      | -0.3521 | 21.5611 | 0.09300 | 16.5  | 18.0  | 19.7   | 21.6              | 23.7 | 26.1 | 21   |
| 118.5      | -0.3521 | 21.7588 | 0.09331 | 16.7  | 18.2  | 19.9   | 21.8              | 23.9 | 26.4 | 29   |
| 119.0      | -0.3521 | 21.9568 | 0.09362 | 16.8  | 18.3  | 20.0   | 22.0              | 24.1 | 26.6 | 29   |
| 119.5      | -0.3521 | 22.1549 | 0.09393 | 16.9  | 18.5  | 20.2   | 22.2              | 24.4 | 26.9 | 29   |
| 120.0      | -0.3521 | 22.3530 | 0.09424 | 17.1  | 18.6  | 20.4   | 22.4              | 24.6 | 27.2 | 30   |

#### Annex 8.2: Weight-for-height (z score) table for girl aged 2 – 5 years

|             |         |        |         |       |       | Z-scor | es (weight in kg) |      |      |      |
|-------------|---------|--------|---------|-------|-------|--------|-------------------|------|------|------|
| leight (cm) |         |        |         | -3 SD | -2 SD | -1 SD  | Median            | 1 SD | 2 SD | 3 SD |
| 65.0        | -0.3833 | 7.2402 | 0.09113 | 5.6   | 6.1   | 6.6    | 7.2               | 7.9  | 8.7  | 9.1  |
| 65.5        | -0.3833 | 7.3523 | 0.09109 | 5.7   | 6.2   | 6.7    | 7.4               | 8.1  | 8.9  | 9.   |
| 66.0        | -0.3833 | 7.4630 | 0.09104 | 5.8   | 6.3   | 6.8    | 7.5               | 8.2  | 9.0  | 10.  |
| 66.5        | -0.3833 | 7.5724 | 0.09099 | 5.8   | 6.4   | 6.9    | 7.6               | 8.3  | 9.1  | 10.  |
| 67.0        | -0.3833 | 7.6806 | 0.09094 | 5.9   | 6.4   | 7.0    | 7.7               | 8.4  | 9.3  | 10.  |
| 67.5        | -0.3833 | 7.7874 | 0.09088 | 6.0   | 6.5   | 7.1    | 7.8               | 8.5  | 9.4  | 10.  |
| 68.0        | -0.3833 | 7.8930 | 0.09083 | 6.1   | 6.6   | 7.2    | 7.9               | 8.7  | 9.5  | 10   |
| 68.5        | -0.3833 | 7.9976 | 0.09077 | 6.2   | 6.7   | 7.3    | 8.0               | 8.8  | 9.7  | 10.  |
| 69.0        | -0.3833 | 8.1012 | 0.09071 | 6.3   | 6.8   | 7.4    | 8.1               | 8.9  | 9.8  | 10   |
| 69.5        | -0.3833 | 8.2039 | 0.09065 | 6.3   | 6.9   | 7.5    | 8.2               | 9.0  | 9.9  | 10   |
| 70.0        | -0.3833 | 8.3058 | 0.09059 | 6.4   | 7.0   | 7.6    | 8.3               | 9.1  | 10.0 | 11   |
| 70.5        | -0.3833 | 8.4071 | 0.09053 | 6.5   | 7.1   | 7.7    | 8.4               | 9.2  | 10.1 | 11   |
| 71.0        | -0.3833 | 8.5078 | 0.09047 | 6.6   | 7.1   | 7.8    | 8.5               | 9.3  | 10.3 | 11   |
| 71.5        | -0.3833 | 8.6078 | 0.09041 | 6.7   | 7.2   | 7.9    | 8.6               | 9.4  | 10.4 | 11   |
| 72.0        | -0.3833 | 8.7070 | 0.09035 | 6.7   | 7.3   | 8.0    | 8.7               | 9.5  | 10.5 | 11   |
| 72.5        | -0.3833 | 8.8053 | 0.09028 | 6.8   | 7.4   | 8.1    | 8.8               | 9.7  | 10.6 | 11   |
| 73.0        | -0.3833 | 8.9025 | 0.09022 | 6.9   | 7.5   | 8.1    | 8.9               | 9.8  | 10.7 | 11   |
| 73.5        | -0.3833 | 8.9983 | 0.09016 | 7.0   | 7.6   | 8.2    | 9.0               | 9.9  | 10.8 | 12   |
| 74.0        | -0.3833 | 9.0928 | 0.09009 | 7.0   | 7.6   | 8.3    | 9.1               | 10.0 | 11.0 | 12   |
| 74.5        | -0.3833 | 9.1862 | 0.09003 | 7.1   | 7.7   | 8.4    | 9.2               | 10.1 | 11.1 | 12   |
| 75.0        | -0.3833 | 9.2786 | 0.08996 | 7.2   | 7.8   | 8.5    | 9.3               | 10.2 | 11.2 | 12   |
| 75.5        | -0.3833 | 9.3703 | 0.08989 | 7.2   | 7.9   | 8.6    | 9.4               | 10.3 | 11.3 | 12   |
| 76.0        | -0.3833 | 9.4617 | 0.08983 | 7.3   | 8.0   | 8.7    | 9.5               | 10.4 | 11.4 | 12   |
| 76.5        | -0.3833 | 9.5533 | 0.08976 | 7.4   | 8.0   | 8.7    | 9.6               | 10.5 | 11.5 | 12   |



Weight-for-height GIRLS

| 2 to 5 years | (z-scores) |
|--------------|------------|
|--------------|------------|

| 0 - <b>3</b> - 11 - (1 | ,            |         |         |       |       |        |                   |      |      |      |
|------------------------|--------------|---------|---------|-------|-------|--------|-------------------|------|------|------|
|                        |              |         |         |       |       | Z-scor | es (weight in kg) |      |      |      |
| leight (cm)            | $\mathbf{L}$ | Μ       | S       | -3 SD | -2 SD | -1 SD  | Median            | 1 SD | 2 SD | 3 SI |
| 77.0                   | -0.3833      | 9.6456  | 0.08969 | 7.5   | 8.1   | 8.8    | 9.6               | 10.6 | 11.6 | 12.  |
| 77.5                   | -0.3833      | 9.7390  | 0.08963 | 7.5   | 8.2   | 8.9    | 9.7               | 10.7 | 11.7 | 12.  |
| 78.0                   | -0.3833      | 9.8338  | 0.08956 | 7.6   | 8.3   | 9.0    | 9.8               | 10.8 | 11.8 | 13.  |
| 78.5                   | -0.3833      | 9.9303  | 0.08950 | 7.7   | 8.4   | 9.1    | 9.9               | 10.9 | 12.0 | 13   |
| 79.0                   | -0.3833      | 10.0289 | 0.08943 | 7.8   | 8.4   | 9.2    | 10.0              | 11.0 | 12.1 | 13   |
| 79.5                   | -0.3833      | 10.1298 | 0.08937 | 7.8   | 8.5   | 9.3    | 10.1              | 11.1 | 12.2 | 13.  |
| 80.0                   | -0.3833      | 10.2332 | 0.08932 | 7.9   | 8.6   | 9.4    | 10.2              | 11.2 | 12.3 | 13   |
| 80.5                   | -0.3833      | 10.3393 | 0.08926 | 8.0   | 8.7   | 9.5    | 10.3              | 11.3 | 12.4 | 13   |
| 81.0                   | -0.3833      | 10.4477 | 0.08921 | 8.1   | 8.8   | 9.6    | 10.4              | 11.4 | 12.6 | 13   |
| 81.5                   | -0.3833      | 10.5586 | 0.08916 | 8.2   | 8.9   | 9.7    | 10.6              | 11.6 | 12.7 | 14   |
| 82.0                   | -0.3833      | 10.6719 | 0.08912 | 8.3   | 9.0   | 9.8    | 10.7              | 11.7 | 12.8 | 14   |
| 82.5                   | -0.3833      | 10.7874 | 0.08908 | 8.4   | 9.1   | 9.9    | 10.8              | 11.8 | 13.0 | 14   |
| 83.0                   | -0.3833      | 10.9051 | 0.08905 | 8.5   | 9.2   | 10.0   | 10.9              | 11.9 | 13.1 | 14   |
| 83.5                   | -0.3833      | 11.0248 | 0.08902 | 8.5   | 9.3   | 10.1   | 11.0              | 12.1 | 13.3 | 14   |
| 84.0                   | -0.3833      | 11.1462 | 0.08899 | 8.6   | 9.4   | 10.2   | 11.1              | 12.2 | 13.4 | 14   |
| 84.5                   | -0.3833      | 11.2691 | 0.08897 | 8.7   | 9.5   | 10.3   | 11.3              | 12.3 | 13.5 | 14   |
| 85.0                   | -0.3833      | 11.3934 | 0.08896 | 8.8   | 9.6   | 10.4   | 11.4              | 12.5 | 13.7 | 15   |
| 85.5                   | -0.3833      | 11.5186 | 0.08895 | 8.9   | 9.7   | 10.6   | 11.5              | 12.6 | 13.8 | 15   |
| 86.0                   | -0.3833      | 11.6444 | 0.08895 | 9.0   | 9.8   | 10.7   | 11.6              | 12.7 | 14.0 | 15   |
| 86.5                   | -0.3833      | 11.7705 | 0.08895 | 9.1   | 9.9   | 10.8   | 11.8              | 12.9 | 14.2 | 15   |
| 87.0                   | -0.3833      | 11.8965 | 0.08896 | 9.2   | 10.0  | 10.9   | 11.9              | 13.0 | 14.3 | 15   |
| 87.5                   | -0.3833      | 12.0223 | 0.08897 | 9.3   | 10.1  | 11.0   | 12.0              | 13.2 | 14.5 | 15   |
| 88.0                   | -0.3833      | 12.1478 | 0.08899 | 9.4   | 10.2  | 11.1   | 12.1              | 13.3 | 14.6 | 16   |
| 88.5                   | -0.3833      | 12.2729 | 0.08901 | 9.5   | 10.3  | 11.2   | 12.3              | 13.4 | 14.8 | 16   |

# World Health Organization

Weight-for-height GIRLS 2 to 5 years (z-scores)

|            |         |         |         |       |       | Z-scor | es (weight in kg) |      |      |      |
|------------|---------|---------|---------|-------|-------|--------|-------------------|------|------|------|
| eight (cm) | L       | Μ       | S T     | -3 SD | -2 SD | -1 SD  | Median            | 1 SD | 2 SD | 3 SI |
| 89.0       | -0.3833 | 12.3976 | 0.08904 | 9.6   | 10.4  | 11.4   | 12.4              | 13.6 | 14.9 | 16   |
| 89.5       | -0.3833 | 12.5220 | 0.08907 | 9.7   | 10.5  | 11.5   | 12.5              | 13.7 | 15.1 | 16   |
| 90.0       | -0.3833 | 12.6461 | 0.08911 | 9.8   | 10.6  | 11.6   | 12.6              | 13.8 | 15.2 | 16   |
| 90.5       | -0.3833 | 12.7700 | 0.08915 | 9.9   | 10.7  | 11.7   | 12.8              | 14.0 | 15.4 | 16   |
| 91.0       | -0.3833 | 12.8939 | 0.08920 | 10.0  | 10.9  | 11.8   | 12.9              | 14.1 | 15.5 | 17   |
| 91.5       | -0.3833 | 13.0177 | 0.08925 | 10.1  | 11.0  | 11.9   | 13.0              | 14.3 | 15.7 | 17   |
| 92.0       | -0.3833 | 13.1415 | 0.08931 | 10.2  | 11.1  | 12.0   | 13.1              | 14.4 | 15.8 | 12   |
| 92.5       | -0.3833 | 13.2654 | 0.08937 | 10.3  | 11.2  | 12.1   | 13.3              | 14.5 | 16.0 | 17   |
| 93.0       | -0.3833 | 13.3896 | 0.08944 | 10.4  | 11.3  | 12.3   | 13.4              | 14.7 | 16.1 | 17   |
| 93.5       | -0.3833 | 13.5142 | 0.08951 | 10.5  | 11.4  | 12.4   | 13.5              | 14.8 | 16.3 | 17   |
| 94.0       | -0.3833 | 13.6393 | 0.08959 | 10.6  | 11.5  | 12.5   | 13.6              | 14.9 | 16.4 | 18   |
| 94.5       | -0.3833 | 13.7650 | 0.08967 | 10.7  | 11.6  | 12.6   | 13.8              | 15.1 | 16.6 | 18   |
| 95.0       | -0.3833 | 13.8914 | 0.08975 | 10.8  | 11.7  | 12.7   | 13.9              | 15.2 | 16.7 | 18   |
| 95.5       | -0.3833 | 14.0186 | 0.08984 | 10.8  | 11.8  | 12.8   | 14.0              | 15.4 | 16.9 | 11   |
| 96.0       | -0.3833 | 14.1466 | 0.08994 | 10.9  | 11.9  | 12.9   | 14.1              | 15.5 | 17.0 | 11   |
| 96.5       | -0.3833 | 14.2757 | 0.09004 | 11.0  | 12.0  | 13.1   | 14.3              | 15.6 | 17.2 | 19   |
| 97.0       | -0.3833 | 14.4059 | 0.09015 | 11.1  | 12.1  | 13.2   | 14.4              | 15.8 | 17.4 | 19   |
| 97.5       | -0.3833 | 14.5376 | 0.09026 | 11.2  | 12.2  | 13.3   | 14.5              | 15.9 | 17.5 | 19   |
| 98.0       | -0.3833 | 14.6710 | 0.09037 | 11.3  | 12.3  | 13.4   | 14.7              | 16.1 | 17.7 | 19   |
| 98.5       | -0.3833 | 14.8062 | 0.09049 | 11.4  | 12.4  | 13.5   | 14.8              | 16.2 | 17.9 | 19   |
| 99.0       | -0.3833 | 14.9434 | 0.09062 | 11.5  | 12.5  | 13.7   | 14.9              | 16.4 | 18.0 | 19   |
| 99.5       | -0.3833 | 15.0828 | 0.09075 | 11.6  | 12.7  | 13.8   | 15.1              | 16.5 | 18.2 | 20   |
| 100.0      | -0.3833 | 15.2246 | 0.09088 | 11.7  | 12.8  | 13.9   | 15.2              | 16.7 | 18.4 | 20   |
| 100.5      | -0.3833 | 15.3687 | 0.09102 | 11.9  | 12.9  | 14.1   | 15.4              | 16.9 | 18.6 | 20   |

#### Weight-for-height GIRLS

| eight-fo<br>5 years (z- | 0       | nt GIR  | LS      |       |       |        |                   |      |      | ld Healt<br>anizatio |
|-------------------------|---------|---------|---------|-------|-------|--------|-------------------|------|------|----------------------|
|                         |         |         |         |       |       | Z-scor | es (weight in kg) |      |      |                      |
| eight (cm)              | L       | Μ       | S -     | -3 SD | -2 SD | -1 SD  | Median            | 1 SD | 2 SD | 3 SI                 |
| 101.0                   | -0.3833 | 15.5154 | 0.09116 | 12.0  | 13.0  | 14.2   | 15.5              | 17.0 | 18.7 | 20                   |
| 101.5                   | -0.3833 | 15.6646 | 0.09131 | 12.1  | 13.1  | 14.3   | 15.7              | 17.2 | 18.9 | 20                   |
| 102.0                   | -0.3833 | 15.8164 | 0.09146 | 12.2  | 13.3  | 14.5   | 15.8              | 17.4 | 19.1 | 21                   |
| 102.5                   | -0.3833 | 15.9707 | 0.09161 | 12.3  | 13.4  | 14.6   | 16.0              | 17.5 | 19.3 | 21                   |
| 103.0                   | -0.3833 | 16.1276 | 0.09177 | 12.4  | 13.5  | 14.7   | 16.1              | 17.7 | 19.5 | 2                    |
| 103.5                   | -0.3833 | 16.2870 | 0.09193 | 12.5  | 13.6  | 14.9   | 16.3              | 17.9 | 19.7 | 2                    |
| 104.0                   | -0.3833 | 16.4488 | 0.09209 | 12.6  | 13.8  | 15.0   | 16.4              | 18.1 | 19.9 | 2                    |
| 104.5                   | -0.3833 | 16.6131 | 0.09226 | 12.8  | 13.9  | 15.2   | 16.6              | 18.2 | 20.1 | 2                    |
| 105.0                   | -0.3833 | 16.7800 | 0.09243 | 12.9  | 14.0  | 15.3   | 16.8              | 18.4 | 20.3 | 2                    |
| 105.5                   | -0.3833 | 16.9496 | 0.09261 | 13.0  | 14.2  | 15.5   | 16.9              | 18.6 | 20.5 | 2                    |
| 106.0                   | -0.3833 | 17.1220 | 0.09278 | 13.1  | 14.3  | 15.6   | 17.1              | 18.8 | 20.8 | 2                    |
| 106.5                   | -0.3833 | 17.2973 | 0.09296 | 13.3  | 14.5  | 15.8   | 17.3              | 19.0 | 21.0 | 2                    |
| 107.0                   | -0.3833 | 17.4755 | 0.09315 | 13.4  | 14.6  | 15.9   | 17.5              | 19.2 | 21.2 | 2                    |
| 107.5                   | -0.3833 | 17.6567 | 0.09333 | 13.5  | 14.7  | 16.1   | 17.7              | 19.4 | 21.4 | 2                    |
| 108.0                   | -0.3833 | 17.8407 | 0.09352 | 13.7  | 14.9  | 16.3   | 17.8              | 19.6 | 21.7 | 2                    |
| 108.5                   | -0.3833 | 18.0277 | 0.09371 | 13.8  | 15.0  | 16.4   | 18.0              | 19.8 | 21.9 | 2                    |
| 109.0                   | -0.3833 | 18.2174 | 0.09390 | 13.9  | 15.2  | 16.6   | 18.2              | 20.0 | 22.1 | 2                    |
| 109.5                   | -0.3833 | 18.4096 | 0.09409 | 14.1  | 15.4  | 16.8   | 18.4              | 20.3 | 22.4 | 2                    |
| 110.0                   | -0.3833 | 18.6043 | 0.09428 | 14.2  | 15.5  | 17.0   | 18.6              | 20.5 | 22.6 | 2                    |
| 110.5                   | -0.3833 | 18.8015 | 0.09448 | 14.4  | 15.7  | 17.1   | 18.8              | 20.7 | 22.9 | 2                    |
| 111.0                   | -0.3833 | 19.0009 | 0.09467 | 14.5  | 15.8  | 17.3   | 19.0              | 20.9 | 23.1 | 2                    |
| 111.5                   | -0.3833 | 19.2024 | 0.09487 | 14.7  | 16.0  | 17.5   | 19.2              | 21.2 | 23.4 | 2                    |
| 112.0                   | -0.3833 | 19.4060 | 0.09507 | 14.8  | 16.2  | 17.7   | 19.4              | 21.4 | 23.6 | 2                    |
| 112.5                   | -0.3833 | 19.6116 | 0.09527 | 15.0  | 16.3  | 17.9   | 19.6              | 21.6 | 23.9 | 2                    |



Weight-for-height GIRLS 2 to 5 years (z-scores)

|             |         |         |         | Z-scores (weight in kg) |       |       |        |      |      |      |
|-------------|---------|---------|---------|-------------------------|-------|-------|--------|------|------|------|
| Height (cm) | L       | М       | S       | -3 SD                   | -2 SD | -1 SD | Median | 1 SD | 2 SD | 3 SD |
| 113.0       | -0.3833 | 19.8190 | 0.09546 | 15.1                    | 16.5  | 18.0  | 19.8   | 21.8 | 24.2 | 26.8 |
| 113.5       | -0.3833 | 20.0280 | 0.09566 | 15.3                    | 16.7  | 18.2  | 20.0   | 22.1 | 24.4 | 27.  |
| 114.0       | -0.3833 | 20.2385 | 0.09586 | 15.4                    | 16.8  | 18.4  | 20.2   | 22.3 | 24.7 | 27.  |
| 114.5       | -0.3833 | 20.4502 | 0.09606 | 15.6                    | 17.0  | 18.6  | 20.5   | 22.6 | 25.0 | 27.  |
| 115.0       | -0.3833 | 20.6629 | 0.09626 | 15.7                    | 17.2  | 18.8  | 20.7   | 22.8 | 25.2 | 28.  |
| 115.5       | -0.3833 | 20.8766 | 0.09646 | 15.9                    | 17.3  | 19.0  | 20.9   | 23.0 | 25.5 | 28.  |
| 116.0       | -0.3833 | 21.0909 | 0.09666 | 16.0                    | 17.5  | 19.2  | 21.1   | 23.3 | 25.8 | 28   |
| 116.5       | -0.3833 | 21.3059 | 0.09686 | 16.2                    | 17.7  | 19.4  | 21.3   | 23.5 | 26.1 | 29.  |
| 117.0       | -0.3833 | 21.5213 | 0.09707 | 16.3                    | 17.8  | 19.6  | 21.5   | 23.8 | 26.3 | 29.  |
| 117.5       | -0.3833 | 21.7370 | 0.09727 | 16.5                    | 18.0  | 19.8  | 21.7   | 24.0 | 26.6 | 29.  |
| 118.0       | -0.3833 | 21.9529 | 0.09747 | 16.6                    | 18.2  | 19.9  | 22.0   | 24.2 | 26.9 | 29.  |
| 118.5       | -0.3833 | 22.1690 | 0.09767 | 16.8                    | 18.4  | 20.1  | 22.2   | 24.5 | 27.2 | 30.  |
| 119.0       | -0.3833 | 22.3851 | 0.09788 | 16.9                    | 18.5  | 20.3  | 22.4   | 24.7 | 27.4 | 30.  |
| 119.5       | -0.3833 | 22.6012 | 0.09808 | 17.1                    | 18.7  | 20.5  | 22.6   | 25.0 | 27.7 | 30.  |
| 120.0       | -0.3833 | 22.8173 | 0.09828 | 17.3                    | 18.9  | 20.7  | 22.8   | 25.2 | 28.0 | 31   |

#### Annex 9.1: VCCT form

|   | នៅលីវ 🔲 2. រៀបក  | ] <b>8.</b> ថ្ងៃខែឆ្នាំកំណើត : / /<br>ារហើយ [] 3. ពោះម៉ាយ/មេម៉ាយ []                               |
|---|--|---|
|   | 2. បឋមសិក្សា 🔲<br>ឃុំ/សង្កាត់  | 3. អនុវិទ្យាល័យ 🔲 4. វិទ្យាល័យ 🔲 5. ក្រោយវិទ្យាល័យ 🗌<br>ស្រុក/ខណ្ឌស្រុក/ក្នុងស្រុក/អ្នង           |
| 14. មូលហេតុរកសេវា:<br>1. មានជាគសញ្ញា  | 4. ដៃគូផ្ទុកមេរោគរេ<br>5. ឪពុកម្តាយផ្ទុកមេ<br>6. ដៃគូស្ត្រីមានផ្ទៃរា   | រោគអេដស៍ 🔲 8. EID Antibody Test 🗌   |
| 15. បញ្ជូនមកពី :<br>1. មកដោយខ្លួនឯង □ 5. ផ្នែក<br>2. សេវាពន្យារកំណើត □ 6. ផ្នែក<br>3. ផ្នែកវះតាត់ □ 7. ផ្នែក<br>4. ផ្នែកពិគ្រោះជំងឺក្រៅ □ 8. ផ្នែក  | ដំងឺសម្រាកពេទ្យ 🔲<br>ព្យាបាលជំងឺកុមារ 🔲  | 11. ផ្នែកសម្ភព 🔲 15. សេវាពិនិ្យផ្ទៃពោះមុនពេលសម្រាល 🗌  |
| 16. ប្រភេទអតិថិជន :   |  |   |
|   | 🔲 2. បុរសស្រ<br>) 🔲 5. អ្នកចាក់ព្រ   | ឡាញ់បុរស (MSM) 🔲 3. ក្រុមបំលែងភេទ (TG) 🔲<br>គឿងញៀន (PWID) 🔲 6. ប្រជាជនទូទៅ (GP) 🔲                 |
| <ol> <li>1. ស្ត្រីបម្រើរសវាកម្សាន្ត (EW)</li> <li>4. អ្នកប្រើប្រាស់គ្រឿងញៀន (PWUD)</li> <li>17. ការវាយតម្លៃភាពប្រឈមមុខ :</li> <li>1. រួមភេទជាមួយដៃគូច្រើនដោយមិនច្រើ<br/>2. ឆ្លាប់មានជំងឺតាមរោគ</li></ol>  | ប៊ីស្រោមអនាម័យក្នុងអំឡ<br>ភ្លាប់បញ្ចូលឈាមដោយមី<br>ដពូធ្វើការឆ្ងាយពីផ្ទះ 🔲<br>កមបំលែងភេទ (TG) 🗌   | រុងពេល ៣ខែកន្លងទៅ 🔲 បើមាន ថ្ងៃខែចុងក្រោយ///<br>នបានក្រុតពិនិត្យត្រឹមត្រូវ 🔲 បើមាន ថ្ងៃខែចុងក្រោយ/ |
| <ol> <li>ស្ត្រីបម្រើសេវាកម្សាន្ត (EW)</li> <li>អ្នកប្រើប្រាស់គ្រឿងញៀន (PWUD)</li> <li>អ្នកប្រើប្រាស់គ្រឿងញៀន (PWUD)</li> <li>អ្នកស្រីកូលប្រឈមមុខ :         <ol> <li>អូមកេទជាមួយដៃគូច្រើនដោយមិនច្រើ</li></ol></li></ol>  | ប៊ីស្រោមអនាម័យក្នុងអំឡ<br>ភ្លាប់បញ្ចូលឈាមដោយមី<br>ដពូធ្វើការឆ្ងាយពីផ្ទះ 🔲<br>កមបំលែងភេទ (TG) 🗌   | រុងពេល ៣ខែកន្លងទៅ 🔲 បើមាន ថ្ងៃខែចុងក្រោយ///<br>នបានក្រុតពិនិត្យត្រឹមត្រូវ 🔲 បើមាន ថ្ងៃខែចុងក្រោយ/ |
| <ol> <li>ស្ត្រីបម្រើសេវាកម្សាន្ត (EW)</li> <li>អ្នកប្រើប្រាស់គ្រឿងញៀន (PWUD)</li> <li>អ្នកប្រើប្រាស់គ្រឿងញៀន (PWUD)</li> <li>រួមភេទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមភេទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមភេទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមភេទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមភេទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមភេទជាមួយដៃគូច្រើន [] 7. ដែ</li> <li>វិដគូមានដៃគូរួមភេទច្រើន [] 7. ដំ</li> <li>វិដគូមានដៃគូរួមភេទច្រើន [] 7. ដំ</li> <li>អ៊ើនមានការប្រឈមមុខ [] 8. ប្រ</li> <li>ក្រោយការរំលោកផ្លូវភេទ [] 9. ត្ត</li> <li>ទេត្តលប់ធ្វើតេស្ត []</li> </ol>  | ប៊ីស្រោមអនាម័យក្នុងអំឡ<br>ឆ្ងាប់បញ្ចូលឈាមដោយមិ<br>ដតូធ្វើការឆ្ងាយពីផ្ទះ<br>ក្មុមបំលែងភេទ (TG)<br>ត្តាប់ប្រើម្ជុលរួមគ្នា ៦ ខែក<br>ឆ្លាប់ធ្វើតេស្ត<br>មធ្វើតេស្ត 🔲         | ងពេល ៣ខែកន្លងទៅ 📄 បើមាន ថ្ងៃខែចុងក្រោយ///   |
| <ol> <li>ស្ត្រីបម្រើសេវាកម្សាន្ត (EW)</li> <li>អ្នកប្រើប្រាស់គ្រឿងញៀន (PWUD)</li> <li>អ្នកប្រើប្រាស់គ្រឿងញៀន (PWUD)</li> <li>រួមកេទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមកេទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមកេទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមកេទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមកែទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមកែទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមកែទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមកេទជាមួយដៃគូច្រើនដោយមិនប្រើ</li> <li>រួមកែទជាមួយដៃគូច្រើនដាយមិនប្រើ</li> <li>រួមកេទជាមួយដៃគូច្រើនដាយមិនប្រើ</li> <li>រួមកែទជាមួយដៃគូច្រើន [] 7. ដែ</li> <li>អ៊ីនមានការប្រឈមមុខ [] 8. ប្រ</li> <li>ប្រៅត្តិធ្វើតេស្ត :</li> <li>មិនធ្លាប់ធ្វើតេស្ត []</li> <li>អ្នកលំការធ្វើតេស្ត :</li> <li>មិនយល់ព្រះ</li> </ol> | ប៊ីស្រោមអនាម័យក្នុងអំឡ<br>ភ្លាប់បញ្ចូលឈាមដោយមី<br>ជំពូធ្វើការឆ្ងាយពីផ្ទះ<br>ក្មុមបំលែងភេទ (TG)<br>ក្តាប់ប្រើម្តូលរួមគ្នា ៦ ខែក<br>ឆ្លាប់ធ្វើតេស្ត<br>មធ្វើតេស្ត<br>ដាស្ត | ងពេល ៣ខែកន្លងទៅ 📄 បើមាន ថ្ងៃខែចុងក្រោយ////  |

# Annex 10.1: B-IACM roles and responsibilities

| Designation  | Roles and Responsibilities  |
|--|---|
| Provincial AIDS and STD<br>Program (PASP) Manager  | Responsible for overall functioning and oversight of B-IACM. In the Urban OD model, convenes the Group of Champions, directly supervises the CMC, and takes responsibility for B-IACM at provincial level. In the Rural OD model supervises the CMC and Group of Champions in each OD in the province. In Phnom Penh the PASP Manager coordinates the B-IACM work in the Phnom Penh ODs and is responsible for the RMAA |
| Group of Champions (GoC),  | All activities in a geographic area are supervised by the GoC, which is a core<br>group of immediately responsible people who manage and oversee B-IACM<br>directly   |
| Case Management<br>Coordinator (CMC)   | Primary responsibility is to manage the B-IACM and ensure that all the key players are working together. The CMC is a senior member of the OD/PHD team.   |
| Case Management Assistant<br>(CMA)   | Primarily responsible for collecting and entering the B-IACM data in the system, and preparing the charts, graphs and reports. Under the streamlined system an existing government staff in the OD will be designated to this function  |
| Case Management Provider<br>(CMP)  | Play the key roles of identifying and referring cases within the public health<br>service system. CMP are usually government staff working at different levels<br>in the health care system; but they may also be NGO staff working in NGO<br>health facilities and programmes  |
| Case Management Supporter<br>(CMS)   | Responsible for following up new cases where there is delay in new cases<br>reaching different points in the system (e.g. accepting testing, going for<br>confirmatory testing at VCCT, referral to Pre-ART/ART clinic, adherence,<br>home-based care support, etc.). CMS are government or NGO/CBO staff<br>working within B-COPCT, B-COC, B-LR, CBPCS projects  |
| NGO/CBO Outreach Worker,<br>PLHIV Peer Facilitator, and<br>Community Service<br>Volunteers (CVS) | Function as CMP when they identify and refer new cases and as CMS, when they follow-up new cases (both in B-COPCT and in B-COC/LR and CBPCS).   |
| NGO staff  | Supervise and coordinate the work of the CMS with other CMP, and work with the CMC and CMA to ensure that follow-up for 'loss' (lost cases) takes place. They are key members of the Group of Champions.  |
| PLHIV Network  | Provide additional support in working closely with pre-ART/ART clinics and OD CMC and CMA, and support the supervision and coordination of CSVs   |
| RMAA at Provincial and<br>National levels  | At provincial level the Group of Champions functions as the Rapid<br>Monitoring and Analysis for Action (RMAA) group. At national level the<br>RMAA group convened by NCHADS and monitors the B-IACM system.  |